



អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
LOLC (Cambodia) Plc.


របាយការណ៍ ប្រចាំឆ្នាំ ២០១៧



TEMENOS
The Banking Software Company



ផែនទីតំបន់ប្រតិបត្តិការ



កំណត់សម្គាល់

- 📍 ការិយាល័យ អិលអូអិលស៊ី ដែលកំពុងធ្វើប្រតិបត្តិការ
- 📍 ការិយាល័យដែលនឹងបើកក្នុងឆ្នាំ២០១៨
- តំបន់ប្រតិបត្តិការរបស់ អិលអូអិលស៊ី


ចំនួនការិយាល័យ

៧៦

ចំនួនខេត្តកំពុងធ្វើប្រតិបត្តិការ

២៥

ចំណាំ៖ ផែនទីនេះប្រើសម្រាប់តែបង្ហាញបណ្តាញសាខារបស់ អិលអូអិលស៊ី តែប៉ុណ្ណោះ។



ទស្សនវិស័យ

ក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមទទួលបានសក្តានុពលភាព ដើម្បីរស់នៅប្រកបដោយជីវភាពថ្លៃថ្នូរ សុវត្ថិភាព សេដ្ឋកិច្ច សុវត្ថិភាពសង្គម និងយុត្តិធម៌។



បេសកកម្ម

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់ឱ្យសហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គម នូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឱ្យប្រសើរឡើង តាមរយៈការផ្តល់ឱ្យអតិថិជននូវ សេវាកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។



ម្ចាស់កម្ម និងដៃគូ

	ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
	Industrial and Commercial Bank of China Limited
	ធនាគារ ស្ថាបនា ភីអិលស៊ី
	ធនាគារ ហ្វីលីព ភីអិលស៊ី
	ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
	ធនាគារ ភ្នំពេញ ពាណិជ្ជ
	ធនាគារ វឌ្ឍនៈ
	responsAbility
	Oikocredit
	Cyrano-Management
	Overseas Private Investment Corporation
	Syntotics SA
	Incofin Invesment Management
	Instituto de Crédito Oficial
	BlueOrchard
	PPB (People's Bank)


	សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
	Good Return
	ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី)
	The Smart Campaign
	Agence Française de Développement
	Water.org

	MicroVest
	Fonds Desjardins
	KCD-Mikrofinanzfonds
	Developing World Markets
	Grameen Crédit Agricole
	Agence Française de Développement
	FMO
	Good Return
	MCE Social Capital
	Triple Jump BV
	Hatton National Bank
	Deutsche Bank
	Alterfin c.v.b.a.
	BRED Bank (Cambodia) Plc.
	PG Impact
	ធនាគារ សហពាណិជ្ជ ក.អ


	Banking With The Poor Network
	Microcredit Summit Campaign
	USAID
	ធនាគារឯកទេសរឹង (ខេមបូឌា) លីមីតធីត
	MIX Market

ប័ណ្ណសរសើរ វិញ្ញាបនបត្រ និងសមិទ្ធផល

១



២



៣



៤




- ទទួលបានចំណាត់ថ្នាក់ "A-" សម្រាប់ការវាយតម្លៃលើការអនុវត្តន៍ជាមូលដ្ឋានរបស់គ្រឹះស្ថានពីស្ថាប័ន MICROFINANZA
- របាយការណ៍ផលប៉ះពាល់សង្គម GIIRS
- កំពុងត្រួតពិនិត្យឡើងវិញលើសុពលភាពរបស់វិញ្ញាបនបត្រគោលការណ៍គាំពារអភិវឌ្ឍន៍
- ទទួលបានវិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធ ប្រភេទមាស ពីអគ្គនាយកដ្ឋានពន្ធដារនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


សមិទ្ធផលសំខាន់ៗ

	២០១៥	២០១៦	២០១៧
ទ្រព្យសកម្មសរុប (ដុល្លារ)	២២២.៤០៣.៨០២	២៥២.៨៥១.៨៩៩	៣៧១.៤១៨.១០៣
ផលប្រតិបត្តិធនាគារ (ដុល្លារ)	១៨៨.៣៥៤.៨៣៥	២១៩.៥៣៨.៧៩៦	៣២៣.៦៤៤.៨២២
មូលធនភាគទុនិក (ដុល្លារ)	៣៦.០០០.៣១៣	៤៨.៥២៩.៧៤៧	៦២.៣២៤.៩៨០
ប្រាក់ចំណេញសុទ្ធ (ដុល្លារ)	១២.០៥១.៧៤៦	១៣.៦២២.៧២៤	១៥.១៥៧.៥០០
ចំនួនអតិថិជនឥណទាន	២១៨.៤១១	២០៨.៣៩៣	២១០.២២៧
សមតុល្យប្រាក់បញ្ញើ (ដុល្លារ)	២៧៥.២១៩	១៩.៣៥១.៧០២	៩០.៣១៤.៣៩៨
ចំនួនគណនីប្រាក់បញ្ញើ	៤១៨	២៧.៣០៧	៧២.៧០៥
ចំនួនអតិថិជនដាក់ប្រាក់បញ្ញើ	៣៦១	២៥.៩៧៤	៦៥.៦៩៤
ចំនួនសាខា (រួមបញ្ចូលការិយាល័យកណ្តាល)	៦៧	៧៣	៧៧
ចំនួនបុគ្គលិក	១.៤៩៨	១.៨៧៣	២.០៦៥
ចំណាយប្រតិបត្តិការ/ផលប្រតិបត្តិធនាគារ	៩,៨៥%	៩,២៥%	៨,៥០%
ហានិភ័យឥណទានធំជាង ៣០ថ្ងៃ	០,២៤%	១,៣៧%	១,៤០%
អនុបាតឥណទានលុបចេញពីបញ្ជី	០,០៧%	០,៥២%	០,៤០%
អនុបាតសាធារណ	១៨,៧៥%	២៤,៤៥%	២០,៦៨%
អនុបាតបំណុលធៀបមូលធនភាគទុនិក	៥,២x	៤,២x	៥,០x
អនុបាតចំណាយធៀបចំណូល (រួមបញ្ចូលសំវិធានធន)	៦៤,៩១%	៧០,៨៥%	៧១,៨៤%
អត្រាចំណេញពីទ្រព្យសកម្ម	៦,៩៦%	៥,៦១%	៤,៨៣%
អត្រាចំណេញពីមូលធនភាគទុនិក	៤០,៩២%	៣១,៩៨%	២៧,៥១%


ផលប្រតិបត្តិធនាគារសរុប
(គិតជាលានដុល្លារ)




អតិថិជនឥណទានសកម្ម
(គិតជាពាន់នាក់)




ប្រាក់ចំណេញសុទ្ធ
(គិតជាលានដុល្លារ)




ហានិភ័យឥណទានធំជាង ៣០ថ្ងៃ



អត្រាចំណេញពីទ្រព្យសកម្ម



អត្រាចំណេញពីមូលធនភាគទុនិក



	ទំព័រ
ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល	៨-៩
របាយការណ៍របស់ប្រធាននាយកប្រតិបត្តិ	១០-១២
អំពី អិលអូអិលស៊ី	
ចក្ខុវិស័យប្រទេសកម្ពុជា	១៤
វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា	១៥
អំពី អិលអូអិលស៊ី	១៦
ប្រវត្តិ អិលអូអិលស៊ី	១៦
អំពី លេខីវកម្ម	
ការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ	១៨
ទិន្នាការនៃផលិតផល	១៩
សមិទ្ធផលអាជីវកម្ម	២០-២២
ការគ្រប់គ្រងហានិភ័យ	២៤
អំពី ការគ្រប់គ្រងសកម្មភាពសង្គម និងបរិស្ថាន	
តើយើងពន្យល់អត្ថន័យនៃសកម្មភាពសង្គមយ៉ាងដូចម្តេច?	២៦
ការវាស់វែងគោលដៅសង្គមរបស់ អិលអូអិលស៊ី	២៧
ការអនុវត្តស្តង់ដារជាសកលនៃការគ្រប់គ្រងសកម្មភាពសង្គមនៅ អិលអូអិលស៊ី	២៧
ការអប់រំចំណេះដឹងហិរញ្ញវត្ថុ	២៨
ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងសង្គម	២៩
ការវាស់វែងសកម្មភាពសង្គមតាមរយៈ PPI	៣០
ភាពជាដៃគូ	៣១
ប្រវត្តិរឿងអតិថិជន	៣២
អភិបាលកិច្ច	
ទិដ្ឋភាពទូទៅនៃអភិបាលកិច្ច	៣៤
រចនាសម្ព័ន្ធនៃការគ្រប់គ្រង	៣៥
រចនាសម្ព័ន្ធភាគុទនិក	៣៦
ក្រុមប្រឹក្សាភិបាល	៣៧-៣៨
គណៈគ្រប់គ្រង	៣៩-៤៣
គណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ក្រុមប្រឹក្សាភិបាល	៤៤
គណៈកម្មាធិការសវនកម្មរបស់ក្រុមប្រឹក្សាភិបាល	៤៤
គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ របស់ក្រុមប្រឹក្សាភិបាល	៤៤
របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករឯករាជ្យ	
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៤៦-៤៨
របាយការណ៍របស់សវនករឯករាជ្យ	៤៩-៥០
តារាងតុល្យការ	៥១
របាយការណ៍លទ្ធផល	៥២
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	៥៣
របាយការណ៍លំហូរទឹកប្រាក់	៥៤-៥៥

ចំណាប់អារម្មណ៍របស់ប្រជាជនក្រុមប្រឹក្សាភិបាល



ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញនូវរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី សម្រាប់ឆ្នាំ២០១៧។ ប៉ុន្តែមុននឹងចាប់ផ្តើមបង្ហាញលទ្ធផលសម្រេចបានរបស់ក្រុមហ៊ុន ខ្ញុំបាទសូមជូនដំណឹងថា ថ្លៃអំណរគុណដល់ លោកស្រី ហ្វីនេនដា លីម៉ា ដែលជាអតីតប្រធានក្រុមប្រឹក្សាភិបាល និងជាអភិបាលដ៏ឆ្លើយតបសម្រាប់ការខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងផ្តល់ដំបូន្មានល្អៗ ដែលធ្វើឱ្យ អិលអូអិលស៊ី អាចឈានមកដល់ចំណុចជោគជ័យដ៏ល្អប្រសើរនេះ។ ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់អភិបាលផ្សេងៗទៀតសម្រាប់ការណែនាំ និងចែករំលែកបទពិសោធន៍ល្អៗ។ បន្ថែមលើនេះ ខ្ញុំបាទក៏សូមសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះអភិបាលថ្មី លោក ខនរ៉ាត ដាយអ៊ីស ដែលជាអ្នកជំនាញខាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលទទួលបានពានរង្វាន់ Sri Lanka's CIO Award ក្នុងឆ្នាំ២០១៦។

គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់បានដឹកនាំ អិលអូអិលស៊ី ឱ្យមានភាពរីកចម្រើនយ៉ាងខ្លាំង និងមានសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងបម្រែបម្រួលសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យ អិលអូអិលស៊ី ជៀសផុតពីផលប៉ះពាល់នៃការដាក់ពិដានអត្រាការប្រាក់នៅក្នុងឆ្នាំ២០១៧ ហើយជាលទ្ធផល អិលអូអិលស៊ី អាចសម្រេចបានកំណើនផលបំណែងទាន់ចំនួន ៤៧% កំណើនប្រាក់ចំណេញក្រោយកាត់ពន្ធចំនួន ១១% និងអនុបាតប្រាក់ចំណេញធៀបនឹងមូលធនភាគទុនិកចំនួនជាង ២៧%។

ការដាក់ឱ្យប្រើប្រាស់ផលិតផលកតិកាសន្យាហិរញ្ញវត្ថុ និងផលិតផលឥណទានប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយកសម្ភារដែលទិញជាទ្រព្យដាក់ធានា បានចូលរួមលើកកម្ពស់ដល់កំណើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម និងផ្តល់លទ្ធភាពកាន់តែច្រើនដល់ប្រជាជនដែលមានចំណូលមធ្យម ក្នុងការបង្កើនប្រាក់ចំណូលហើយផលិតផលទាំងពីរនេះបានចាប់ផ្តើមបង្ហាញកំណើនយ៉ាងល្អ និងឱកាសថ្មីៗជាច្រើន។ ជាមួយនឹងជំនួយផ្នែកបច្ចេកទេសពី អិលអូអិលស៊ីក្រុប នៅប្រទេសស្រីលង្កាដែលបានជួយគាំទ្រ អិលអូអិលស៊ីតាមរយៈក្រុមជំនាញផ្នែកកតិកាសន្យាហិរញ្ញវត្ថុ និងឥណទានប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយកសម្ភារដែលទិញជាទ្រព្យដាក់ធានា បានជួយគ្រួសារជនបង្កើនជីវភាពរស់នៅ ក្នុងការផ្តល់សេវាដល់ប្រជាជនដែលមានចំណូលមធ្យម និងមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ។

អំណើនសេដ្ឋកិច្ចពិភពលោក ត្រូវបានរំពឹងទុកថានឹងសម្រេចបានកំណើនចំនួន ៣,១% នៅក្នុងឆ្នាំ២០១៨ បន្ទាប់ពីលទ្ធផលសម្រេចបានលើសពីការរំពឹងទុកក្នុងឆ្នាំ២០១៧ ដោយសារការបន្តដើមឡើងវិញនៅក្នុងវិស័យវិនិយោគទុន ផលិតកម្ម និងពាណិជ្ជកម្ម។ កំណើននៅក្នុងប្រទេសជឿនលឿនត្រូវបានរំពឹងទុកថានឹងថយចុះបន្តិចមកត្រឹម ២,២%

នៅក្នុងឆ្នាំ២០១៨ ដោយសារតែធនាគារកណ្តាលកាត់បន្ថយការលើកលែងកាតព្វកិច្ច បន្ទាប់ពីមានភាពប្រសើរឡើងវិញ ក្រោយវិបត្តិសេដ្ឋកិច្ច ហើយកំណើនផ្នែកវិនិយោគទុនក៏ចាប់ផ្តើមមានស្ថេរភាព។ កំណើនសេដ្ឋកិច្ចក្នុងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ ត្រូវបានរំពឹងទុកថានឹងកើនដល់ ៤,៥% នៅក្នុងឆ្នាំ២០១៨ ដោយសារតែការនាំចេញផលិតផលបន្តកើនឡើងស្របពេលនឹងតម្លៃឡើងថ្លៃ។

នៅក្នុងប្រទេសកម្ពុជា ការកើនឡើងនៃសំណង់អគារខ្ពស់ៗបង្ហាញនូវភាពជោគជ័យនៃផ្នែកសេដ្ឋកិច្ច។ កម្ពុជាទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការទាក់ទាញការវិនិយោគទុនដោយផ្ទាល់ពីប្រទេស ដែលបានបង្កើតឱកាសការងារ និងកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាជនរាប់លាននាក់។ ធនាគារពិភពលោកបានប្រកាសក្នុងឆ្នាំ២០១៦ ពីការផ្លាស់ប្តូរប្រទេសកម្ពុជាពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ យ៉ាងណាមិញ ប្រទេសកម្ពុជានៅតែស្ថិតក្នុងកម្រិតប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឡើយដូច្នេះកម្ពុជានៅតែអាចរក្សាបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអនុគ្រោះ និងជំនួយពីម្ចាស់ជំនួយនានា ដែលកម្ពុជាធ្លាប់ទទួលបានជាច្រើនទសវត្សមកហើយ។ ស្ថានភាពនយោបាយត្រូវបានរំពឹងទុកថានឹងមានស្ថេរភាព និងមានផលប៉ះពាល់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថានឹងមានកំណើនរហូតដល់ ៦,៩% នៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ ដោយសារការរីកចម្រើនដ៏ខ្លាំងក្លានៃវិស័យទេសចរណ៍ សំណង់ និងវិស័យកាត់ដេរ និងការរីកចម្រើនដ៏ខ្លាំងនៅក្នុងតំបន់ដែលជួយគាំទ្រដល់ផ្នែកវិនិយោគ ការនាំចេញផលិតផលនិងទេសចរណ៍។ ការនាំចេញផលិតផលវាយនភ័ណ្ឌ ត្រូវបានគាំទ្រតាមរយៈការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយការកើនឡើងនៃការនាំចេញផលិតផលទៅប្រទេសជប៉ុន និងកាណាដា

ក៏បានធ្វើឱ្យទីផ្សារនាំចេញកាត់តែទូលំទូលាយ។ ប្រទេសកម្ពុជាបានធ្វើពិពិធកម្មលើកម្មន្តសាលកម្ម និងផលិតកម្ម ហើយបច្ចុប្បន្នកំពុងផលិតគ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់នានា។

អិលអូអិលស៊ី បន្តរក្សាបាននូវលទ្ធផលហិរញ្ញវត្ថុ និងសង្គមគួរជាទីគាប់ចិត្តនៅក្នុងឆ្នាំ២០១៧។ បណ្តាញសាខាត្រូវបានពង្រីកបន្ថែមពី ៧២ ទៅ ៧៦ ការិយាល័យ ដែលកំពុងប្រតិបត្តិការទូទាំង ២៥ រាជធានី-ខេត្ត ហើយចំនួនបុគ្គលិកវិញមានការកើនឡើងចំនួន ១០% ដែលមានចំនួន ២.០៦៥ នាក់។ ជាមួយនឹងការផ្លាស់ប្តូរបស់ប្រទេសកម្ពុជា ពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ធ្វើឱ្យតម្រូវការប្រាក់កម្ចីខ្នាតធំមានការកើនឡើងដោយសារតែមានតម្រូវការពីសហគ្រិនខ្នាតតូច និងមធ្យម និងប្រជាជនដែលមានចំណូលមធ្យម ដែលជាលទ្ធផលទំហំកម្ចីជាមធ្យមកើនឡើងដល់ ១.៥៤០ ដុល្លារអាមេរិក។

ផលិតផលកតិកសន្យាហិរញ្ញវត្ថុ និងផលិតផលឥណទានប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយកសម្ភារដែលទិញជាទ្រព្យដាក់ធានា ត្រូវបានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញយានយន្តសម្រាប់ធ្វើដំណើរជាមួយដឹកជញ្ជូន ទិញត្រាក់ទ័រសម្រាប់ធ្វើកសិកម្ម និងទ្រព្យសកម្មនានាសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។ ជាមួយនឹងការរួមបញ្ចូលទស្សនវិស័យសង្គមនៅក្នុងប្រតិបត្តិការអាជីវកម្ម អិលអូអិលស៊ីបានបន្តផ្តល់ផលិតផលឥណទានទឹកស្អាត និងអនាម័យ ដល់ប្រជាជនប្រមាណជាង ២៥% នៃប្រជាជនកម្ពុជាដែលពុំទាន់មានទឹកស្អាតប្រើប្រាស់។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៧ អិលអូអិលស៊ី បានផ្តល់ឥណទានទឹកស្អាត និងអនាម័យដល់អតិថិជនជាង ៨.០០០នាក់ដែលមានផលប៉ុន្តែឥណទានជាង ៤លានដុល្លារអាមេរិក។

ជាមួយនឹងអត្រាចំណេញពីទ្រព្យសកម្មចំនួន ៤,៨% អិលអូអិលស៊ីសម្រេចបានលទ្ធផលល្អឈានមុខគេក្នុងចំណោមដៃគូប្រកួតប្រជែងហើយអត្រាចំណេញពីមូលធនភាគទុនិកមានចំនួន ២៧,៥% ទទួលបានលទ្ធផលល្អឈានមុខគេលំដាប់ទីពីរ ធៀបទៅនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ជាមួយ អិលអូអិលស៊ី ជាប់លំដាប់ថ្នាក់ទីបួន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលធំជាងគេនៅក្នុងប្រទេសកម្ពុជា បើគិតទៅលើទ្រព្យសកម្មសរុប

ផលប៉ុន្តែឥណទាន និងប្រាក់ចំណេញ។ ហានិភ័យឥណទានធំជាង ៣០ថ្ងៃ មានចំនួន ១,៤% ដែលលទ្ធផលនេះមានភាពល្អប្រសើរជាងអត្រាហានិភ័យរបស់វិស័យទាំងមូល។ សមតុល្យប្រាក់បញ្ញើមានការកើនឡើងយ៉ាងខ្លាំងក្លារហូតដល់ជាង ៣៦៧% ដែលមានសមតុល្យជាង ៩០លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែពីរឆ្នាំ បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ផលិតផលប្រាក់បញ្ញើនេះ។

អិលអូអិលស៊ី មានទស្សនវិស័យសម្រាប់ឆ្នាំ២០១៨នេះ ជាឆ្នាំសម្រាប់សេវាហិរញ្ញវត្ថុឌីជីថល ដែល អិលអូអិលស៊ី រំពឹងថានឹងផ្លាស់ប្តូរមូលដ្ឋានពីប្រតិបត្តិការដែលប្រើប្រាស់សាច់ប្រាក់ ទៅជាប្រតិបត្តិការឌីជីថល ដែលមានលទ្ធភាពផ្តល់សេវាហិរញ្ញវត្ថុដល់គ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចយ៉ាងមានប្រសិទ្ធភាព។

ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អ្នកដែលពាក់ព័ន្ធទាំងអស់រួមមាន អតិថិជន វិនិយោគិន និយតករ ធនាគារ និងដៃគូម្ចាស់កម្ចីទាំងក្នុង និងក្រៅប្រទេស សម្រាប់ការជឿជាក់ ការទុកចិត្ត និងសហប្រតិបត្តិការគាំទ្រចំពោះការរីកចម្រើនរបស់ អិលអូអិលស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ ខ្ញុំបាទក៏សូមកោតសរសើរចំពោះក្រុមប្រឹក្សាភិបាលទាំងអស់ សម្រាប់ការណែនាំ និងផ្តល់យោបល់ល្អៗ និងបុគ្គលិក អិលអូអិលស៊ី ទាំងអស់ដែលស្ថិតនៅក្រោមការដឹកនាំរបស់គណៈគ្រប់គ្រងដែលមានសមត្ថភាព សម្រាប់ការខិតខំប្រឹងប្រែងក្នុងការបំពេញការងារ។ អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំប្តេជ្ញាចិត្តចូលរួមជាដៃគូមួយដ៏សំខាន់ក្នុងការផ្តល់ឱកាសសេដ្ឋកិច្ចដល់អតិថិជន និងប្រជាជនកម្ពុជា។

ប៊ិនលី ដេ ហ្សឺលវ៉ា
ប្រធានក្រុមប្រឹក្សាភិបាល



ថ្វីត្បិតតែកំណើនមានការធ្លាក់ចុះបន្តិចបន្តួចក្នុងឆ្នាំ២០១៦ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានកំណើនប្រសើរឡើងវិញនៅក្នុងឆ្នាំ២០១៧ ជាមួយនឹងផលប៉ុន្តែស្ថានភាពមានការកើនឡើង ៣៩% ហើយវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលមានផលប៉ុន្តែស្ថានភាពមានការកើនឡើង ៤,៣ពាន់លានដុល្លារអាមេរិក (ទិន្នន័យពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៦១ និងអង្គការក្រៅរដ្ឋាភិបាលចំនួន៧ ដែលជាសមាជិក) នៅដំណាច់ឆ្នាំ២០១៧ ដែលកើនឡើងពី ៣,១លានដុល្លារអាមេរិកនៅត្រឹមដំណាច់ឆ្នាំ២០១៦។

ភាពល្អប្រសើរឡើងវិញនៃលក្ខខណ្ឌអាកាសធាតុបានជួយគាំទ្រដល់ដំណាំកសិកម្ម និងផលរេនសាទ ដូច្នេះវិស័យកសិកម្មឃើញមានភាពប្រសើរជាងមុនដោយតម្លៃកសិផលមានការកើនឡើង និងមានស្ថេរភាពផងដែរ។ កម្ពុជាអាចសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៦,៩% ក្នុងឆ្នាំ២០១៧ ដោយសារតែការបន្តកំណើននៅក្នុងវិស័យកាត់ដេរ និងស្បែកជើង និងសំណង់។ កម្ពុជាត្រូវបានគេរំពឹងទុកថា នឹងអាចរក្សាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៦,៩% នៅក្នុងឆ្នាំ២០១៨ (ប្រភពពីធនាគារពិភពលោក)។

សមិទ្ធផលក្នុងឆ្នាំ២០១៧ ផលប៉ុន្តែស្ថានភាព

អិលអូអិលស៊ី រក្សាបាននូវកំណើនដ៏មានគុណភាពនៅក្នុងឆ្នាំ២០១៧ ដែលផលប៉ុន្តែស្ថានភាពមានការកើនឡើងចំនួន ៤៧% និងមានសមតុល្យសរុបចំនួន ៣២៣,៦លានដុល្លារអាមេរិក ហើយអតិថិជនមានការកើនឡើងចំនួន ០,៨៨% ដែលមានចំនួនសរុប ២១០.២២៧នាក់។ ផលប៉ុន្តែស្ថានភាពនេះរួមមានឥណទានក្រុម ១៤% និងឥណទានឯកត្តជន ៨៦%។ ២% នៃផលប៉ុន្តែស្ថានភាពគឺស្ថិតនៅក្នុងផលិតផលកម្ចីច្រើនប្រាស់ផ្ទាល់ខ្លួនដែលទទួលយកសម្ភារដែលទិញជាទ្រព្យដាក់ធានា ហើយ ១% នៃផលប៉ុន្តែស្ថានភាពគឺស្ថិតនៅក្នុងផលិតផលកម្ចីទឹកស្អាត និងអនាម័យ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងត្រីមាសទី៤ ក្នុងឆ្នាំ២០១៦។ ដើម្បីបំពេញតម្រូវការនៃកំណើន គណៈគ្រប់គ្រងបានបង្កើនចំនួនបុគ្គលិក និងរក្សាស្តង់ដារខ្ពស់នៃផលិតភាពការងារ និងការត្រួតពិនិត្យហានិភ័យដ៏រឹងមាំ។

អតិថិជនសកម្ម

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ អិលអូអិលស៊ី បានបម្រើអតិថិជនប្រមាណជា ២១០.០០០នាក់ ដែលក្នុងនោះរួមមានអតិថិជនក្រុមចំនួន ៤៩% និងអតិថិជនឯកត្តជនចំនួន ៥១%។ ផលប៉ុន្តែស្ថានភាពភាគច្រើនគឺផ្តល់ដល់អតិថិជនដែលមានចំណូលទាប ដែលនេះឆ្លុះបញ្ចាំងពីបេសកកម្មរបស់ អិលអូអិលស៊ី ក្នុងការផ្តល់កម្ចីដល់សហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរម៉ែត្រនៃសេដ្ឋកិច្ចសង្គមនៅតាមតំបន់ជនបទ។

គុណភាពផលប៉ុន្តែស្ថានភាព

អិលអូអិលស៊ី នៅតែអាចរក្សាបាននូវកំណើនផលប៉ុន្តែស្ថានភាពប្រកបដោយគុណភាពខ្ពស់ និងការត្រួតពិនិត្យផ្ទៃក្នុងដ៏រឹងមាំ ដែលធ្វើឱ្យអិលអូអិលស៊ី អាចសម្រេចបាននូវលទ្ធផលល្អប្រសើរជាងលទ្ធផលជា

មធ្យមរបស់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូល។ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង អិលអូអិលស៊ី បានសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីពង្រឹងលើការគ្រប់គ្រងហានិភ័យឥណទាន និងការត្រួតពិនិត្យផ្ទៃក្នុងដែលរួមមាន៖

- ការពង្រឹងលើដំណើរការឥណទាន និងការត្រួតពិនិត្យផ្ទៃក្នុង
- ការបញ្ចូលប្រព័ន្ធនៃការគ្រប់គ្រងហានិភ័យនៅទូទាំងអិលអូអិលស៊ី
- ការពង្រឹងក្រុមការងារធានាគុណភាពឥណទាន ដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្ត
- កែលម្អរចនាសម្ព័ន្ធនៃការលើកទឹកចិត្តមន្ត្រីឥណទាន និងបុគ្គលិកសហគមន៍ផ្សេងទៀត ដោយផ្អែកលើគុណភាពឥណទានជាចម្បង
- ការត្រួតពិនិត្យការិយាល័យឥណទាននៃកម្ពុជាឱ្យបាន ១០០% ចំពោះអ្នកខ្ចី និងអ្នករួមខ្ចី មុនពេលទម្លាក់ទុន ដើម្បីវាយតម្លៃឥណទានរបស់អតិថិជនម្នាក់ៗឱ្យបានហ្មត់ចត់។
- ផ្តល់វគ្គបណ្តុះបណ្តាលដើម្បីពង្រឹងផលិតភាពរបស់បុគ្គលិក
- ការអនុវត្តគោលការណ៍ការពារអតិថិជន ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការគ្រប់គ្រងហានិភ័យ
- ការអនុវត្តដ៏មានប្រសិទ្ធភាពក្នុងកម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមួយ Good Return Australia ដើម្បីផ្តល់ឱ្យអតិថិជន និស្សិតសាកលវិទ្យាល័យ និងប្រជាជនក្នុងសហគមន៍នូវជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ការប្រមូលប្រាក់បញ្ញើសន្សំ

អិលអូអិលស៊ី ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា និងបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់សាកល្បង នូវផលិតផលប្រាក់បញ្ញើសន្សំនៅសាខាមួយចំនួនក្នុងខែតុលា ឆ្នាំ២០១៥។ ក្នុងឆ្នាំ២០១៦ អិលអូអិលស៊ី បានដាក់ឱ្យប្រើប្រាស់ផលិតផលប្រាក់បញ្ញើសន្សំទៅគ្រប់សាខាទាំងអស់ទូទាំងប្រទេស ដែលជា

លទ្ធផលទទួលបានជោគជ័យគួរជាទីគាប់ចិត្ត ដោយទទួលបានកំណើន រហូតដល់ ៣៦៧% និងសម្រេចបានសមតុល្យប្រាក់បញ្ញើជាង ៩០លាន ដុល្លារអាមេរិក គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៧ ក្នុងរយៈពេល ត្រឹមតែពីរឆ្នាំ ដែលកើនឡើងពីសមតុល្យជាង ១៩លានដុល្លារអាមេរិក នៅត្រឹមដំណាច់ឆ្នាំ២០១៦។ កំណើនយ៉ាងឆាប់រហ័សនៃសមតុល្យ ប្រាក់បញ្ញើសន្សំបង្ហាញឱ្យឃើញថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តខ្ពស់ ដែលផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អប្រសើរ ដល់អតិថិជន ការពារអតិថិជន និងផ្តល់នូវផលិតផលប្រាក់បញ្ញើ និងផលិតផលឥណទានថ្មីៗ ដែលមានលក្ខណៈប្រកួតប្រជែង។ អិលអូអិលស៊ី មានគោលដៅសម្រេចឱ្យបាននូវកំណើនសមតុល្យប្រាក់ បញ្ញើទ្វេដង ដើម្បីតាមឱ្យទាន់ដៃគូនៅត្រឹមដំណាច់ឆ្នាំ២០១៨។

បន្ថែមលើនេះ អិលអូអិលស៊ី បានដាក់ឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុ ថ្មីមួយទៀតសម្រាប់អតិថិជន គឺសេវាផ្ទេរប្រាក់ក្នុងស្រុក ដើម្បីបំពេញ តម្រូវការរបស់អតិថិជន។ ជាមួយនឹងសេវាកម្មនេះ អតិថិជនអាច ផ្ទេរប្រាក់នៅក្នុងសាខាតែមួយ ឬឆ្លងសាខា ព្រមទាំងអាចបង់សងប្រាក់ កម្ចីនៅគ្រប់សាខារបស់ អិលអូអិលស៊ី នៅទូទាំងប្រទេស។

អត្រាចំណេញពីទ្រព្យសកម្ម និងអត្រាចំណេញពីមូលធនរបស់ភាគទុនិក

អត្រាចំណេញពីទ្រព្យសកម្ម និងអត្រាចំណេញពីមូលធនភាគទុនិក របស់ អិលអូអិលស៊ី មានការធ្លាក់ចុះបន្តិចបើធៀបទៅនឹងលទ្ធផល ឆ្នាំមុន ដែលសម្រេចបានអត្រាចំណេញពីទ្រព្យសកម្មចំនួន ៤,៨% និង អត្រាចំណេញពីមូលធនភាគទុនិកចំនួន ២៧,៥% នៅត្រឹមដំណាច់ឆ្នាំ ២០១៧។ យ៉ាងណាមិញ បើធៀបទៅនឹងដៃគូប្រកួតប្រជែង អត្រា ចំណេញពីទ្រព្យសកម្មរបស់ អិលអូអិលស៊ី ទទួលបានលទ្ធផលល្អ ឈានមុខគេ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើដែល ធំជាងគេទាំង៧ ខណៈដែលអត្រាចំណេញពីមូលធនភាគទុនិករបស់ អិលអូអិលស៊ី ជាប់លំដាប់ថ្នាក់លេខ២ ពីរឆ្នាំជាប់គ្នានៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧។ ជាលទ្ធផល អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុធំជាងគេលំដាប់ទី៤ នៅក្នុងប្រទេសកម្ពុជា គិតទៅលើទ្រព្យ សកម្មសរុប ផលប៉ុន្តែឥណទាន និងប្រាក់ចំណេញ។

សកម្មភាពសង្គម

អិលអូអិលស៊ី ប្តេជ្ញាចិត្តក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការ ទទួលខុសត្រូវសង្គម និងបរិស្ថាន ដល់ប្រជាជន និងសហគ្រិននៅ ជនបទ។ ប្រមាណជា ៨០% នៃអតិថិជនរបស់ អិលអូអិលស៊ី ជាស្ត្រី ប្រមាណជា ៣៣,១៥% នៃអតិថិជនថ្មីរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ថ្នាក់ជាតិ ១៥០% ប្រហែល ៥៥% នៃអតិថិជនមានមុខរបរទាក់ទងនឹង កសិកម្ម។ អិលអូអិលស៊ី សម្រេចបានជោគជ័យនៃការអនុវត្តសកម្មភាព សង្គមនៅក្នុងឆ្នាំ២០១៧ តាមរយៈការអនុវត្តការត្រួតពិនិត្យតាមដាន ផលប៉ះពាល់ទៅលើបរិស្ថាន ការវាយតម្លៃផលប៉ះពាល់សង្គម និង បរិស្ថានសម្រាប់ផលិតផលប្រាក់កម្ចី សហគ្រាសខ្នាតតូច និងមធ្យម ស្តង់ដារសាកលនៃការគ្រប់គ្រងសកម្មភាពសង្គម (USSPM) និងការ វាយតម្លៃផ្ទាល់ខ្លួន (SPI4) ដើម្បីកំណត់ជំហានបន្ទាប់នៃការអនុវត្ត សកម្មភាពសង្គមឱ្យបានល្អប្រសើរនៅក្នុងគ្រឹះស្ថាន។ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ អិលអូអិលស៊ី សម្រេចបានជោគជ័យ និង ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាច្រើនលើការអនុវត្តសកម្មភាព សង្គម ដូចជាវិញ្ញាបនបត្រសន្ទស្សន៍នៃការចាកផុតពីភាពក្រីក្រ វិញ្ញា បនបត្រកិច្ចការពារអតិថិជនពី SMART Campaign វិញ្ញាបនបត្រ

GIIRS វិញ្ញាបនបត្រ Microfinance Institutional Rating Grade A- from Microfinanza ដែលបានវាយតម្លៃ អិលអូអិលស៊ី ទៅលើផ្នែក ជាច្រើនដូចជា ទៅលើបរិយាកាសប្រកួតប្រជែងខាងក្រៅ អភិបាលកិច្ច និងយុទ្ធសាស្ត្រ របាយការណ៍ហិរញ្ញវត្ថុ គុណភាពផលប៉ុន្តែឥណទាន ប្រព័ន្ធនិងការត្រួតពិនិត្យ និងកិច្ចការពារអតិថិជន។ បន្ថែមលើនេះ អិលអូអិលស៊ី បានបញ្ចប់ Client Protection Principle version 2.0 check-in review ដោយ M-Crill។ បន្ថែមលើនេះទៀត កម្មវិធី បណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលត្រូវបានផ្តល់ជូនប្រជាជន កម្ពុជាជាង ១៤.២០២នាក់ នៅក្នុងឆ្នាំ២០១៧ និងសរុបជាង ៤៣.១៦៧នាក់ ចាប់តាំងពីឆ្នាំ២០១៣ គឺជាសកម្មភាពសង្គមមួយដែល អិលអូអិលស៊ី ផ្តល់ជូនដោយឥតគិតថ្លៃ ក្នុងគោលបំណងបង្កើនការ យល់ដឹងរបស់អតិថិជនទៅលើសេវាហិរញ្ញវត្ថុ។ នៅក្នុងឆ្នាំ២០១៧ អិលអូអិលស៊ី ក៏បានបង្កើតកម្មវិធីវិទ្យុ “គំនិតរីកចម្រើន” ក្នុងគោលបំណង ផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ (ដូចជាការសន្សំប្រាក់ ការគ្រប់គ្រង សាច់ប្រាក់ ការគ្រប់គ្រងបំណុល ការការពារអតិថិជន) ចែករំលែក គំនិត/បទពិសោធន៍ និងការគ្រប់គ្រងអាជីវកម្មខ្នាតតូចសម្រាប់អ្នកស្តាប់។ ជាមួយនឹងការគាំទ្រពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និង AFD កម្មវិធីវិទ្យុនេះកាន់តែមានភាពល្បីល្បាញ និងត្រូវបានចូលរួមដោយ គណៈគ្រប់គ្រងជាន់ខ្ពស់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់ CMA ដើម្បីចែករំលែកបទពិសោធន៍ដ៏សម្បូរបែបលើការគ្រប់គ្រង ហិរញ្ញវត្ថុ ដល់ប្រិយមិត្តអ្នកស្តាប់។

អិលអូអិលស៊ី ប្តេជ្ញាចិត្តក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្តង់ដារ ជាសាកលនៃការគ្រប់គ្រងសកម្មភាពសង្គម ដោយអនុវត្តទៅតាម បេសកកម្មរបស់ខ្លួន ក្នុងគោលបំណងបង្កើនភាពរីកចម្រើនរបស់ខ្លួនជា មួយអតិថិជន តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងអាជីវកម្ម របស់ពួកគាត់។

យុទ្ធសាស្ត្រអាទិភាពសម្រាប់ឆ្នាំ២០១៨

- ឥណទានខ្នាតតូច ឥណទានប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយក សម្ភារដែលទិញជាទ្រព្យដាក់ធានា ភតិសន្យាហិរញ្ញវត្ថុ និងឥណទាន សហគ្រាសខ្នាតតូច និងមធ្យម គឺជាអាជីវកម្មស្នូលរបស់ អិលអូអិលស៊ី។
- ផ្តល់ផលិតផល និងសេវាកម្មថ្មីៗបន្ថែមទៀត ដើម្បីបំពេញតាម តម្រូវការរបស់អតិថិជន រួមមានគណនីសន្សំសម្រាប់ប្រើប្រាស់ក្នុង គម្រោងពេលអនាគត គណនីសន្សំសម្រាប់បុត្រធីតា និងសេវា បង់រំកិយប្រតិបត្តិ ជាដើម។
- ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលអាចលើកកម្ពស់សេវាអតិថិជនឱ្យកាន់ តែប្រសើរឡើង និងបង្កើនប្រសិទ្ធភាពការងារដូចជា Tablet, ATM, mobile banking application និង third-party connection។
- កសាងភាពជាដៃគូយុទ្ធសាស្ត្រជាមួយស្ថាប័នដែលមានកេរ្តិ៍ឈ្មោះល្អ ដើម្បីបង្កើតលទ្ធភាព និងសេវាហិរញ្ញវត្ថុថ្មីៗ។
- សិក្សាពីតម្រូវការទីផ្សារសម្រាប់សេវាហិរញ្ញវត្ថុ ពង្រីកបន្ថែមនូវ ផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី ដើម្បីបម្រើសេវាដល់ ប្រជាជនដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុទាំងនៅទីប្រជុំជន និងជនបទ។
- អនុវត្តជំហានមួយទៀតក្នុងការលើកកម្ពស់សកម្មភាពសង្គមឱ្យកាន់តែ ប្រសើរឡើងតាមរយៈការបញ្ចូលសកម្មភាពសង្គមទៅក្នុងប្រតិបត្តិការ

អាជីវកម្ម ដោយប្រើប្រាស់ USSPM និង SPI4។ ជាមួយនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការបញ្ចូល USSPM ទៅក្នុងប្រតិបត្តិការអិលអូអិលស៊ី បាននឹងកំពុងអនុវត្តយ៉ាងស៊ីជម្រៅក្នុងការការពារអតិថិជន តាមរយៈការពង្រឹងលើការអនុវត្តគោលការណ៍ការពារអតិថិជន ឱកាសទីផ្សារ និងគុណភាពនៃសេវាកម្ម ។ល។

- បន្តផ្តល់កម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជាទៅលើចំណេះដឹងហិរញ្ញវត្ថុសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ។
- លើកកម្ពស់ការយល់ដឹងអំពីការអភិរក្សរូបភាពផែនដី ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលយកចិត្តទុកដាក់ខ្ពស់បំផុតលើការថែរក្សាការពារបរិស្ថាន។
- បន្តយកចិត្តទុកដាក់លើសកម្មភាពសង្គម ដើម្បីសម្រេចឱ្យបានតាមគុណតម្លៃរបស់ អិលអូអិលស៊ី ដែលចែងថា “អិលអូអិលស៊ីឱ្យតម្លៃលើទស្សនវិស័យក្នុងការធ្វើឱ្យមានតុល្យភាពរវាងកិច្ចការសង្គម និងផលចំណេញ”។

យើងនឹងបន្តកំណើន និងធ្វើឱ្យប្រតិបត្តិការរបស់យើងកាន់តែសម្បូរបែប តាមរយៈការពង្រីកប្រតិបត្តិការទៅភូមិថ្មីៗបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងផលិតផល និងសេវាកម្មថ្មីៗ។ យើងនឹងបន្តវិនិយោគលើផ្នែកបច្ចេកវិទ្យាព័ត៌មាន ធនធានមនុស្ស ស្លាកយីហោ និងកែលម្អផលិតផល និងសេវាកម្មឱ្យកាន់តែល្អប្រសើរជាងនេះទៀតដើម្បីឱ្យអតិថិជនកាន់តែពេញចិត្តនឹងសេវារបស់ អិលអូអិលស៊ី។ បន្ថែម

លើនេះ នៅក្នុងឆ្នាំ២០១៨ យើងមានទិសដៅធ្វើយ៉ាងណាឱ្យ អិលអូអិលស៊ីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើដ៏រឹងមាំ។

ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ភាគទុនិក ក្រុមប្រឹក្សាភិបាល និងសមាជិកគណៈកម្មាធិការទាំងអស់សម្រាប់ការដឹកនាំការគាំទ្រ និងការផ្តល់ជំនួយនានាក្នុងមួយឆ្នាំកន្លងទៅនេះ។ ខ្ញុំបាទក៏សូមបង្ហាញនូវការជឿជាក់យ៉ាងស្មោះស្ម័គ្រចំពោះបុគ្គលិក អិលអូអិលស៊ីទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារប្រកបដោយសុចរិតភាព ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ខ្ញុំបាទក៏សូមថ្លែងអំណរគុណចំពោះអតិថិជន និងដៃគូពាក់ព័ន្ធដែលតែងតែគាំទ្រ អិលអូអិលស៊ី ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។ បន្ថែមលើនេះទៀត ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាសម្រាប់ការគាំទ្រទាំងនៅក្នុងឆ្នាំ២០១៧ និងជោគជ័យដែលរំពឹងទុកនៅក្នុងឆ្នាំ២០១៨។



សុខ អៀន
 ប្រធាននាយកប្រតិបត្តិ

អំពី អិលអូអិលស៊ី



- ចក្ខុវិស័យប្រទេសកម្ពុជា
- វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា
- អំពី អិលអូអិលស៊ី
- ប្រវត្តិ អិលអូអិលស៊ី

ភូមិសាស្ត្រ និងប្រជាសាស្ត្រ

ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយនៅក្នុងតំបន់ត្រូពិច ជាសមាជិកនៃមហាអនុតំបន់ទន្លេមេគង្គ សមាជិកប្រទេសអាស៊ានចាប់តាំងពីឆ្នាំ១៩៩៩ និងជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ចាប់តាំងពីឆ្នាំ២០០៤។ ភូមិសាស្ត្រប្រទេសកម្ពុជាមានភាពអំណោយផល និងសម្បូរទៅដោយប្រភពទឹក ធនធានធម្មជាតិ ទេសចរណ៍ធម្មជាតិ (ភ្នំ ឆ្នេរខ្សាច់ ព្រៃព្រឹក្សា និងសត្វព្រៃ) និងទេសចរណ៍វប្បធម៌ ដូចជាប្រាង្គប្រាសាទជាដើម។

ជាមួយ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១៤៣ ក្នុងចំណោម ១៨៨ប្រទេស លើសន្ទស្សន៍នៃការអភិវឌ្ឍធនធានមនុស្ស ដែលត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានការអភិវឌ្ឍធនធានមនុស្សកម្រិតមធ្យម។ ប្រទេសកម្ពុជា មានប្រជាជនប្រមាណជា ១៦លាននាក់ និងបន្តកើនឡើងជាមួយនឹងអត្រាកំណើន ១,៥៦%។ ប៉ុន្តែ អ្វីដែលសំខាន់គឺប្រទេសកម្ពុជា ជាប្រទេសដែលមានប្រជាជនរីកចម្រើនជាងគេនៅលើពិភពលោក ដែលជាងពាក់កណ្តាលនៃប្រជាជនមានអាយុក្រោម ២៥ឆ្នាំ។

ម៉ាក្រូសេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា បានសរុបទិន្នន័យកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៦,៩% នៅក្នុងឆ្នាំ២០១៧ ខណៈដែលអត្រាអតិផរណាមានចំនួន ២,៩% ដោយវិទ្យាស្ថានជាតិស្ថិតិ។ តាមការព្យាករណ៍នៅក្នុងឆ្នាំ២០១៨ ធនាគារពិភពលោកបានព្យាករណ៍អត្រាកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៦,៩% មូលនិធិរូបិយវត្ថុអន្តរជាតិព្យាករណ៍ចំនួន ៦,៨% ខណៈដែលធនាគារអភិវឌ្ឍអាស៊ីព្យាករណ៍កំណើនរហូតដល់ ៧,១%។ យោងតាមទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមាន វិស័យឧស្សាហកម្ម (២៩,៤៦%) សេវាកម្ម (៣៩,៩%) និងកសិកម្ម (២៤,៧៥%)។ វិស័យឧស្សាហកម្មបន្តបន្សំដូចជា វិស័យកាត់ដេរ និងវាយនភណ្ឌរួមចំណែក ១០,៦% និងវិស័យអចលនទ្រព្យ និងជំនួញចំនួន ៦,៤% នៃផលិតផលក្នុងស្រុកសរុប។

ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់កើនឡើងដល់ប្រមាណជា ១.៤២០ ដុល្លារអាមេរិក ដែលលើសបន្ទាត់កំណត់របស់ធនាគារពិភពលោក ដែលមានចំនួនត្រឹមតែ ១.០៤៥ ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ ធ្វើឱ្យប្រទេសកម្ពុជាផ្លាស់ប្តូរទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ព្រោះតែភាពជោគជ័យនេះ កម្ពុជាត្រូវបានចាត់ទុកថាបានត្រៀមខ្លួនរួចរាល់ ក្នុងការដកចេញពីការលើកលែងពន្ធនាំចេញផលិតផលទៅទីផ្សារសហភាពអឺរ៉ុប ដែលត្រូវអនុវត្តក្នុងរយៈពេលបីឆ្នាំទៀត (អង្គការ ពលកម្មអន្តរជាតិ ២០១៧)។

ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសដុល្លារូបនីយកម្ម។ យ៉ាងណាមិញ អត្រាប្តូររូបិយប័ណ្ណរវាងប្រាក់រៀល និងប្រាក់ដុល្លារ នៅរក្សាស្ថេរភាពល្អក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៧ អត្រាប្តូរប្រាក់មានចំនួន ៤.០៣០ រៀល ក្នុងមួយដុល្លារអាមេរិក។

យុទ្ធសាស្ត្រថ្នាក់ជាតិ

ថ្វីត្បិតតែកម្ពុជាមានកំណើនគួរឱ្យកត់សម្គាល់ ប្រទេសកម្ពុជានៅមានផ្នែកសំខាន់ៗជាច្រើនទៀតដែលត្រូវអភិវឌ្ឍតាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដូចជា ត្រូវផ្លាស់ប្តូរសេដ្ឋកិច្ចទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ បន្តការប្រកួតប្រជែងនៅក្នុងសមាហរណកម្មអាស៊ាន និងការអភិវឌ្ឍជនបទជាដើម។ ១៤% នៃប្រជាជនកំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ (តាមស្ថិតិឆ្នាំ២០១៤) ហើយ ៨០% នៃប្រជាជនរស់នៅតាមជនបទ ជាងនេះទៅទៀត វិស័យផលិតកម្មកសិកម្មនៅមានកម្រិតអភិវឌ្ឍន៍តូចបំផុតបើធៀបទៅនឹងប្រទេសនានាក្នុងតំបន់អាស៊ាន លើកលែងតែប្រទេសមីយ៉ាន់ម៉ា និងឡាវ។

វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា

ផលប៉ុន្តែសណ្ឋាននៃវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលមានការកើនឡើងចំនួន ៣៩% នៅក្នុងឆ្នាំ២០១៧ ដែលមានផលប៉ុន្តែសណ្ឋានសរុបប្រមាណ ៤,៣ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ១,៨លាននាក់។ លទ្ធផលនៃផលិតផលប្រាក់បញ្ញើសន្សំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ សម្រេចបានសមតុល្យសរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រាក់បញ្ញើជាង ១,៩៥ លាននាក់ (សមតុល្យប្រាក់បញ្ញើមានការកើនឡើងចំនួន ៣៤% ធៀបនឹងឆ្នាំមុន)។ យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុហានិភ័យផលប៉ុន្តែសណ្ឋាននៃវិស័យទាំងមូលនៅរក្សាកម្រិតទាបចំនួន ១,៣២% ក្នុងឆ្នាំ២០១៧។



នៅក្នុងឆ្នាំ២០១៧ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើចំនួន៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណចំនួន៧៦ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន១១ ដែលកំពុងធ្វើប្រតិបត្តិការនៅទូទាំងប្រទេស។ ប៉ុន្តែ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗចំនួន១០ បានកាន់កាប់ចំណែកទីផ្សារចំនួន ៨៩% និងមានបណ្តាញប្រតិបត្តិការទូទាំងប្រទេស ខណៈដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតូចៗភាគច្រើនធ្វើប្រតិបត្តិការនៅជនបទ និងតំបន់ទីប្រជុំជន។

ក្រៅពីការផ្តល់ផលិតផលឥណទាន និងប្រាក់បញ្ញើតាមបែបប្រពៃណី សេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាឃើញមានភាពច្នៃប្រឌិត និងមានផលិតផលកាន់តែមានភាពសម្បូរបែបជាងមុន ជាមួយនឹងការគ្រប់គ្រងហានិភ័យកាន់តែប្រសើរ ក្នុងនោះមានដូចជា សេវាធានារ៉ាប់រង ភតិសន្យាហិរញ្ញវត្ថុ សេវាទូទាត់សងប្រាក់ និងសេវាហិរញ្ញវត្ថុតាមបែបឌីជីថល

ហើយសេវាកម្មទាំងនេះក៏ត្រូវបានផ្តល់ទៅដល់ប្រជាជននៅតាមជនបទផងដែរ។ ឧទាហរណ៍ អតិថិជនទទួលបានធានារ៉ាប់រងអាយុជីវិតតាមរយៈផលិតផលកម្ចី ធានារ៉ាប់រងយានយន្តតាមរយៈផលិតផលភតិសន្យាហិរញ្ញវត្ថុ ការប្រើប្រាស់កម្មវិធីក្នុងទូរសព្ទដៃ ឬភ្នាក់ងារ ដើម្បីបង់ប្រាក់កម្ចី ជាដើម។

បន្ថែមលើនេះ ក្រុមហ៊ុនក្រេឌីតប្តូរកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារហានិភ័យជាប្រព័ន្ធក្នុងគោលបំណងធានាការកើនឡើងនៃវិស័យមីក្រូហិរញ្ញវត្ថុប្រកបដោយសុខុមាលភាពល្អ។ គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុទាំងអស់ តម្រូវឱ្យចែករំលែកព័ត៌មានទៅក្រុមហ៊ុនក្រេឌីតប្តូរកម្ពុជាយ៉ាងហោចណាស់មួយខែម្តង និងត្រូវត្រួតពិនិត្យប្រវត្តិឥណទានរបស់អតិថិជន ជាមួយក្រុមហ៊ុនក្រេឌីតប្តូរកម្ពុជាមុនពេលផ្តល់កម្ចី។ លើសពីនេះទៅទៀត សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចេញគោលការណ៍ណែនាំស្តីពីការផ្តល់ប្រាក់កម្ចីដល់គ្រឹះស្ថានដែលបានចុះហត្ថលេខាទាំងអស់ ដើម្បីធានាការផ្តល់សេវាដល់អតិថិជនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងបង្ការហានិភ័យជាប្រព័ន្ធ។

ធនាគារជាតិនៃកម្ពុជា គឺជានិយ័តករតែមួយគត់ដែលគ្រប់គ្រងលើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ និងមានសិទ្ធិ ផ្តល់/ដកហូតអាជ្ញាប័ណ្ណ ចុះត្រួតពិនិត្យដល់ទីកន្លែង ត្រួតពិនិត្យការអនុវត្ត និងគុណភាពផលប៉ុន្តែសណ្ឋានរបស់គ្រឹះស្ថាន កំណត់បទបញ្ញត្តិ និងចាត់វិធានការដើម្បីស្ថេរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា។



អំពី អិលអូអិលស៊ី

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើស្របច្បាប់មួយ ដែលផ្តោតសំខាន់ទៅលើការបម្រើសេវាទៅដល់សហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរាមីតនៃសេដ្ឋកិច្ចសង្គមនូវ ឱកាសសេដ្ឋកិច្ចដើម្បីផ្លាស់ប្តូរជីវភាពរស់នៅរបស់ពួកគេឱ្យបានល្អប្រសើរឡើង។ បច្ចុប្បន្ននេះ LOMI កាន់កាប់ភាគហ៊ុនចំនួន ៦០% DWM កាន់កាប់ភាគហ៊ុនចំនួន ៣៦,៩៧% នៃចំនួនហ៊ុនសរុប ហើយភាគហ៊ុនដែលនៅសល់ត្រូវបានកាន់កាប់ដោយបុគ្គលិក អិលអូអិលស៊ី ហៅកាត់ថា ជីគីស៊ី-អ៊ីសប Employee Stock Ownership Plan ("TPC-ESOP")។

អិលអូអិលស៊ី ត្រូវបានបង្កើតឡើងដោយអង្គការ Catholic Relief Services ហៅកាត់ថា ("CRS") ក្នុងឆ្នាំ១៩៩៤ និងត្រូវបានចុះបញ្ជីក្រោមឈ្មោះ ធនាគារភូមិ (ខេមបូឌា) អិលធីឌី ក្នុងឆ្នាំ២០០២។ បន្ទាប់មកធនាគារភូមិទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០០៣។ ជាមួយនឹងភាគទុនិកដ៏រឹងមាំទាំងពីរ រួមមាន Developing World Markets ("DWM") និង LOLC Micro Investment Ltd. ("LOMI") នៅក្នុងឆ្នាំ២០១៥ ធនាគារភូមិ (ខេមបូឌា) អិលធីឌី បានប្តូរឈ្មោះមកជាឈ្មោះអន្តរជាតិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជាក្នុងពេលជាមួយគ្នា។


បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំជាងគេលំដាប់ទី៤ នៅកម្ពុជា គិតទៅលើផលបំពេញឥណទាន

និងទ្រព្យសកម្ម។ តាមរយៈបណ្តាញសាខាចំនួន ៧៦ នៅទូទាំងប្រទេស អិលអូអិលស៊ី បាននឹងកំពុងបម្រើអតិថិជនជាង ២១០.០០០នាក់ ជាមួយនឹងផលបំពេញឥណទានជាង ៣២៣ លានដុល្លារអាមេរិក។ ចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើ អិលអូអិលស៊ី បានពង្រីកផលិតផល និងសេវាហិរញ្ញវត្ថុរបស់ខ្លួន ដោយបានបញ្ចូលផលិតផលប្រាក់បញ្ញើសន្សំ និងផលិតផលប្រាក់បញ្ញើមានកាលកំណត់។ ក្នុងឆ្នាំ២០១៦ អិលអូអិលស៊ី បានដាក់ឱ្យប្រើប្រាស់ផលិតផលប្រាក់បញ្ញើសន្សំទៅគ្រប់សាខាទាំងអស់ទូទាំងប្រទេស ដែលជាលទ្ធផលទទួលបានជោគជ័យគួរជាទីគាប់ចិត្ត និងសម្រេចបានសមតុល្យប្រាក់បញ្ញើជាង ៩០លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៧ ក្នុងរយៈពេលត្រឹមតែពីរឆ្នាំ ដែលកើនឡើងពីសមតុល្យជាង ១៩លានដុល្លារអាមេរិកនៅត្រឹមដំណាច់ឆ្នាំ២០១៦។ កំណើនយ៉ាងឆាប់រហ័សនៃសមតុល្យប្រាក់បញ្ញើសន្សំបង្ហាញឱ្យឃើញថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តខ្ពស់ ដែលផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អប្រសើរដល់អតិថិជន ការពារអតិថិជន និងផ្តល់នូវផលិតផលប្រាក់បញ្ញើ និងផលិតផលឥណទានថ្មីៗ ដែលមានលក្ខណៈប្រកួតប្រជែង។

តទៅមុខទៀត អិលអូអិលស៊ី នឹងបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅជនបទ និងទីប្រជុំជន អភិវឌ្ឍផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗសម្រាប់បំពេញតម្រូវការរបស់អតិថិជន។ ជាមួយនឹងគណៈគ្រប់គ្រងដែលមានបទពិសោធន៍ខ្ពស់ អភិបាលកិច្ចដ៏រឹងមាំ និងការប្តេជ្ញាចិត្តក្នុងសកម្មភាពសង្គម អិលអូអិលស៊ី បានត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រីកប្រតិបត្តិការ និងឥទ្ធិពលរបស់ខ្លួននៅទូទាំងប្រទេស។

ប្រវត្តិ អិលអូអិលស៊ី

កំណត់ត្រារយៈពេល ២៣ឆ្នាំក្នុងការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវផ្នែកសង្គមនៅក្នុងប្រទេសកម្ពុជា។



អំពី អាជីវកម្ម



- ការវិភាគច្រើនប្រកបដោយការទទួលខុសត្រូវ
- ទិន្នាការនៃផលិតផល
- សមិទ្ធផលអាជីវកម្ម
- ការគ្រប់គ្រងហានិភ័យ

ការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ

អិលអូអិលស៊ី (ខេមបូឌា) គឺជាអ្នកដឹកនាំឥស្សរកិច្ចក្នុងវិស័យហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយផ្ដោតសំខាន់លើការផ្តល់សេវាហិរញ្ញវត្ថុដល់សហគ្រិន និងក្រុមគ្រួសារនៅកម្រិតមូលដ្ឋានពីរដ្ឋបាលស្រុកក្នុងស្រុក និងស្រុកក្រុង។ ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ ជាមួយនឹងសេវាហិរញ្ញវត្ថុរបស់អិលអូអិលស៊ី ក្រុមគ្រួសារនៅកម្រិតពីរដ្ឋបាលស្រុកក្នុងស្រុកក្រុងទទួលបានសក្តានុពលភាពដើម្បីរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាពសេដ្ឋកិច្ច សុវត្ថិភាពសង្គម និងយុត្តិធម៌។ បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេបំផុតលំដាប់ទី៤ នៅក្នុងប្រទេសកម្ពុជា បើគិតទៅលើទ្រព្យសកម្មសរុប និងផលប៉ះពាល់សង្គម។ អិលអូអិលស៊ី ប្តេជ្ញាចិត្តក្នុងការបម្រើសេវាដល់អតិថិជនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយផ្ដោតសំខាន់លើសេវាអតិថិជន ការផ្តល់ជូននូវផលិតផលថ្មីៗ និងរក្សាបាននូវតម្លៃសមរម្យ និងតម្លាភាព។ ទាំងនេះបានធ្វើឱ្យ អិលអូអិលស៊ី ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានការជឿទុកចិត្តពីសំណាក់ប្រជាជនកម្ពុជាក្នុងការផ្តល់សេវាហិរញ្ញវត្ថុ។ ការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់យើងក្នុងការផ្តល់សក្តានុពលភាពដល់សហគ្រិន និងក្រុមគ្រួសារនៅកម្រិតមូលដ្ឋានពីរដ្ឋបាលស្រុកក្នុងស្រុកក្រុងបានបង្ហាញយ៉ាងច្បាស់តាមរយៈការអភិវឌ្ឍផលិតផលថ្មីៗ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ការបង្កើតគោលនយោបាយត្រួតពិនិត្យផ្ទៃក្នុងដែលមានប្រសិទ្ធភាព និងកម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងគោលបំណងផ្តល់ចំណេះដឹង និងបទពិសោធន៍ផ្នែកហិរញ្ញវត្ថុដល់អតិថិជន។

ផលប៉ះពាល់សង្គមរបស់ អិលអូអិលស៊ី កើនឡើងចំនួន ៤៧% ពីសមតុល្យសរុបចំនួន ២១៩,៥ លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ២០១៦ ទៅ ៣២៣,៦ លានដុល្លារអាមេរិកនៅត្រីមាសដំណាច់ឆ្នាំ២០១៧។ អិលអូអិលស៊ី នៅតែរក្សាបាននូវកំណើនឥណទានប្រកបដោយគុណភាព និងការត្រួតពិនិត្យហានិភ័យ និងសម្រេចបានលទ្ធផលល្អប្រសើរជាងអត្រាហានិភ័យជាមធ្យមរបស់វិស័យហិរញ្ញវត្ថុទាំងមូល។ ផលិតផលប្រាក់បញ្ញើសន្សំរបស់ អិលអូអិលស៊ី សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរដោយទទួលបានកំណើនចំនួន ៣៦៧% ហើយសមតុល្យប្រាក់បញ្ញើកើនឡើងដល់ជាង ៩០ លានដុល្លារនៅត្រីមាសដំណាច់ឆ្នាំ២០១៧ ក្នុងរយៈពេលត្រឹមតែពីរឆ្នាំ ដែលកើនឡើងពី ១៩លានដុល្លារអាមេរិកនៅដំណាច់ឆ្នាំ២០១៦។

អត្រាចំណេញពីទ្រព្យសកម្ម និងអត្រាចំណេញពីមូលធនភាគទុនិករបស់ អិលអូអិលស៊ី មានការធ្លាក់ចុះបន្តិចបើធៀបទៅនឹងលទ្ធផលឆ្នាំមុន ដែលសម្រេចបានអត្រាចំណេញពីទ្រព្យសកម្មចំនួន ៤,៨% និងអត្រាចំណេញពីមូលធនភាគទុនិកចំនួន ២៧,៥% នៅត្រីមាសដំណាច់ឆ្នាំ២០១៧។ យ៉ាងណាមិញ បើធៀបទៅនឹងដៃគូប្រកួតប្រជែង អត្រាចំណេញពីទ្រព្យសកម្មរបស់ អិលអូអិលស៊ី ទទួលបានលទ្ធផលល្អឈានមុខគេ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើដែលធំជាងគេទាំង៧ ខណៈដែលអត្រាចំណេញពីមូលធនភាគទុនិករបស់ អិលអូអិលស៊ី ជាប់លំដាប់ថ្នាក់លេខ២ ពីរឆ្នាំជាប់គ្នានៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧។ ជាលទ្ធផល អិលអូអិលស៊ី គឺជាគ្រឹះស្ថាន

មីក្រូហិរញ្ញវត្ថុធំជាងគេលំដាប់ទី៤ នៅក្នុងប្រទេសកម្ពុជា គិតទៅលើទ្រព្យសកម្មសរុប និងផលប៉ះពាល់សង្គម។

ការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ អិលអូអិលស៊ី ក្នុងការការពារអតិថិជនពីការជំពាក់បំណុលវិវាទ និងបម្រើអតិថិជនដោយស្មើភាព ត្រូវបានបង្ហាញច្បាស់តាមរយៈការអនុវត្តយ៉ាងហ្មត់ចត់នូវគោលនយោបាយឥណទាន និងគោលនយោបាយឥណទានត្រួតគ្នា ដែលត្រូវបានជម្រុញនិងយកចិត្តទុកដាក់តាមរយៈការអនុវត្តគោលការណ៍ការពារអតិថិជននៅក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។ អិលអូអិលស៊ី ក៏បានចាត់វិធានការមួយចំនួនផងដែរដើម្បីឆ្ពោះទៅរកគ្រប់គ្រងសកម្មភាពសង្គមឱ្យមានប្រសិទ្ធភាពដូចជា ការត្រួតពិនិត្យតាមដានផលប៉ះពាល់ទៅលើបរិស្ថានការងារតម្លៃផលប៉ះពាល់សង្គម និងបរិស្ថានសម្រាប់ផលិតផលប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម ការអនុវត្តស្តង់ដារជាសកលនៃការគ្រប់គ្រងសកម្មភាពសង្គម (USSPM) និងការវាយតម្លៃផ្ទាល់ខ្លួន (SPI4) ដើម្បីកំណត់ជំហានបន្ទាប់នៃការអនុវត្តសកម្មភាពសង្គមឱ្យបានល្អប្រសើរនៅក្នុងគ្រឹះស្ថាន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អិលអូអិលស៊ី សម្រេចបានជោគជ័យ និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាច្រើនលើការអនុវត្តសកម្មភាពសង្គម ដូចជាវិញ្ញាបនបត្រសន្ទស្សន៍នៃការចាត់តាំងពីភាពត្រឹមត្រូវ វិញ្ញាបនបត្រកិច្ចការពារអតិថិជនពី SMART Campaign វិញ្ញាបនបត្រ GIIRS វិញ្ញាបនបត្រ Microfinance Institutional Rating Grade A- ពី Microfinanza ដែលបានវាយតម្លៃ អិលអូអិលស៊ី ទៅលើផ្នែកជាច្រើនដូចជា ទៅលើបរិយាកាសប្រកួតប្រជែងខាងក្រៅ អភិបាលកិច្ច និងយុទ្ធសាស្ត្ររបាយការណ៍ហិរញ្ញវត្ថុ គុណភាពផលប៉ះពាល់សង្គម ប្រព័ន្ធ និងការត្រួតពិនិត្យ និងកិច្ចការពារអតិថិជន។ បន្ថែមលើនេះ អិលអូអិលស៊ី បានបញ្ចប់ Client Protection Principle version 2.0 check-in review ដោយ M-Cril។ បន្ថែមលើនេះទៀត កម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលត្រូវបានផ្តល់ជូនប្រជាជនកម្ពុជាជាង ១៤.២០២ នាក់ នៅក្នុងឆ្នាំ២០១៧ និងសរុបជាង ៤៣.១៧៦នាក់ចាប់តាំងពីឆ្នាំ២០១៣ គឺជាសកម្មភាពសង្គមមួយដែល អិលអូអិលស៊ី ផ្តល់ជូនដោយឥតគិតថ្លៃ ក្នុងគោលបំណងបង្កើនការយល់ដឹងរបស់អតិថិជនទៅលើសេវាហិរញ្ញវត្ថុ។ ការផ្តួចផ្តើម និងដំណើរការទាំងនេះរួមចំណែកក្នុងការកាត់បន្ថយហានិភ័យរបស់អតិថិជន និងធានាថា អិលអូអិលស៊ី បម្រើអតិថិជនប្រកបដោយតម្លាភាព និងយុត្តិធម៌។

សរុបសេចក្តីមក ប្រតិបត្តិការ និងគម្រោងផែនការរបស់យើងត្រូវបានគាំទ្រតាមរយៈការបង្កើនចំនួនបុគ្គលិកពី ១.៨៧៣ នាក់ក្នុងឆ្នាំ២០១៦ ទៅ ២.០៦៥ ក្នុងឆ្នាំ២០១៧។ អិលអូអិលស៊ី បានបើកដំណើរការសាខាថ្មីចំនួន ៤បន្ថែមទៀត ក្នុងឆ្នាំ២០១៧ ដែលសរុបទាំងអស់មានចំនួន ៧៦ សាខាពុំរាប់ប្រតិបត្តិការនៅ ២៥ រាជធានី-ខេត្តទូទាំងប្រទេស។ បុគ្គលិក អិលអូអិលស៊ី សុទ្ធតែទទួលបាននូវការបណ្តុះបណ្តាលលើគោលនយោបាយឥណទាន និងគោលនយោបាយត្រួតពិនិត្យផ្ទៃក្នុង ដើម្បីឱ្យ អិលអូអិលស៊ី បន្តការរីកចម្រើនទន្ទឹមគ្នានឹងកំណើនផលប៉ះពាល់សង្គមប្រកបដោយគុណភាព។

អិលអូអិលស៊ី បានពង្រឹង និងបង្កើតផលិតផលផ្សេងៗគ្នាជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ បេសកកម្មរបស់យើងក្នុងការផ្តល់សក្តានុពលភាពដល់ប្រជាជននៅកម្រិត មូលដ្ឋានពីរម៉ឺននៃសេដ្ឋកិច្ចសង្គម គឺជាចំណុចចម្បងដែលយើងតែងតែគិត ពិចារណាក្នុងការអភិវឌ្ឍផលិតផល។ លើសពីនេះទៅទៀត យើងនឹង ព្យាយាមបត់បែនតាមដែលអាចធ្វើទៅបានក្នុងការផ្តល់សេវាដល់អតិថិជន និងលុបបំបាត់ឧបសគ្គនានាដែលរាំងស្ទះដល់ការផ្តល់សេវាកម្មនេះ។ យើងក៏បានពង្រីកទំហំឥណទានឯកត្តជន និងអភិវឌ្ឍផលិតផលថ្មីៗ ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន។

ផលិតផលប្រាក់កម្ចីក្រុមរបស់ អិលអូអិលស៊ី នៅតែជាផលិតផល កម្ចីដែលត្រូវបានបង្កើតឡើងយ៉ាងល្អប្រសើរបំផុតសម្រាប់បំពេញតម្រូវ ការរបស់អតិថិជន។ ផលិតផលប្រាក់កម្ចីក្រុម មានផលប៉ុន្តែឥណទាន ចំនួន ១៤% នៃផលប៉ុន្តែឥណទានសរុប និងមានអតិថិជនចំនួន ៤៩% នៃអតិថិជនសរុបរបស់ អិលអូអិលស៊ី។ ថ្វីត្បិតតែផលិតផលទាំងពីរនេះ បានបំពេញមុខងារយ៉ាងល្អ និងធ្វើឱ្យអតិថិជនមានការពេញចិត្តខ្លាំង ក៏ដោយ ក៏យើងនៅតែព្យាយាមរកវិធីសាស្ត្រដើម្បីបង្កើនគុណភាព ផលិតផលនេះឱ្យកាន់តែល្អប្រសើរឡើងជាប់ជាប់។ អិលអូអិលស៊ី បាន បង្កើនទំហំឥណទានសម្រាប់ប្រាក់កម្ចីក្រុមនៅក្នុងឆ្នាំ២០១៧ ដើម្បី បំពេញកំណើនតម្រូវការរបស់ប្រជាជននៅក្នុងសហគមន៍។

ផលិតផលប្រាក់កម្ចីឯកត្តជនមានផលប៉ុន្តែឥណទានចំនួន ៨៦% នៃផលប៉ុន្តែឥណទានសរុប និងមានអតិថិជនចំនួន ៥១% នៃអតិថិជន សរុប។ ជាមួយនឹងទំហំកម្ចីដ៏ជាងមុន ផលិតផលប្រាក់កម្ចីឯកត្តជន មានគោលបំណងផ្តល់កម្ចីសម្រាប់សហគ្រិនដែលត្រូវការដើមទុនដើម្បី បង្កើតអាជីវកម្ម។ លើសពីនេះទៀត ផលិតផលប្រាក់កម្ចីតាមរដូវកាល មានគោលបំណងផ្តល់លទ្ធភាពឱ្យអតិថិជនដែលមានសកម្មភាពអាជីវកម្ម ពាក់ព័ន្ធនឹងកសិកម្មសម្រាប់ទិញផលិតផលផ្គត់ផ្គង់ការដាំដុះ និងបង់សង វិញនៅពេលប្រមូលផល។ ផលិតផលប្រាក់កម្ចីតាមរដូវកាល អនុញ្ញាត ឱ្យអតិថិជនបង់ការប្រាក់ប្រចាំខែ និងបង់ប្រាក់ដើមនៅចុងគ្រា ឬអាច បង់តាមដំណាក់កាល។ ក្រៅពីនេះ ផលិតផលប្រាក់កម្ចីសហគ្រាស ខ្នាតតូច និងមធ្យម មានទំហំកម្ចីអតិបរមារហូតដល់ ៥០.០០០ ដុល្លារ អាមេរិក ដែលផ្តល់ដើមទុនដល់អ្នកធ្វើអាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីពង្រីកមុខរបររបស់ខ្លួន។ ថ្វីត្បិតតែផលិតផលទាំងអស់នេះមាន អតិថិជនគោលដៅផ្សេងគ្នា ភាពជោគជ័យនៃផលិតផលទាំងនេះបង្ហាញឱ្យ ឃើញពីភាពវិជ្ជមាននៃការផ្តល់ផលិតផលដល់អតិថិជននៅលើទីផ្សារ។

អិលអូអិលស៊ី ក៏បានផ្តល់ផលិតផលសម្រាប់កែលម្អគេហដ្ឋាន ផងដែរ។ ផលិតផលប្រាក់កម្ចីកែលម្អគេហដ្ឋាន គឺជាផលិតផលកម្ចី មានកាលកំណត់ដែលអនុញ្ញាតឱ្យអតិថិជនអាចកែលម្អគេហដ្ឋានរបស់ ពួកគាត់ឱ្យល្អប្រសើរជាងមុន ដោយពុំចាំបាច់ប្រើប្រាស់សាច់ប្រាក់ សម្រាប់ទុកធ្វើអាជីវកម្ម។ ស្រដៀងគ្នានេះដែរ ផលិតផលប្រាក់កម្ចី ប្រើប្រាស់ផ្ទាល់ខ្លួនផ្តល់ឱ្យអតិថិជនដែលមានប្រភពចំណូលទៀងទាត់ នូវឱកាសក្នុងការទិញសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនជាមួយនឹងអត្រាការប្រាក់ និងរយៈពេលកម្ចីសមរម្យ។ ផលិតផលឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ដែលទទួលយកសម្ភារដែលទិញជាទ្រព្យដាក់ធានា/ផលិតផលភតិសន្យា ហិរញ្ញវត្ថុ ផ្តល់ឱ្យអតិថិជនដែលមានបំណងទិញសម្ភារថ្មី ឬសម្ភារដែល ប្រើប្រាស់រួច ដូចជា ម៉ូតូ រ៉ឺម៉ក ឡាន និងគ្រឿងចក្រកសិកម្ម សម្រាប់ បម្រើក្នុងសកម្មភាពអាជីវកម្មប្រចាំថ្ងៃ ឬប្រើប្រាស់ជាមធ្យោបាយផ្ទាល់ខ្លួន ក្នុងរយៈពេលវែង ដោយពុំចាំបាច់ប៉ះពាល់ដល់ប្រាក់សម្រាប់ទុកធ្វើ អាជីវកម្ម។

បន្ថែមលើនេះ អិលអូអិលស៊ី ក៏បានផ្តល់ផលិតផលផ្សេងៗទៀត បន្ថែមលើផលិតផលស្នូលរបស់ខ្លួន រួមមានផលិតផលប្រាក់កម្ចីទឹកស្អាត និងអនាម័យ និងផលិតផលប្រាក់កម្ចីសម្រាប់ទិញសម្ភារប្រើប្រាស់ក្នុងផ្ទះ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៦។ ផលិតផលទាំងពីរ នេះត្រូវបានផ្តល់ជូនសម្រាប់អតិថិជនដែលត្រូវការសាច់ប្រាក់បន្ថែមពី អិលអូអិលស៊ី ដើម្បីលើកកម្ពស់ជីវភាពរស់នៅក៏ដូចជាអនាម័យ។ ដើម្បីកាត់បន្ថយហានិភ័យនៃបំណុលវិណ្ឌក អិលអូអិលស៊ី នឹងផ្តល់ ឥណទានប្រាក់កម្ចីបន្ថែមនេះដល់អតិថិជនណាដែលមានវិន័យល្អក្នុង ការបង់សង និងមានសមត្ថភាពបង់សងជាទៀងទាត់ប៉ុណ្ណោះ។

ផលិតផលប្រាក់កម្ចីគ្រឿងចក្រកសិកម្ម មានទំហំចាប់ពី ១.០០០ ដុល្លារអាមេរិក ដល់អតិបរមា ៣៥.០០០ ដុល្លារអាមេរិក។ ផលិតផល ប្រាក់កម្ចីគ្រឿងចក្រកសិកម្ម ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនកសិករ និងអ្នកផ្តល់សេវា ដូចជាអ្នកជួលគ្រឿងចក្រ សម្រាប់ទិញគ្រឿងចក្រ កសិកម្ម ដើម្បីបង្កើនផលិតភាពទិន្នផល និងប្រាក់ចំណូលបន្ថែម។ បច្ចុប្បន្ន ផលិតផលនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅគ្រប់សាខាទាំងអស់ ជាប្រចាំប្រាក់ដុល្លារ និងប្រាក់បាត។

អិលអូអិលស៊ី ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជា និងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់សាកល្បងនូវ ផលិតផលប្រាក់បញ្ញើសន្សំនៅសាខាមួយចំនួនក្នុងខែតុលា ឆ្នាំ២០១៥។ ក្នុងឆ្នាំ២០១៦ អិលអូអិលស៊ី បានដាក់ឱ្យប្រើប្រាស់ផលិតផលប្រាក់ បញ្ញើសន្សំទៅគ្រប់សាខាទាំងអស់ទូទាំងប្រទេស ដែលជាលទ្ធផល ទទួលបានជោគជ័យគួរជាទីគាប់ចិត្ត និងសម្រេចបានកំណើនចំនួន ៣៦៧% ហើយសមតុល្យប្រាក់បញ្ញើកើនឡើងដល់ជាង ៩០លាន ដុល្លារអាមេរិក គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៧ ក្នុងរយៈពេលត្រឹមតែ ពីរឆ្នាំ ដែលកើនឡើងពីសមតុល្យជាង ១៩លាន ដុល្លារអាមេរិកនៅត្រឹម ដំណាច់ឆ្នាំ២០១៦។ អិលអូអិលស៊ី ផ្តល់ជូនអតិថិជននូវផលិតផល ប្រាក់បញ្ញើសន្សំចំនួនពីរប្រភេទគឺ គណនីបញ្ញើសំចៃ និងគណនីបញ្ញើ មានកាលកំណត់។ សម្រាប់គណនីបញ្ញើសំចៃ អតិថិជនអាចដាក់ និងដកប្រាក់គ្រប់ពេលវេលារៀងរាល់ថ្ងៃដើម្បីការងារ។ ចំពោះគណនីបញ្ញើ មានកាលកំណត់មានគោលបំណងជួយអតិថិជនក្នុងការសន្សំ និងបង្កើន ចំណូលបន្ថែមជាមួយនឹងអត្រាការប្រាក់ខ្ពស់ និងមានសុវត្ថិភាព ជាជាង ការទុកសាច់ប្រាក់នៅផ្ទះ។ ការប្រាក់អាចដកបានជារៀងរាល់ខែ ឬដក នៅចុងការិយបរិច្ឆេទ។

ក្នុងឆ្នាំ២០១៧ អិលអូអិលស៊ី បានដាក់ឱ្យប្រើប្រាស់ផលិតផល ភតិសន្យាហិរញ្ញវត្ថុ ដែលធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតផ្តល់សិទ្ធិ ឱ្យ អិលអូអិលស៊ី ក្នុងការផ្តល់ផលិតផលភតិសន្យាហិរញ្ញវត្ថុដល់ សាធារណជនចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧។ អិលអូអិលស៊ី បានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទីមួយនៅកម្ពុជា ដែលទទួលបានការអនុញ្ញាតក្នុងការផ្តល់ផលិតផលភតិសន្យាហិរញ្ញវត្ថុ ដែលនេះជាការផ្តល់ឱកាសដល់ អិលអូអិលស៊ី ក្នុងការចាប់យកចំណែក ទីផ្សារ កន្លងមកផលិតផលនេះត្រូវបានផ្តល់ដោយក្រុមហ៊ុនភតិសន្យា តែប៉ុណ្ណោះ។ បន្ថែមលើនេះ អិលអូអិលស៊ី បាននឹងកំពុងប្រើប្រាស់ ប្រព័ន្ធធនាគារស្នូលថ្មី ដែលអនុញ្ញាតឱ្យ អិលអូអិលស៊ី ប្រើប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានក្នុងការលើកកម្ពស់សេវាអតិថិជន និងបង្កើនប្រសិទ្ធភាព ការងារកាន់តែល្អប្រសើរជាងមុន។

សមិទ្ធផលអាជីវកម្ម

សមិទ្ធផលគណនាតាមវិស័យ

ចំនួនគណនី

ល.រ	វិស័យ	២០១៥	២០១៦	២០១៧
១	កសិកម្ម	១២០.៣៣៩	១២៥.៥៩៧	១២០.៦៧៩
២	ធនាគារ	២.៥៤២	២.២២៥	១.៤៧៩
៣	ពាណិជ្ជកម្ម	២៦.០៧២	២៧.១៥៧	២៦.៤៥៤
៤	សេវាកម្ម	១៧.២៣៧	១៧.១០៥	១៩.៣២៤
៥	ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	៥២.៨៦៧	៣៧.៨៦៣	៤៨.៦៧៨
៦	ផ្សេងៗ	៥៩៦	៦២	១.៤០៦
សរុប		២១៩.៦៥៣	២១០.០០៩	២១៨.០២០

ផលបំពុលគណនា

ល.រ	វិស័យ	២០១៥	២០១៦	២០១៧
១	កសិកម្ម	\$ ៩០.៥៣១.៩១៣	\$ ១១៤.២២១.៤៤៣	\$ ១៥១.៩១៤.២០០
២	ធនាគារ	\$ ២.៦៣២.៥៧៤	\$ ២.៨៩២.២១០	\$ ៣.១៨៤.៧២១
៣	ពាណិជ្ជកម្ម	\$ ៣១.៣៥៥.៧៤០	\$ ៣៧.៥៥៨.៨៧៣	\$ ៥៣.៣៣៣.៩៧២
៤	សេវាកម្ម	\$ ២១.៥២០.២១៦	\$ ២៦.៣៧៨.០៥៤	\$ ៤១.៥៩៨.៦០០
៥	ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	\$ ៤១.៧៨៧.១៦០	\$ ៣៨.៣៩៥.៤៤៦	\$ ៧១.៧៥៦.៨៣៩
៦	ផ្សេងៗ	\$ ៥២៧.២៣១	\$ ៩២.៧៦៩	\$ ១.៨៥៦.៤៩១
សរុប		\$ ១៨៨.៣៥៤.៨៦៤	\$ ២១៩.៥៣៨.៧៩៦	\$ ៣២៣.៦៤៤.៨២២

ផលបំពុលគណនារបស់ អិលអូអិលស៊ី កើនឡើងចំនួន ៤៧% ធៀបទៅនឹងឆ្នាំមុនដែលមានចំនួនកើនឡើងដល់ជាង ៣២៤ លានដុល្លារអាមេរិក នៅចុងឆ្នាំ២០១៧។

បើគិតតាមវិស័យ ប្រាក់កម្ចីក្រុមវិស័យកសិកម្មមានទំហំធំជាងគេបង្អស់ ដែលមានចំនួនប្រមាណជា ៤៧% នៃផលបំពុលគណនាសរុប ហើយវិស័យដែលមានផលបំពុលគណនាធំបន្តបន្ទាប់មានដូចជា ប្រាក់បៀវត្ស និងប្រាក់ឈ្នួល ពាណិជ្ជកម្ម និងសេវាកម្ម។

សមិទ្ធផលគណនាតាមផលិតផល

ចំនួនគណនី

ល.រ	ផលិតផល	២០១៥	២០១៦	២០១៧
១	ប្រាក់កម្ចីក្រុម	១៥៥.៥៨០	១៣១.៨២៤	១០៧.៥០០
២	ប្រាក់កម្ចីឯកត្តជន	៣៩.១០៣	៤៦.៤៦០	៦២.៩៤៧
៣	ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម	១.១៣៦	១.១៩៥	២.៦៦១
៤	ប្រាក់កម្ចីតាមរដ្ឋកាល	១៥.៣៧៣	១៧.៥៩៦	១៨.៩៣១
៥	ប្រាក់កម្ចីកែលម្អគេហដ្ឋាន	៣.១១៩	៤.២៩២	៧.១៥៦
៦	ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន	៥.៣៤២	៧.២៩១	១០.៨២៥
៧	ប្រាក់កម្ចីទឹកស្អាត និងអនាម័យ	-	១.៣៥១	៧.៧៩៥
៨	ភតិសន្យាហិរញ្ញវត្ថុ	-	-	២០៥
សរុប		២១៩.៦៥៣	២១០.០០៩	២១៨.០២០

អិលអូអិលស៊ី រក្សាបាននូវចំនួនអតិថិជនយ៉ាងច្រើននៅក្នុងឆ្នាំ២០១៧ ដែលមានចំនួនជាង ២១០.០០០នាក់។ អិលអូអិលស៊ី បានបង្កើតផលិតផលផ្សេងៗជាច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនគ្រប់ស្រទាប់។ អតិថិជនរបស់ អិលអូអិលស៊ី ភាគច្រើនជាអតិថិជនប្រាក់កម្ចីក្រុម អតិថិជនប្រាក់កម្ចីឯកត្តជន និងអតិថិជនប្រាក់កម្ចីតាមរដ្ឋកាល។

ផលប៉ុន្តែងឥណទាន

ល.រ	ផលិតផល	២០១៥	២០១៦	២០១៧
១	ប្រាក់កម្ចីក្រុម	\$ ៦០.០៧៧.២៨២	\$ ៥៣.១១៣.៤៧០	\$ ៤៥.០០៨.៣០៨
២	ប្រាក់កម្ចីឯកត្តជន	\$ ៧១.០៩០.០៧៥	\$ ៩៣.៧៩១.៨២៣	\$ ១៤៩.១៨៤.៣០៧
៣	ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម	\$ ១០.៩៩៣.៨៣០	\$ ១៤.៨១១.៩៣១	\$ ៤០.១៩៤.០០២
៤	ប្រាក់កម្ចីតាមរដូវកាល	\$ ៣១.៥៧៩.២១១	\$ ៣៦.៧១៥.០៦៦	\$ ៤៦.០៨៤.១៣៥
៥	ប្រាក់កម្ចីកែលម្អគេហដ្ឋាន	\$ ៨.០៤៨.១៩០	\$ ១១.៤៦៩.៣៥៩	\$ ២៣.៦១១.៩៧៤
៦	ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន	\$ ៦.៥៦៦.២៤៧	\$ ៨.៨៧៦.៣៦៧	\$ ១៥.១៥៧.០៤២
៧	ប្រាក់កម្ចីទឹកស្អាត និងអនាម័យ	-	\$ ៧៦០.៧៨០	\$ ៤.០៥៦.៦៧៣
៨	ភតិសន្យាហិរញ្ញវត្ថុ	-	-	\$ ៣៤៨.៣៨០

សរុប \$ ១៨៨.៣៥៤.៨៣៥ \$ ២១៩.៥៣៨.៧៩៦ \$ ៣២៣.៦៤៤.៨២២

ក្នុងករណីបែងចែកផលិតផលឥណទានជាបីប្រភេទធំៗ៖

ល.រ	ផលិតផល	២០១៦	២០១៧	កំណើន	
				ចំនួន	ភាគរយ
១	ប្រាក់កម្ចីអាជីវកម្មខ្នាតតូច	\$ ១៩៥.៨៥០.៤៩៨	\$ ២៦៧.៩៤៥.៣៩៨	\$ ៧២.០៩៤.៩០០	៣៧%
២	ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម	\$ ១៤.៨១១.៩៣១	\$ ៤០.១៩៤.០០២	\$ ២៥.៣៨២.០៧១	១៧១%
៣	ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយកសម្ភារដែលទិញជាទ្រព្យដាក់ធានា/ភតិសន្យាហិរញ្ញវត្ថុ	\$ ៨.៨៧៦.៣៦៧	\$ ១៥.៥០៥.៤២២	\$ ៦.៦២៩.០៥៥	៧៥%

សរុប \$ ២១៩.៥៣៨.៧៩៦ \$ ៣២៣.៦៤៤.៨២២ \$ ១០៤.១០៦.០២៦ ៤៧%

ក្នុងឆ្នាំ២០១៧ ផលិតផលប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម មានការកើនឡើងយ៉ាងខ្លាំងបើធៀបទៅនឹងឆ្នាំមុន ដែលមានអត្រាកំណើន ១៧១%។ បន្ទាប់ពីនេះ គឺផលិតផលប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយកសម្ភារដែលទិញជាទ្រព្យដាក់ធានា/ភតិសន្យាហិរញ្ញវត្ថុ ដែលមានអត្រាកំណើន ៧៥%។ អិលអូអិលស៊ី ផ្ដោតការយកចិត្តទុកដាក់លើការផ្តល់ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលមិនទាន់ទទួលបានប្រាក់កម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រការក្នុងការពង្រីកអាជីវកម្ម និងបង្កើនប្រាក់ចំណូលនៅក្នុងគ្រួសារ។ បន្ថែមលើនេះ ផលិតផលប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយកសម្ភារដែលទិញជាទ្រព្យដាក់ធានា/ភតិសន្យាហិរញ្ញវត្ថុ ក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ ដោយសារតែមានការជួយគាំទ្រខ្លាំងពីក្រុមហ៊ុន អិលអូអិលស៊ីគ្រប់ ដែលជាក្រុមហ៊ុនដំបូងគេបង្អស់ដែលផ្តល់ផលិតផលភតិសន្យាហិរញ្ញវត្ថុ នៅក្នុងប្រទេសស្រីលង្កា។ ចំណែកប្រាក់កម្ចីអាជីវកម្មខ្នាតតូច មានការកើនឡើងជាសន្សឹមៗ ដើម្បីធានាបាននូវគុណភាពឥណទាន។

ផលិតផលប្រាក់បញ្ញើ

ដោយមានការគាំទ្រយ៉ាងមុតមាំពីអតិថិជន អិលអូអិលស៊ី មានការកើនឡើងនូវសមតុល្យប្រាក់បញ្ញើយ៉ាងឆាប់រហ័ស។ ជាលទ្ធផលនៅចុងឆ្នាំ២០១៧ អិលអូអិលស៊ី ទទួលបានសមតុល្យប្រាក់បញ្ញើសរុបចំនួន ៩០,៣១លានដុល្លារអាមេរិក ដែលមានគណនីចំនួន ៧២,៧០៥។ សមតុល្យប្រាក់បញ្ញើមានការកើនឡើង ៣៦៧% ធៀបនឹងឆ្នាំ២០១៦ ស្របពេលដែលចំនួនគណនីមានកំណើន ១៦៦% ធៀបនឹងឆ្នាំមុន។

គណនីបញ្ញើសំចៃ

គឺជាប្រភេទគណនីដែលផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការដាក់ ឬដកប្រាក់បានគ្រប់ពេលវេលា និងគ្រប់សាខា នៅរៀងរាល់ម៉ោងធ្វើការ ដោយមិនមានកំណត់ចំនួនទឹកប្រាក់។

តារាងសង្ខេបគណនីបញ្ជីសំចៃ៖

រូបិយប័ណ្ណ	ប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់បាត
សមតុល្យអប្បបរមា	អាចស្មើសូន្យ
រយៈពេល	មិនកំណត់
អត្រាការប្រាក់ប្រចាំឆ្នាំ	៥%
សៀវភៅប្រាក់បញ្ញើ	មិនគិតថ្លៃពេលបើកគណនី និងប្រើអស់

គណនីបញ្ជីមានកាលកំណត់

គឺជាប្រភេទគណនីដែលផ្តល់ជូនអតិថិជនក្នុងគោលបំណងសន្សំប្រាក់ទៅតាមពេលវេលាជាក់លាក់ណាមួយដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួន ដោយទទួលបានអត្រាការប្រាក់ខ្ពស់ដែលអាចដកការប្រាក់ប្រចាំខែ ឬនៅចុងការិយបរិច្ឆេទ។

តារាងសង្ខេបបញ្ជីមានកាលកំណត់៖

រូបិយប័ណ្ណ	ប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់បាត
សមតុល្យអប្បបរមា	២០០.០០០រៀល / ៥០ដុល្លារ / ២០០បាត
រយៈពេល	១ ៣ ៦ ៩ ១២ ២៤ ៣៦ និង៦០ខែ
អត្រាការប្រាក់ប្រចាំឆ្នាំខ្ពស់បំផុត	៩.៥%

សេវាផ្ទេរប្រាក់ក្នុងស្រុក

អតិថិជនដែលមាន ឬពុំមានគណនីសំចៃជាមួយ អិលអូអិលស៊ី អាចផ្ទេរប្រាក់ក្នុងស្រុកទៅឱ្យបងប្អូន មិត្តភក្តិ និងដៃគូអាជីវកម្ម ដែលមាន គណនីសំចៃជាមួយ អិលអូអិលស៊ី ជាមួយតម្លៃទាប និងលឿនរហ័សទាន់ចិត្ត។

ល.រ	បរិយាយ	កម្រៃសេវា		សម្គាល់
		រៀល	ដុល្លារ	
១	ផ្ទេរប្រាក់ក្នុងសាខាតែមួយ	មិនគិតកម្រៃ		ផ្ទេររវាងគណនី ឬដាក់ ដកប្រាក់ឆ្លងសាខា
	សងប្រាក់កម្ចីឆ្លងសាខា	មិនគិតកម្រៃ		
	ផ្ទេរប្រាក់រវាងសាខា	០,១២% អប្ប.៥.០០០រៀល	០,១០% អប្ប.១ដុល្លារ	

សេវាទូទាត់រហ័ស (FAST)

អតិថិជនអាចផ្ទេរប្រាក់ជាប្រភេទប័ណ្ណប្រាក់រៀល ចេញ ចូលឆ្លងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលជាសមាជិក FAST បានយ៉ាងរហ័សទាន់ចិត្ត។

សន្សំប្រាក់


ដើម្បីអនាគត
ក្រុមគ្រួសារ
លោកអ្នក

ការគ្រប់គ្រងហានិភ័យ

ទស្សនៈនៃការគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យ គឺតែងតែភ្ជាប់ទៅនឹងយុទ្ធសាស្ត្រផែនការអាជីវកម្មរបស់ស្ថាប័ននីមួយៗ រួមទាំង អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផងដែរ។ ទស្សនៈនៃការគ្រប់គ្រងហានិភ័យរបស់ អិលអូអិលស៊ី គឺការគ្រប់គ្រងហានិភ័យត្រូវចូលរួមចំណែកធ្វើឱ្យយុទ្ធសាស្ត្រអាជីវកម្មកាន់តែប្រសើរឡើង ជួយក្នុងដំណើរការសម្រេចចិត្ត និងធ្វើឱ្យការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព។ ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ អិលអូអិលស៊ី មានគោលបំណងពង្រឹងសមត្ថភាពក្នុងការកំណត់រ៉ាស់វែង និងគ្រប់គ្រងហានិភ័យ ដើម្បីបង្កើនតម្លៃរបស់ភាគទុនិកដោយសម្របការគ្រប់គ្រងហានិភ័យទៅនឹងយុទ្ធសាស្ត្ររួមរបស់ អិលអូអិលស៊ី វាយតម្លៃផលប៉ះពាល់នៃហានិភ័យដែលកំពុងកើតមានឡើង បង្កើតយុទ្ធសាស្ត្រ

ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ



គណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ក្រុមប្រឹក្សាភិបាលត្រូវបានបង្កើតឡើង និងដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យមួយរូប។ បេសកកម្មរបស់គណៈកម្មាធិការនេះគឺត្រួតពិនិត្យមើលហានិភ័យនានាដែលកើតឡើងទាំងខាងក្នុង និងខាងក្រៅ ដែលទាក់ទងនឹងប្រតិបត្តិការឥណទាន និងហិរញ្ញវត្ថុ ដើម្បីធានាថាការអនុវត្តលើគោលការណ៍ និងនីតិវិធីមានប្រសិទ្ធភាពក្នុងការកំណត់ និងគ្រប់គ្រងហានិភ័យ និងអនុលោមតាមសេចក្តីណែនាំផ្ទៃក្នុង ក៏ដូចជាតម្រូវការពីខាងក្រៅ។ បន្ថែមលើនេះទៀត គណៈកម្មាធិការនេះនឹងត្រួតពិនិត្យមើលលើការគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដើម្បីធានាសុវត្ថិភាពទ្រព្យសកម្ម និងធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ជាធម្មតា គណៈកម្មាធិការនេះជួបប្រជុំរៀងរាល់បីខែម្តង។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់គណៈគ្រប់គ្រង

គណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់គណៈគ្រប់គ្រងត្រូវបានដឹកនាំដោយប្រធាននាយកប្រតិបត្តិ និងជួបប្រជុំជាប្រចាំរាល់ខែ។ ទំនួលខុសត្រូវចម្បងរបស់គណៈកម្មាធិការនេះគឺធានាថា អិលអូអិលស៊ី ធ្វើប្រតិបត្តិការដោយមានប្រព័ន្ធគ្រប់គ្រងហានិភ័យយ៉ាងមានប្រសិទ្ធភាព និងត្រួតពិនិត្យការវាយតម្លៃ និងគ្រប់គ្រងហានិភ័យ ដើម្បីធានាសុវត្ថិភាពទ្រព្យសកម្ម និងធនធានហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី។ គណៈកម្មាធិការនេះ ក៏ផ្តោតការយកចិត្តទុកដាក់ទៅលើការត្រួតពិនិត្យ និងកាត់បន្ថយហានិភ័យប្រតិបត្តិការ ដែលអាចកើតមានឡើងដោយសារកង្វះខាតប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា ការល្មើសនឹងការត្រួតពិនិត្យផ្ទៃក្នុង ការគបន្លំមហន្តរាយដែលមិនអាចស្មានទុកជាមុន និងបញ្ហាប្រតិបត្តិការផ្សេងៗ

ដោះស្រាយ និងកាត់បន្ថយហានិភ័យ ដែលឆ្លុះបញ្ចាំងពីអភិបាលកិច្ចជីវីងមារបស់ស្ថាប័ន។ អិលអូអិលស៊ី អនុវត្តគោលការណ៍គ្រប់គ្រងហានិភ័យនៅក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃដូចខាងក្រោម៖

- លើកកម្ពស់ប្រាក់ចំណេញ និងកំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយនិរន្តរភាព ដោយអនុវត្តការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចដោយប្រុងប្រយ័ត្ន។
- ជួយដល់អាជីវកម្មក្នុងការបង្កើតប្រាក់ចំណេញដែលមានស្ថេរភាព និងនិរន្តរភាពសម្រាប់ភាគទុនិក។
- ធានាថាយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យរបស់ អិលអូអិលស៊ី គឺផ្អែកទៅលើការយល់ដឹងច្បាស់ពីហានិភ័យដែលកំពុងប្រឈមការវាយតម្លៃ រ៉ាស់វែង និងគ្រប់គ្រងហានិភ័យដែលមានបែបបទត្រឹមត្រូវ។

ទៀតដែលអាចបណ្តាលឱ្យមានការខាតបង់ ឬប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ អិលអូអិលស៊ី។

គណៈកម្មាធិការឥណទាន

គោលបំណងនៃគណៈកម្មាធិការនេះគឺកាត់បន្ថយការខាតបង់ផ្នែកឥណទានក្នុងកម្រិតមួយដែលអាចទទួលយកបាន។ គណៈកម្មាធិការនេះត្រូវបានដឹកនាំដោយប្រធាននាយកប្រតិបត្តិការ។ ទំនួលខុសត្រូវរបស់គណៈកម្មាធិការនេះ គឺធានាថាគោលនយោបាយឥណទានមានគ្រប់គ្រាន់សម្រាប់ការអនុវត្ត និងត្រូវបានធ្វើបច្ចុប្បន្នភាពសមស្របទៅតាមអាជីវកម្មហើយក៏សាកសមទៅនឹងការអនុវត្តក្នុងការផ្តល់កម្ចី។ បន្ថែមលើនេះ គណៈកម្មាធិការនេះក៏ត្រូវត្រួតពិនិត្យលើគុណភាពឥណទាន កត់សម្គាល់នូវបញ្ហាដែលអាចនាំមកនូវផលប៉ះពាល់អវិជ្ជមាន និងធានាថាបានចាត់វិធានការទាន់ពេលវេលា។ ជាធម្មតាគណៈកម្មាធិការឥណទាននេះជួបប្រជុំរៀងរាល់មួយខែម្តង។

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម


ហានិភ័យហិរញ្ញវត្ថុត្រូវបានត្រួតពិនិត្យ និងគ្រប់គ្រងដោយគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម ដោយមានគោលបំណងចម្បងក្នុងការវាយតម្លៃ ត្រួតពិនិត្យ និងអនុម័តលើការអនុវត្តទាក់ទងនឹងហានិភ័យសាច់ប្រាក់ ហានិភ័យអត្រាការប្រាក់ ហានិភ័យទាក់ទងនឹងបទបញ្ញត្តិនានា ហានិភ័យរូបិយប័ណ្ណ និងហានិភ័យហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីបង្កើនប្រសិទ្ធភាពប្រាក់ចំណេញ ទន្ទឹមនឹងនេះក៏ធានាថាសាច់ប្រាក់ត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ។ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្មត្រូវបានដឹកនាំដោយប្រធាននាយកហិរញ្ញវត្ថុហើយជួបប្រជុំរៀងរាល់មួយខែម្តង។

អំពី ការគ្រប់គ្រងសកម្មភាពសង្គម និងបរិស្ថាន



- តើយើងពន្យល់អត្ថន័យនៃបេសកកម្មរបស់យើងយ៉ាងដូចម្តេច?
- ការវាស់វែងគោលដៅសង្គមរបស់ អិលអូអិលស៊ី
- ការអនុវត្តស្តង់ដារជាសកលនៃការគ្រប់គ្រងសកម្មភាពសង្គមនៅ អិលអូអិលស៊ី
- ការអប់រំចំណេះដឹងហិរញ្ញវត្ថុ
- ការវាយតម្លៃផលប៉ះពាល់ទៅលើបរិស្ថាន និងសង្គម
- ការវាស់វែងសកម្មភាពសង្គមតាមរយៈ PPI
- ភាពជាដៃគូ
- ប្រវត្តិរឿងអតិថិជន

តើយើងពន្យល់អត្ថន័យនៃបេសកកម្មរបស់យើងយ៉ាងដូចម្តេច ?



ការវាស់វែងគោលដៅសង្គមរបស់ អិលអូអិលស៊ី

គោលដៅសង្គម	ការវាស់វែង KPIs ប្រចាំឆ្នាំ ឱ្យស្របទៅនឹង USSPM	២០១៤	២០១៥	២០១៦	២០១៧
ការបង្កើនការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន	ភាគរយអតិថិជននៅតាមតំបន់ជនបទ	៩៩%	៩៩%	៩៥%	៩៤%
	ភាគរយអតិថិជនក្នុងវិស័យកសិកម្ម	៦០%	៥៥%	៦០%	៥៥%
	ភាគរយនៃអតិថិជនជាស្ត្រី	៨៥%	៨៤%	៨១%	៧៨%
	ចំនួនអ្នកចូលរួមក្នុងការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ	២.០០០	៧.៩៣៩	១៣.៦១៦	១៤.២០២
ការកាត់បន្ថយភាពក្រីក្រ	ភាគរយនៃអតិថិជនថ្មីដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រថ្នាក់ជាតិ ១៥០%	២៨%	៣៨,៣៧%	៣៦%	៣៣%
	ចំនួនអតិថិជនថ្មីដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រថ្នាក់ជាតិ ១៥០%	២៧.០៥៣	៣០.៤៨២	២៥.៣៩២	១៥.១១៣
	ការតាមដានអត្រានៃភាពក្រីក្ររបស់អតិថិជនធៀបនឹងបន្ទាត់នៃភាពក្រីក្រថ្នាក់ជាតិ ១៥០%	១០%	៧%	៦,៥%	០,៥%
និរន្តរភាពបរិស្ថាន	លទ្ធផលវាយតម្លៃបរិស្ថានក្នុង១ត្រីមាស “គ្មានផលប៉ះពាល់”	គ្មានផលប៉ះពាល់	គ្មានផលប៉ះពាល់	ការត្រួតពិនិត្យ “មានផលប៉ះពាល់មធ្យម”	ការត្រួតពិនិត្យ “មានផលប៉ះពាល់មធ្យម”

ការអនុវត្តស្តង់ដារជាសកលនៃការគ្រប់គ្រងសកម្មភាពសង្គមនៅអិលអូអិលស៊ី

ព្រឹត្តិការណ៍សំខាន់ៗរបស់ អិលអូអិលស៊ី បានបង្ហាញយ៉ាងច្បាស់ពីការរួមបញ្ចូលនូវការអនុវត្តដ៏ល្អបំផុតក្នុងការគ្រប់គ្រងសកម្មភាពសង្គម ឬស្តង់ដារសកលនៃការគ្រប់គ្រងសកម្មភាពសង្គម។



២០១៤

២០១៥

២០១៦

២០១៧

- ធ្វើការវាយតម្លៃសកម្មភាពសង្គម
- ទទួលបានវិញ្ញាបនបត្រសន្ទស្សន៍នៃការចាកផុតពីភាពក្រីក្រ
- បង្កើតគោលការណ៍ណែនាំ និងផែនការសកម្មភាពសម្រាប់បញ្ចូលស្តង់ដារជាសកលនៃការគ្រប់គ្រងសកម្មភាពសង្គមទៅក្នុងប្រតិបត្តិការអាជីវកម្ម

- ទទួលបានវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជន
- ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពបុគ្គលិកអំពីការគ្រប់គ្រងសកម្មភាពសង្គម
- ដាក់ឱ្យអនុវត្តការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅគ្រប់សាខាទាំងអស់


- បង្កើតគោលការណ៍ណែនាំស្តីពីផែនការ និងវិស័យសម្រាប់គ្រប់គ្រងសកម្មភាពសង្គម
- វាយតម្លៃសកម្មភាពសង្គមដោយខ្លួនឯងដោយប្រើប្រាស់ SPI4
- បង្កើតនីតិវិធីវាយតម្លៃសកម្មភាពសង្គមនិងបរិស្ថាន
- ធ្វើការវាយតម្លៃផលប៉ះពាល់ទៅលើបរិស្ថាន
- ផ្តល់ការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជននៅគ្រប់សាខាទាំងអស់

- ទទួលបានចំណាត់ថ្នាក់ A- សម្រាប់ការវាយតម្លៃការអនុវត្តជាមួយស្តង់ដារស្តង់ដារ
- បានបញ្ចប់ការវាយតម្លៃដោយពិនិត្យសារជាថ្មីលើគោលការណ៍ការពារអតិថិជនផ្នែកលើកំណែទម្រង់លើកទី២ដោយជោគជ័យ

ការវាយតម្លៃផលប៉ះពាល់ទៅលើបរិស្ថាន និងសង្គម


ការវាយតម្លៃសង្គម និងបរិស្ថានថ្មីៗនេះត្រូវបានបញ្ចូលយ៉ាងពេញលេញទៅក្នុងដំណើរការផ្តល់ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម។ ជាលទ្ធផល ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៧ កម្ចីសហគ្រាសខ្នាតតូច និងមធ្យម ចំនួន១.៩៥៩ ត្រូវបានវាយតម្លៃ។

ការវាយតម្លៃបរិស្ថាន និងសង្គម	ចំនួនគណនី	សម្គាល់
ទាប	២៨៤	- គុណភាពនៃការគ្រប់គ្រងហានិភ័យរបស់អតិថិជនមានកម្រិតខ្ពស់ - កម្រិតហានិភ័យអតិថិជនមានកម្រិតទាប ដូច្នេះ ពុំចាំបាច់មានវិធានការអ្វីនោះទេ។
មធ្យម	១.៦៧៥	- គុណភាពនៃការគ្រប់គ្រងហានិភ័យរបស់អតិថិជនមានកម្រិតពីមធ្យមទៅខ្ពស់ - កម្រិតហានិភ័យអតិថិជនមានកម្រិតពីទាបទៅមធ្យម ដូច្នេះការត្រួតពិនិត្យធ្វើឡើងដើម្បីតាមដានការវិវត្តនៃហានិភ័យនេះ។
សរុប	១.៩៥៩	



របាយការណ៍កត់ត្រាពីផលប៉ះពាល់បរិស្ថាន

ការចំណាយទៅលើ ទឹក ភ្លើង ប្រេងសាំង របស់បុគ្គលិកម្នាក់ក្នុងឆ្នាំ២០១៦ និង២០១៧។




ការវាស់វែងសកម្មភាពសង្គមតាមរយៈ PPI

ឧបករណ៍សន្ទស្សន៍នៃការចាកផុតពីភាពក្រីក្រ ត្រូវបានប្រើប្រាស់ដើម្បីវាស់វែងពីសកម្មភាពសង្គមរបស់ អិលអូអិលស៊ី ទៅលើអតិថិជនក្រីក្រ និងលទ្ធភាពនៃការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់អតិថិជន ថែមទាំងធានាថាផលិតផលដែលសមស្របត្រូវបានផ្តល់ទៅដល់អតិថិជនគោលដៅ។ លើសពីនេះទៅទៀត ការប្រើប្រាស់ PPI អាចឱ្យ អិលអូអិលស៊ី កំណត់ពីប្រភេទអតិថិជនដូចខាងក្រោម៖

- ក្រខ្លាំង៖** អតិថិជនដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ
- ក្រ៖** អតិថិជនដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ ១៥០%
- ចំណូលទាប៖** អតិថិជនដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ ៥ ដុល្លារ ក្នុងមួយថ្ងៃ (ឆ្នាំ២០០៥ PPP)
- មិនក្រ៖** អតិថិជនដែលរស់នៅលើបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ ៥ ដុល្លារ ក្នុងមួយថ្ងៃ (ឆ្នាំ២០០៥ PPP)


កម្រិតភាពក្រីក្ររបស់អតិថិជន អិលអូអិលស៊ី

គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៧ អតិថិជនថ្មីមានចំនួន ៤៥.៥៨៩ ត្រូវបានធ្វើចំណាត់ថ្នាក់តាមកម្រិតភាពក្រីក្រទៅតាមសន្ទស្សន៍នៃការចាកផុតពីភាពក្រីក្រ។ លទ្ធផលបានបង្ហាញថា ភាគច្រើននៃអតិថិជនរបស់ អិលអូអិលស៊ី ស្ថិតក្នុងកម្រិត “ក្រ” និង “ចំណូលទាប”។



បម្រែបម្រួលភាពក្រីក្ររបស់អតិថិជន

ដោយសារតែកម្រងសំណួរសន្ទស្សន៍នៃការចាកផុតពីភាពក្រីក្រ ត្រូវបានកែសម្រួល និងបានត្រៀមជាស្រេចដើម្បីប្រៀបធៀបលទ្ធផលនៅឆ្នាំបន្ទាប់ អិលអូអិលស៊ី បានចាប់ផ្តើមធ្វើការវាស់វែងឡើងវិញលើកម្រិតភាពក្រីក្ររបស់អតិថិជនដើម្បីត្រួតពិនិត្យពីបម្រែបម្រួលភាពក្រីក្រ ដោយយកឆ្នាំ២០១៦ ជាឆ្នាំមូលដ្ឋាន។ ក្រាហ្វិកខាងក្រោមនេះបង្ហាញពីលទ្ធផលនៃកម្រិតភាពក្រីក្ររបស់អតិថិជនដែលត្រូវបានជ្រើសរើសសម្រាប់ធ្វើការវាស់វែង។



ភាពជាដៃគូ

ក្នុងឆ្នាំ២០១៧ អិលអូអិលស៊ី បានបង្កើតភាពជាដៃគូថ្មីៗជាច្រើន និងពង្រឹងភាពជាដៃគូជាមួយដៃគូដែលមានស្រាប់ដើម្បីផ្តល់ឱកាសដល់អតិថិជនដែលរស់នៅទីជនបទដាច់ស្រយាលនូវឱកាសដើម្បីកែលម្អកម្រិតជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរឡើង។



ចាប់តាំងពីឆ្នាំ២០១៣ មក អិលអូអិលស៊ី បានបង្កើតភាពជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល Australian NGO Good Return ដើម្បីផ្តល់ប្រាក់កម្ចីខ្នាតតូច ការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន មិនមែនអតិថិជន និងនិស្សិតសាកលវិទ្យាល័យ។ Good Return និងអិលអូអិលស៊ី ក៏បានសហការគ្នាពង្រឹងលើការគ្រប់គ្រងសកម្មភាពសង្គម (ស្តង់ដារជាសាកលនៃការគ្រប់គ្រងសកម្មភាពសង្គម) និងការការពារអតិថិជនឱ្យស្របទៅនឹងគោលការណ៍របស់ SMART Campaign ដែលធ្វើឱ្យ អិលអូអិលស៊ី ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រ គោលការណ៍ការពារអតិថិជនពី SMART Campaign ។

USAID-DCA ជាដៃគូដ៏សំខាន់របស់ អិលអូអិលស៊ី ដែលបានជួយគាំទ្រ អិលអូអិលស៊ី ក្នុងការផ្តល់ឱ្យកសិករ និងអតិថិជនដែលមានអាជីវកម្មខ្នាតតូច ដែលជាប់ពាក់ព័ន្ធក្នុងខ្សែសង្វាក់ផលិតកម្មកសិកម្មដើម្បីទទួលបានប្រាក់កម្ចីខ្នាតតូច។ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៧ អិលអូអិលស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានារ៉ាប់រងចំនួន ៤លានដុល្លារ ជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដើម្បីផ្តល់ប្រាក់កម្ចី ដល់សកម្មភាពកសិកម្មនៅខេត្តសៀមរាប បាត់ដំបង កំពង់ធំ និងខេត្តពោធិ៍សាត់។



អិលអូអិលស៊ី បានបង្កើតភាពជាដៃគូជាមួយអង្គការ Water.org ក្នុងឆ្នាំ២០១៥ ក្នុងគោលបំណងផ្តល់នូវមធ្យោបាយទទួលបានទឹកស្អាត និងអនាម័យ ដល់ប្រជាជននៅជនបទដាច់ស្រយាលនៃប្រទេសកម្ពុជា។ តាមរយៈភាពជាដៃគូនេះ Water.org បានជួយគាំទ្រ អិលអូអិលស៊ី ក្នុងការកសាងសមត្ថភាពផ្សព្វផ្សាយ និងបង្កើតគោលនយោបាយប្រាក់កម្ចីទឹកស្អាត និងអនាម័យ និងយុទ្ធសាស្ត្រទីផ្សារ។ ជាមួយគោលបំណងនៃភាពជាដៃគូនេះគឺ ផ្តល់ប្រាក់កម្ចីសម្រាប់លើកកម្ពស់ទឹកស្អាត និងអនាម័យដល់ប្រជាជនកម្ពុជានៅជនបទដាច់ស្រយាល។ គិតត្រឹម ខែធ្នូ ឆ្នាំ២០១៧ អិលអូអិលស៊ី បានផ្តល់ប្រាក់កម្ចីទឹកស្អាត និងអនាម័យ ដល់អតិថិជនចំនួន ៧.៧៩៥នាក់ ដែលមានផលប៉ះពាល់ច្រើនជាង ៤លានដុល្លារអាមេរិក ។

អិលអូអិលស៊ី និង Agence Française de Développement បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីដាក់ឱ្យប្រើប្រាស់ផលិតផលប្រាក់កម្ចីថាមពលពន្លឺព្រះអាទិត្យដែលផ្តល់លទ្ធភាពដល់ប្រជាជនដែលរស់នៅតាមទីជនបទដាច់ស្រយាល ដើម្បីទិញឧបករណ៍ថាមពលពន្លឺព្រះអាទិត្យសម្រាប់បំពាក់តាមផ្ទះ។ តាមលក្ខណៈបច្ចេកទេស ឧបករណ៍ដែលបានដំឡើងដោយដៃគូផ្គត់ផ្គង់ដែលមានអាជ្ញាប័ណ្ណចំនួន៤ ក្រុមហ៊ុន ទាំងនោះបានផ្តល់ថាមពលសរុប ចំនួន ៩៥,៦៧គីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ។





អ្នកស្រី ឡុង ដាវី មានអាយុ ២៥ឆ្នាំ និងស្នាមរបស់គាត់ លោក ពៅ ពិសិដ្ឋ មានអាយុ ២៤ឆ្នាំ ព្រមទាំងកូនស្រីពីរនាក់ រស់នៅក្នុងភូមិកោះចិន ឃុំកោះចិន ខេត្តកណ្តាល។ ប្រភពចំណូលសំខាន់របស់ពួកគាត់គឺ បានមកពីការប្រកបរបរឆ្នាក់រូប ដែលជាអាជីវកម្មលក្ខណៈគ្រួសារ។

អ្នកស្រី ដាវី ជាអតិថិជនម្នាក់របស់ អិលអូអិលស៊ី ចាប់ពីដើមឆ្នាំ ២០១៧ ហើយអ្នកស្រីបានប្រើប្រាស់ប្រាក់កម្ចីទីមួយដើម្បីទិញម៉ូតូសម្រាប់ ជាមធ្យោបាយដឹកជញ្ជូន។ បន្ទាប់ពីមានបទពិសោធន៍ល្អ ដោយបាន ប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី ប្រកបដោយ ភាពងាយស្រួល អ្នកស្រី និងស្នាមបានសម្រេចបន្តប្រើប្រាស់កម្ចីទីពីរ ដើម្បីពង្រីកមុខរបរ នៅចុងឆ្នាំ២០១៧។

“បច្ចុប្បន្ន ខ្ញុំកំពុងប្រើប្រាស់កម្ចីពីរក្រឡាដើម្បីកម្មចំនួន ៧.៥០០ ដុល្លារ អាមេរិក ដើម្បីទិញស្ពាន និងធ្វើជាដើមទុន។ ពេលមានស្ពានក្នុងស្រុកច្រើន ខ្ញុំក៏អាចបង្កើនផលិតកម្មបានច្រើនជាងមុនដែរ” អ្នកស្រី ដាវី មាន ប្រសាសន៍។

អ្នកស្រី និងស្នាមបានបង្កើតមុខរបរនេះរយៈពេលជាង ៥ឆ្នាំមកហើយ ហើយពួកគាត់មានជំនាញយ៉ាងច្បាស់លាស់ខាងក្បាច់ចម្លាក់។ “ការលក់ ផលិតផលចម្លាក់គឺជាចំណង់ជាមុនរបស់បងប្អូន ហើយខ្ញុំអាចកាត់ចំណូល បានប្រហែលជា ២.៥០០ដុល្លារអាមេរិកក្នុងមួយខែ ដែលគ្រប់គ្រាន់អាច ឱ្យខ្ញុំបង់ប្រាក់កម្ចី និងទូទាត់ចំណាយក្នុងគ្រួសារបាន។ ពួកយើងក៏មានគំនិត ចង់ពង្រីកការលក់បន្ថែមទៀតផងដែរ តាមរយៈការជួលកម្មករបន្ថែម បង្កើនសម្ភារចម្លាក់ និងចម្លាក់ធ្វើពីគ្រឿងប្រាក់ជាដើម។ ឥឡូវខ្ញុំមាន ដើមទុនច្រើនជាងមុន ដូច្នេះខ្ញុំអាចធ្វើគ្រឿងចម្លាក់ស្តុកទុកដើម្បីលក់ នៅរដូវកាលដែលមានតម្រូវការខ្ពស់” អ្នកស្រីបាន រៀបរាប់បន្ត។

អាជីវកម្មរបស់អ្នកស្រី ដាវី ដំណើរការទៅយ៉ាងរលូន និងមាន សក្តានុពលលើកច្រើនខ្លាំង។ អ្នកស្រី និងស្នាម ព្រមទាំងកម្មករពីរនាក់ ទៀតធ្វើការងារជាមួយគ្នាជារៀងរាល់ថ្ងៃ ក្នុងការរំលាយស្ពាន ចាក់ពុម្ព និងឆ្លាក់រូបផ្សេងៗ។ ពួកគាត់ចែកចាយផលិតផលទៅអ្នកលក់ដុំ អ្នក ចែកចាយបន្ត និងអ្នកលក់រាយនៅតាមផ្ទះ។ ពួកគាត់សង្ឃឹមថាឱកាស អាជីវកម្មនេះនឹងនៅតែបន្តល្អបែបនេះរហូតដល់ពួកគាត់មានដើមទុន និង សមត្ថភាពគ្រប់គ្រាន់ក្នុងការពង្រីកអាជីវកម្មឱ្យកាន់តែធំ។

ក្រៅពីមានបំណងពង្រីកអាជីវកម្ម ប្តីប្រពន្ធគាត់ទាំងពីរក៏មានគម្រោង ដ៏ធំសម្រាប់អនាគតកូនៗរបស់គាត់ផងដែរ។ “ខ្ញុំចង់ជួយកូនស្រីរបស់ ខ្ញុំឱ្យរៀនសូត្របានខ្ពង់ខ្ពស់ និងសង្ឃឹមថាពួកគេក្លាយជាជួបជួបណ្តាត នៅពេលអនាគត” អ្នកស្រីនិយាយដោយក្តីសង្ឃឹម និងការប្តេជ្ញាចិត្ត។

“ជាចុងក្រោយ ខ្ញុំសូមអរគុណ អិលអូអិលស៊ី ដែលបានផ្តល់ សេវាកម្មដែលមានទំនុកចិត្ត និងមានភាពងាយស្រួលដល់ខ្ញុំ ហើយ តែងតែរំលឹកពួកខ្ញុំពីរបៀបប្រើប្រាស់ប្រាក់កម្ចីឱ្យបានត្រឹមត្រូវ សម្រាប់ អាជីវកម្ម និងក្នុងគ្រួសារ” អ្នកស្រីមានប្រសាសន៍។



អ្នកស្រី វ៉ាន់ យ៉ន មានអាយុ ៥៦ឆ្នាំ ជាស្ត្រីមេម៉ាយម្នាក់រស់នៅ ក្នុងភូមិជិតដីថ្មី ឃុំវិហារស្លក់ ស្រុកពញាឮ ខេត្តកណ្តាល។ អ្នកស្រី អាចផ្លាស់ប្តូរជីវភាពរស់នៅក្នុងគ្រួសាររបស់អ្នកស្រីឱ្យមានភាពល្អប្រសើរ ជាងមុន តាមរយៈការប្រើប្រាស់កម្ចីខ្នាតតូចរបស់ អិលអូអិលស៊ី រយៈពេល ៤ឆ្នាំចុងក្រោយនេះ។

គ្រួសាររបស់អ្នកស្រីទទួលបានប្រាក់ចំណូលច្រើនជាងមុន ដោយសារ ពួកគាត់មានផលិតផលសម្រាប់លក់ច្រើនជាងមុន នៅផ្ទះរបស់គាត់ ធ្វើឱ្យពួកគាត់ក្លាយជាម្ចាស់អាជីវកម្មខ្នាតតូចមួយដោយខ្លួនឯង។

“មុនពេលទទួលបានកម្ចីពី អិលអូអិលស៊ី ជីវភាពគ្រួសារខ្ញុំលំបាក ខ្លាំងណាស់ ដោយសារកូនស្រីខ្ញុំ វ៉ាន់ វង្សាឌី មានអាយុ២២ឆ្នាំ និងខ្ញុំ រកស៊ីលក់តែនំបញ្ចុកនៅពេលព្រឹក សម្រាប់ជាចំណូលប្រចាំថ្ងៃ” ប្រសាសន៍របស់អ្នកស្រី វ៉ាន់ យ៉ន ដែលស្នាមរបស់អ្នកស្រីបានចាកចេញ ទៅរៀបការប្រពន្ធទី ក្នុងឆ្នាំ១៩៩៦។ “យើងស្ទើរតែមិនដែលបានញាំត្រី ឬសាច់ជ្រូកផង ហើយក៏គ្មានសម្លៀកបំពាក់សមរម្យដែរ ដោយសារខ្ញុំ អាចរកចំណូលបានត្រឹមតែ ២០.០០០ រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ”។


អ្នកស្រី វ៉ាន់ យ៉ន បានខ្ចីប្រាក់ចំនួន ២៥០ដុល្លារអាមេរិកពី អិលអូអិលស៊ី ក្នុងឆ្នាំ២០១៤ ជាដើមទុនដើម្បីធ្វើនំបញ្ចុកលក់នៅតូប មុខផ្ទះរបស់គាត់។ ក្នុងឆ្នាំ២០១៥ អ្នកស្រីបានប្រើប្រាស់ប្រាក់កម្ចីទីពីរ ចំនួន ២៥០ ដុល្លារអាមេរិក ដើម្បីចាប់ផ្តើមបើកហាងលក់គ្រឿងទេស។ ប្រាក់ចំណូលរបស់អ្នកស្រីបានកើនឡើងដល់ ១២,៥ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ ពីហាងចាប់ហួយ និងការលក់នំបញ្ចុក។ បន្ទាប់មកអ្នកស្រី បានទទួលប្រាក់កម្ចីទីបី និងទីបួន ចំនួន ៥០០ដុល្លារអាមេរិកក្នុង មួយលើក នៅឆ្នាំ២០១៧ និង២០១៨ ដើម្បីបង្កើតមុខរបរមួយទៀត គឺលក់ស៊ុបនៅពេលព្រឹក។ ជាលទ្ធផល អ្នកស្រីអាចរកចំណូលសរុប បានជាង ២០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។

“ខ្ញុំសប្បាយចិត្តណាស់ ហើយខ្ញុំក៏មានទ្រព្យក្នុងផ្ទះច្រើនជាងមុនដែរ ដូចជាទូរទស្សន៍ ម៉ាស៊ីនចាក់ស៊ីឌី ជាដើម”។

អ្នកស្រី វ៉ាន់ យ៉ន មានគម្រោងចាក់ដីបំពេញដីទំនេរនៅខាងក្រោយ ផ្ទះរបស់គាត់ ដើម្បីអាចបម្រើអតិថិជនបានច្រើនជាងមុន និងពង្រីក មុខរបរលក់ស៊ុបឱ្យកាន់តែធំ សម្រាប់បង្កើនប្រាក់ចំណូលនៅពេល អនាគត។

“ខ្ញុំសង្ឃឹមថា អិលអូអិលស៊ី នឹងនៅតែបន្តជួយខ្ញុំក្នុងការសម្រេច គោលដៅចុងក្រោយរបស់ខ្ញុំ។ ខ្ញុំមានអាយុកាន់តែច្រើនហើយ ខ្ញុំគ្រាន់ តែចង់ឱ្យកូនស្រីជាទីស្រឡាញ់របស់ខ្ញុំមានជីវិតរស់នៅប្រសើរជាងនេះ” អ្នកស្រីមានប្រសាសន៍ពោរពេញដោយក្តីសង្ឃឹម។

អភិបាលកិច្ច



- ទិដ្ឋភាពទូទៅនៃអភិបាលកិច្ច
- រចនាសម្ព័ន្ធនៃការគ្រប់គ្រង
- រចនាសម្ព័ន្ធភាគទុនិក
- ក្រុមប្រឹក្សាភិបាល
- គណៈគ្រប់គ្រង
- គណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ក្រុមប្រឹក្សាភិបាល
- គណៈកម្មាធិការសវនកម្មរបស់ក្រុមប្រឹក្សាភិបាល
- គណៈកម្មាធិការតែងតាំង
និងផ្តល់តម្លៃការ របស់ក្រុមប្រឹក្សាភិបាល

ទិដ្ឋភាពទូទៅនៃអភិបាលកិច្ចល្អ

ការអនុវត្តអភិបាលកិច្ចល្អជាគន្លឹះនៃភាពជោគជ័យរបស់ អិលអូអិលស៊ី (ខេមបូឌា) ក៏អិលស៊ី។ អិលអូអិលស៊ី ធ្វើប្រតិបត្តិការក្នុងក្របខណ្ឌ អភិបាលកិច្ចមួយដែលរួមបញ្ចូលគ្នារវាងបទបញ្ញត្តិអភិបាលកិច្ចសាជីវកម្ម ដែលចេញដោយធនាគារជាតិនៃកម្ពុជា និងចំណុចល្អៗនៃអភិបាលកិច្ច សាជីវកម្មដទៃទៀត។

ក្រុមប្រឹក្សាភិបាលដែលមានសមាជិកចំនួន ៥នាក់ និងដឹកនាំដោយ ប្រធានក្រុមប្រឹក្សាភិបាលម្នាក់ ទទួលខុសត្រូវលើអភិបាលកិច្ចកម្រិតខ្ពស់ របស់ អិលអូអិលស៊ី និងបង្កើតក្របខណ្ឌអភិបាលកិច្ចដែលមាន ប្រសិទ្ធភាពដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ គណៈកម្មាធិការក្រុមប្រឹក្សាភិបាលចំនួនបីរួមមាន គណៈកម្មាធិការសវនកម្ម គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និង គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ ផ្តល់នូវការត្រួតពិនិត្យ និង ណែនាំដល់គណៈគ្រប់គ្រងរបស់ អិលអូអិលស៊ី។ ក្រុមប្រឹក្សាភិបាល បានបង្កើតដំណើរការមួយសម្រាប់កំណត់អត្តសញ្ញាណ វាយតម្លៃ និង គ្រប់គ្រងហានិភ័យសំខាន់ៗដែល អិលអូអិលស៊ី អាចជួបប្រទះ ហើយ ដំណើរការទាំងនេះរួមមាន ការពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងពេលមាន ការផ្លាស់ប្តូរបរិយាកាសអាជីវកម្ម ឬបទបញ្ញត្តិណែនាំផ្សេងៗ។ សំខាន់ ជាងនេះទៅទៀត នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមន្ត្រីប្រតិបត្តិតាម របស់ អិលអូអិលស៊ី គឺជាការផ្សព្វផ្សាយគណៈគ្រប់គ្រង និងត្រូវវាយការណ៍ ដោយផ្ទាល់ទៅគណៈកម្មាធិការសវនកម្ម និងក្រុមប្រឹក្សាភិបាលឯករាជ្យ។

នៅកម្រិតគណៈគ្រប់គ្រង ប្រធាននាយកប្រតិបត្តិមានតួនាទីត្រួត ពិនិត្យលើនាយកដ្ឋានធនធានមនុស្ស នាយកដ្ឋានអាជីវកម្ម នាយកដ្ឋាន ឥណទាន នាយកដ្ឋានប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ នាយកដ្ឋានទីផ្សារ

និងនាយកដ្ឋានគ្រប់គ្រងហានិភ័យ។ ប្រធាននាយកហិរញ្ញវត្ថុមានតួនាទី ត្រួតពិនិត្យលើនាយកដ្ឋានរតនាគារ នាយកដ្ឋានហិរញ្ញវត្ថុ និងនាយកដ្ឋាន រដ្ឋបាល និងធុរកិច្ច។ ប្រធាននាយកបច្ចេកវិទ្យាព័ត៌មាន មានតួនាទីត្រួត ពិនិត្យលើនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ គណៈកម្មាធិការរបស់គណៈ គ្រប់គ្រងចំនួន៤ ដូចជា គណៈកម្មាធិការឥណទាន គណៈកម្មាធិការ គ្រប់គ្រងទ្រព្យសកម្ម និងអកម្ម គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងគណៈកម្មាធិការប្រតិបត្តិ ត្រូវជួបប្រជុំរៀងរាល់មួយខែម្តង និងមាន តួនាទីជួយគណៈគ្រប់គ្រងក្នុងការផ្ដោតទៅលើការសម្រេចឱ្យបាននូវ យុទ្ធសាស្ត្ររយៈពេលវែង និងមធ្យមរបស់ អិលអូអិលស៊ី។

ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង អិលអូអិលស៊ី យល់ច្បាស់ ពីសារៈសំខាន់នៃគោលការណ៍ណែនាំច្បាស់លាស់នៃអភិបាលកិច្ច និង បរិយាកាសការងារដែលមានសេរីភាព យុត្តិធម៌ និងតម្លាភាពនៅគ្រប់ កម្រិតក្នុងស្ថាប័ន។ យើងប្តេជ្ញាចិត្តត្រួតពិនិត្យឡើងវិញ និងធ្វើការកែលម្អ ប្រព័ន្ធរបស់យើងដើម្បីផ្តល់នូវតម្លាភាព និងការទទួលខុសត្រូវ ដើម្បី ធានាការអនុវត្តដែលល្អបំផុត ដោយផ្អែកលើគោលការណ៍នៃ អភិបាលកិច្ចល្អ។


ចំពោះ អិលអូអិលស៊ី អភិបាលកិច្ចគឺជាទំនាក់ទំនងរវាងអភិបាលកិច្ច ដែលមានគុណភាពខ្ពស់ ជាមួយនឹងការបង្កើតតម្លៃភាគីពាក់ព័ន្ធក្នុង រយៈពេលវែង។ យោងទៅតាមគោលបំណងរបស់ក្រុមហ៊ុន យើងប្តេជ្ញា ចិត្តនឹងសម្រេចឱ្យបាននូវអភិបាលកិច្ចកម្រិតខ្ពស់បំផុត និងព្យាយាម បង្កើតវប្បធម៌មួយដែលឱ្យតម្លៃទៅលើបទដ្ឋានសីលធម៌គំរូ សេចក្តីថ្លៃថ្នូរ ផ្ទាល់ខ្លួន សេចក្តីថ្លៃថ្នូររបស់ក្រុមហ៊ុន និងការគោរពគ្នាទៅវិញទៅមក។



--- ភ្ជាប់ការទំនាក់ទំនង — ភ្ជាប់ការគ្រប់គ្រងដោយផ្ទាល់

របាយការណ៍ស្តីពីភាគទុនិក

បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានភាគទុនិកចំនួនបីគឺ LOLC Micro Investment Ltd. (“LOMI”), Developing World Markets (“DWM”) និង TPC Employee Stock Ownership Plan (“TPC-ESOP/ ជីក៏ស៊ី-អ៊ីសប”) ដែលមានរចនាសម្ព័ន្ធភាគហ៊ុនដូចខាងក្រោម៖



LOLC Micro Investment Ltd. (“LOMI”) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុក្នុងប្រទេសស្រីលង្កា និងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងឆ្នាំ ២០១៣ LOMI បានចាប់ផ្តើមធ្វើប្រតិបត្តិការមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ LOMI គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Lanka Orix Leasing Company Plc ដែលជាក្រុមហ៊ុនចុះបញ្ជីទទួលខុសត្រូវជាសាធារណៈនៅក្នុងប្រទេសស្រីលង្កា។ ក្រុមហ៊ុន Lanka Orix Leasing Company Plc ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨០ ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជននៅក្នុងប្រទេសស្រីលង្កា ហើយក្រោយមកក៏បានពង្រីកការផ្តល់ជូនផល និងសេវាកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុជាច្រើនទៀត។ គិតត្រឹមខែមីនា ឆ្នាំ២០១៤ នេះ Lanka Orix Leasing Company Plc មានទ្រព្យសកម្មសរុបប្រមាណជាង ១,៣ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Lanka Orix Leasing Company Plc បានក្លាយទៅជាអ្នកដឹកនាំលើវិស័យមីក្រូហិរញ្ញវត្ថុ និងត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទីមួយក្នុងប្រទេសស្រីលង្កាដែលទទួលបានវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជនពី Smart Campaign ក្នុងខែកុម្ភៈ ឆ្នាំ២០១៤។ ក្រុមហ៊ុន Lanka Orix Leasing Company Plc ក៏មានភាគហ៊ុនមួយផ្នែកតូចនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយនៅប្រទេសកម្ពុជាផងដែរ។

Developing World Markets (“DWM”) គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ ទទួលខុសត្រូវផ្នែកសង្គមមួយមានទីតាំងនៅសហរដ្ឋអាមេរិក ដែលវិនិយោគជាចម្បងលើស្ថាប័នមីក្រូហិរញ្ញវត្ថុដើម្បីលើកស្ទួយការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គម។ DWM មានទ្រព្យសកម្មក្រោមការគ្រប់គ្រងសរុបចំនួន ៨០០លានដុល្លារអាមេរិក សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រ www.dwmarkets.com។ DWM បាននាំនូវក្តីសង្ឃឹមថ្មី និងបទពិសោធន៍ជំនាញជាច្រើនបន្ថែមទៀត ក៏ដូចជាបន្ទន់ការប្តេជ្ញាចិត្តដើម្បីសម្រេចឱ្យបាននូវបេសកកម្មបម្រើផ្នែកសង្គមរបស់ អិលអូអិលស៊ី ដែលមានកម្លាំងជំរុញឱ្យ អិលអូអិលស៊ី ពង្រីកនូវជំនឿទុកចិត្ត និងតំបន់ប្រតិបត្តិការកាន់តែធំទូលាយបន្តទៅទៀត។

ជីក៏ស៊ី-អ៊ីសប (TPC-ESOP) គឺជាក្រុមហ៊ុនដែលកាន់កាប់ដោយបុគ្គលិក អិលអូអិលស៊ី តាមរយៈ TPC Employee Stock Ownership Plan (TPC-ESOP)។ កម្មវត្ថុតែមួយគត់របស់ជីក៏ស៊ី-អ៊ីសប គឺផ្តល់អត្ថប្រយោជន៍ទាក់ទងនឹងការងារទៅដល់បុគ្គលិកដែលមានសិទ្ធិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “អិលអូអិលស៊ី”) ដើម្បីទុកជាធនធានមួយដែលអាចអនុញ្ញាតឱ្យបុគ្គលិកដែលមានសិទ្ធិចូលរួមចំណែកក្នុងអនាគតដ៏រុងរឿងរបស់ អិលអូអិលស៊ី។



លោក ប្រីនេស៊ី ដេ សារីលីវ៉ា
ប្រធានក្រុមប្រឹក្សាភិបាល

លោក ប្រីនេស៊ី ដេ សារីលីវ៉ា ជាប្រធានក្រុមប្រឹក្សាភិបាល របស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងជាអគ្គនាយកគ្រប់គ្រងរបស់ អិលអូអិលស៊ី មីយ៉ាន់ម៉ា មីក្រូហិរញ្ញវត្ថុ អិលធីឌី។ មុនពេលចូលបម្រើការងារ ជាមួយអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី លោកជាអគ្គនាយកគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៅ អិលអូអិលស៊ី ហ្វាយនែន ភីអិលស៊ី ក្នុងប្រទេសស្រីលង្កា។ លោកបានបម្រើការនៅក្នុងវិស័យសេវាមិនមែនហិរញ្ញវត្ថុអស់រយៈពេល៣៣ឆ្នាំកន្លងមកហើយ ទាំងនៅក្រុមហ៊ុនហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណ និងក្រុមហ៊ុនឯកទេសកតិសន្យាដោយមានមុខតំណែងជាក្រុមប្រឹក្សាភិបាល និងអគ្គនាយកគ្រប់គ្រងទូទៅ មុនពេលទទួលតំណែងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ អិលអូអិលស៊ី (ខេមបូឌា)។ លោកមានជំនាញ និងបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យសេវាមិនមែនហិរញ្ញវត្ថុមាន ទីផ្សារ និងការលក់ ការគ្រប់គ្រងឥណទាន និងដោះស្រាយបំណុល និងហិរញ្ញវត្ថុ។ លោក ដេ សារីលីវ៉ា ជាបុគ្គលដ៏ឆ្លើយមួយរូបរបស់ Sri Lanka Institute of Credit Management ហើយលោកត្រូវបានជ្រើសតាំងជាលេខាធិការកិត្តិយសក្នុងឆ្នាំ២០១០។ លោកក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាគ្រប់គ្រងនៃសមាគម Finance Houses Association ក្នុងប្រទេសស្រីលង្កា អស់រយៈពេល៩ឆ្នាំ ក្នុងនោះអស់រយៈពេលជាង៤ឆ្នាំដែលលោកកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយករបស់ក្រុមហ៊ុន Financial Ombudsman Sri Lanka (Guarantee) Limited ហើយលោកបានផ្តល់ការណែនាំ និងចែករំលែកបទពិសោធន៍ជាច្រើនដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុន Non-Bank Financial Services Industry ក្នុងប្រទេសស្រីលង្កាផងដែរ។ ក្នុងឆ្នាំ២០១៥ លោកបានលាលែងពីតំណែងទាំងអស់នេះដើម្បីទទួលខុសត្រូវក្នុងការគ្រប់គ្រង LOLC Group ក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា។ លោកក៏បានបម្រើការងារ (ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០១៥) ជាអគ្គនាយកមិនប្រតិបត្តិរបស់ Navajeevana Rehabilitation – Tangalle ក្នុងប្រទេសស្រីលង្កា ដែលជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងការបម្រើដល់ជនពិការ។



លោកស្រី ប្រីនេស៊ី ដេ សារីលីវ៉ា
សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី ប្រីនេស៊ី ដេ សារីលីវ៉ា បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ អិលអូអិលស៊ី នៅប្រទេសកម្ពុជា និងសមាជិកក្រុមប្រឹក្សាភិបាលរបស់ Microcred China នៅខេត្តស៊ីលីយ៉ូន ប្រទេសចិន។ លោកស្រីបានបម្រើការងារនៅ DWM ចាប់តាំងពីឆ្នាំ២០០៨មក ដែលលោកស្រីជាអ្នកគ្រប់គ្រងបើកផលប៉ុន្តែឥណទាន ដែលមានទុនប្រមាណ ៣០លានដុល្លារសហរដ្ឋអាមេរិក និងបានផ្តួចផ្តើមការវិនិយោគទុននៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប្រទេសប្រេស៊ីល ព្រមទាំងមានបទពិសោធន៍ ១៥ឆ្នាំ ជាមួយក្រុមហ៊ុនវិនិយោគទុនឯកជនសំខាន់ៗ និងសេវាកម្មហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិក អឺរ៉ុប និងអាមេរិកឡាទីន។ មុននេះលោកស្រីបាន បម្រើការងារឱ្យ AIG Global Investment Group នៅទីក្រុងឡុង និងធ្វើប្រតិបត្តិការ វិនិយោគនៅប្រទេសស្រីលង្កា អឺរ៉ុប ខាងកើត និងខាងត្បូង ព្រមទាំងបានបម្រើការឱ្យ AFLA/Citicorp Venture Capital នៅសៅប៊ូឡូ ប្រទេសប្រេស៊ីល។ លោកស្រីបានចាប់ផ្តើមអាជីពរបស់លោកស្រីនៅ Unibanco/ITA មានទីតាំងនៅប្រទេសប្រេស៊ីលដែលជាការងារលើកដំបូងរបស់លោកស្រី បន្ទាប់ពីលោកស្រីបានបញ្ចប់កម្មវិធីហ្វឹកហ្វឹនភាពជាអ្នកដឹកនាំ គឺបម្រើការងារជាអ្នកផ្នែកទំនាក់ទំនងសម្រាប់ក្រុមហ៊ុនដែលមានដើមទុនមធ្យម ហើយលោកស្រីក៏បានបន្តទៅកាន់តួនាទីគ្រប់គ្រងគម្រោង និងការវិភាគដែលរួមមាន ការដាក់ចេញនូវអង្គភាពផ្នែកលក់ផ្ទាល់ចំនួនពីរក្នុងការចែកចាយសេវាកម្មធានារ៉ាប់រង និង សេវាកម្ម វិនិយោគទុនទៅឱ្យទីផ្សារវណ្ណៈកណ្តាលនៅប្រទេសប្រេស៊ីល ដែលទើបនឹងកើតថ្មី។ លោកស្រីទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបរិស្ថាន និងអភិវឌ្ឍន៍ London School of Economics និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម ពី University of London។ លោកស្រីទទួលបានអាហារូបករណ៍ British Chevening ដែលផ្តល់ដោយការិយាល័យ Foreign & Commonwealth នៃចក្រភពអង់គ្លេស។ លោកស្រីចេះនិយាយភាសាព័រទុយហ្គាល់ និងភាសាអេស្ប៉ាញយ៉ាងស្ទាត់ជំនាញ។ លោកស្រី Fernanda បានចាប់ផ្តើមបម្រើការងារនៅ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី តាំងពីឆ្នាំ២០១០។



លោក រ៉ានីជ្រា ជានិកា ជីសីរ៉ា (រ៉ានី)
សមាជិកក្រុមប្រឹក្សាភិបាល

លោក រ៉ា រីជ្រា ជានិកា ជីសីរ៉ា (រ៉ានី) ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកក៏ជាអភិបាល និងជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន LOLC Microcredit Limited, អភិបាលរបស់ក្រុមហ៊ុន Sundaya Lanka (Pvt) Ltd., ក្រុមហ៊ុន LOLC Micro Investment Ltd., ក្រុមហ៊ុន BRAC Lanka Finance PLC និងក្រុមហ៊ុន LOLC Myanmar Micro Finance PLC។ លោកមានបទពិសោធន៍ជាង ២៤ឆ្នាំក្នុងវិស័យធនាគារ មី ក្រូ ហិរញ្ញវត្ថុ ភតិសន្យាហិរញ្ញវត្ថុ និងសហគ្រាសសង្គម។ លោកជាអ្នកផ្តួចផ្តើមគំនិតក្នុងការវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុដល់ក្រុមហ៊ុន LOLC Group ហើយលោកមានតួនាទីយ៉ាងសំខាន់ក្នុង ការបង្កើតក្រុមហ៊ុន LOLC Microcredit Ltd. ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនទីមួយក្នុងប្រទេសស្រីលង្កា។ ក្នុងនាមជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន LOMC ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ លោកបានគ្រប់គ្រងក្រុមហ៊ុននេះតាំងពីជាសហគ្រាសដ៏តូចមួយ រហូតក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានការស្និទ្ធសាស្ត្របំផុតក្នុងទ្វីបអាស៊ី។ លើសពីនេះទៅទៀត ក្រោមការដឹកនាំដ៏រឹងមាំរបស់លោក ក្រុមហ៊ុន LOMC ទទួលបានវិញ្ញាបនបត្រការការពារអតិថិជន (CPP) ពី Smart Campaign ក្នុងឆ្នាំ២០១៣។ លោក រ៉ានី បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទីផ្សារពីសាកលវិទ្យាល័យ Chartered Institute of Marketing ប្រទេសអង់គ្លេស ហើយបច្ចុប្បន្នលោកកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Leicester ប្រទេសអង់គ្លេស។ លោក រ៉ានី ចូលបម្រើការនៅ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ក្នុងខែកញ្ញា ឆ្នាំ២០១៤។



លោក ម៉ៃយ៉ែល ម៉ៃម៉ែន
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក ម៉ៃយ៉ែល ម៉ៃម៉ែន ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកបានចាប់ផ្តើមអាជីពការងាររបស់លោកក្នុងនាយកដ្ឋានកិច្ចការបរទេសរបស់ធនាគារ ABN AMRO នៃប្រទេសហូឡង់ក្នុងឆ្នាំ១៩៧១ ហើយក្នុងឆ្នាំ១៩៧៣ លោកត្រូវបានបញ្ជូនឱ្យទៅធ្វើការនៅប្រទេសឥណ្ឌូនេស៊ី។ លោក Michael ទទួលបានបទពិសោធន៍ជាច្រើនពីការបម្រើការក្នុងមុខតំណែងខុសៗគ្នា និងការបម្រើការក្នុងប្រទេសនានាជាច្រើនមុនពេលលោកទទួលបានតំណែងជាថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ ក្នុងឆ្នាំ១៩៩២ លោកធ្លាប់បម្រើការក្នុងតំណែងជានាយកភូមិភាគនៃធនាគារឯកជន ABN AMRO ក្នុងប្រទេសអាមេរិកឡាទីន ហើយចាប់ពីឆ្នាំ១៩៩៤ លោកបានបម្រើការងារឱ្យ ABN AMRO ជានាយកគ្រប់គ្រងប្រចាំប្រទេសជាច្រើនរួមមាន៖ ប្រទេសវៀតណាម ស្រីលង្កា និងហ្វីលីពីន។ ចាប់តាំងពីឆ្នាំ២០០៥ លោក Michael បានបំពេញការងារជាច្រើនក្នុងនាមជាអ្នកប្រឹក្សាយោបល់ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបម្រើការងារជាប្រធានក្រុមប្រឹក្សាភិបាលក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនពីរ។ ភាពខ្លាំងនៃវិជ្ជាជីវៈរបស់លោករួមមាន៖ សវនកម្មផ្ទៃក្នុង ការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងការផ្លាស់ប្តូរ។ លោក ម៉ៃយ៉ែល ម៉ៃម៉ែន ចូលបម្រើការនៅ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០១៣។



លោក អ៊ីនជ្រាជិត វីជេស៊ីវីវ៉ាដាណា
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក អ៊ីនជ្រាជិត វីជេស៊ីវីវ៉ាដាណា បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោក អ៊ីនជ្រាជិត ជាទីប្រឹក្សាយោបល់ជំនាញលើផ្នែកអភិវឌ្ឍន៍ហិរញ្ញវត្ថុអន្តរជាតិដែលមានបទពិសោធន៍ជាង២០ឆ្នាំ មកពីជិត៣០ប្រទេស។ ជំនាញសំខាន់ៗរបស់លោករួមមាន៖ វិស័យមីក្រូហិរញ្ញវត្ថុ និងសហគ្រាសខ្នាតតូច និងមធ្យម និងការកសាងសមត្ថភាពនៅក្នុងវិស័យហិរញ្ញវត្ថុ។ លោកមានជំនាញ និងបទពិសោធន៍ក្នុងការរៀបចំយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្ម ដូចជាប្រព័ន្ធហិរញ្ញវត្ថុ ការអភិវឌ្ឍសមត្ថភាពក្នុងវិស័យហិរញ្ញវត្ថុ ដោយផ្តោតទៅលើវិស័យមីក្រូហិរញ្ញវត្ថុ និងសហគ្រាសខ្នាតតូច និងមធ្យម ការផ្លាស់ប្តូរស្ថាប័នការបង្កើតផលិតផលថ្មីៗ និងការកែលម្អដំណើរការ។ មុនពេលលោកបម្រើការជាទីប្រឹក្សាយោបល់ លោកបានបម្រើការនៅក្នុងវិស័យធនាគារ ហើយលោកបានរៀបចំ និងវាយតម្លៃសំណើផែនការនិងត្រួតពិនិត្យផែនការ។ ទំនួលខុសត្រូវរបស់លោករួមមាន ហិរញ្ញប្បទាន ឥណទានសម្រាប់សហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំ ហិរញ្ញប្បទានពាណិជ្ជកម្ម ហិរញ្ញប្បទានមូលធន កំណែទម្រង់ បង្កើតសមាគមហិរញ្ញប្បទាន និងកតិសន្យាហិរញ្ញវត្ថុ។ លោកបានបង្កើត និងគ្រប់គ្រងសេវាគាំទ្រហិរញ្ញវត្ថុជាច្រើនដូចជា ការរៀបចំគម្រោង ការគ្រប់គ្រងថវិកា គណនេយ្យ រដ្ឋបាលហិរញ្ញវត្ថុ និងការគ្រប់គ្រងប្រព័ន្ធព័ត៌មាន (MIS) ។ លោក អ៊ីនជ្រាជិត វីជេស៊ីវីវ៉ាដាណា ចាប់ផ្តើមបម្រើការនៅ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី នៅខែមករា ឆ្នាំ២០១៥។



លោក សុខ ឡឿន
ប្រធាននាយកប្រតិបត្តិ

លោក សុខ ឡឿន ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យរៀនប្រាយ ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៥ និងសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាស នៅអតីតមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០០។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលទាក់ទងនឹងផ្នែកមីក្រូហិរញ្ញវត្ថុ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Boulder ប្រទេសអ៊ីតាលី និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធជ្រៅទៅនៅប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក អាហ្វ្រិកខាងត្បូង ឥណ្ឌា បង់ក្លាដែស និងប្រទេសថៃ។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជា លើការគ្រប់គ្រងឥណទាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហានិភ័យអភិបាលកិច្ច និងភាពជាអ្នកដឹកនាំ និងជំនាញផ្សេងៗទៀត។ លោកធ្លាប់បានបម្រើការជាមន្ត្រីឥណទាននៅធនាគារ អេស៊ីប៊ីជា ភីអិលស៊ី ពីឆ្នាំ២០០០-២០០១ ហើយលោកត្រូវបានដំឡើងតំណែងជាប្រធានផ្នែកគ្រប់គ្រងឥណទាន នៅការិយាល័យកណ្តាលពីឆ្នាំ២០០១-២០០៤។ ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១០ លោកគឺជានាយកប្រតិបត្តិការ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនាលីមីតធីត ដែលទទួលខុសត្រូវលើប្រតិបត្តិការប្រចាំថ្ងៃរួមមាន ការគ្រប់គ្រងឥណទាន ប្រាក់បញ្ញើប្រតិបត្តិការ ផ្ទេរសាច់ប្រាក់ និងការពង្រីកទីផ្សារ។ លោកចាប់ផ្តើមបម្រើការងារឱ្យ អិលអូអិលស៊ី ជាប្រធាននាយកប្រតិបត្តិការនៅក្នុងខែមេសា ឆ្នាំ២០១០ ហើយលោកត្រូវបានដំឡើងតំណែងជាអនុប្រធាននាយកប្រតិបត្តិនៅខែធ្នូ ឆ្នាំ២០១២។ បច្ចុប្បន្ន លោកត្រូវបានក្រុមប្រឹក្សាភិបាលតែងតាំងជាប្រធាននាយកប្រតិបត្តិ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៤។



លោក សុខ សុផល
ប្រធាននាយកប្រតិបត្តិ

លោក សុខ សុផល ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៧។ គាត់ទទួលបានសញ្ញាបត្របរិញ្ញាបត្រភាសាអង់គ្លេស ជំនាញពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស ក្នុងឆ្នាំ២០០៥ និងសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាស នៅអតីតមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០០។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា កម្មវិធីអាជីវកម្មអ្នកដឹកនាំ និងការបង្កើតថ្មី រៀបចំដោយ Women World Banking ដោយមានការគាំទ្រជាមួយសាកលវិទ្យាល័យ Wharton University of Pennsylvania (USA) កម្មវិធីគ្រប់គ្រងជាន់ខ្ពស់ រៀបចំដោយ Cornell University at Colombo (Sri Lanka), Syndication Loan Pricing & Structuring រៀបចំដោយ Universal Network Intelligence (Malaysia) និងការចូលរួមប្រជុំសន្និសីទ ក៏ដូចជាវគ្គបណ្តុះបណ្តាលជាច្រើនទៀតនៅលើវិស័យវិនិយោគមីក្រូហិរញ្ញវត្ថុ ទីផ្សារមូលបត្រ ការវិភាគហិរញ្ញវត្ថុ គណនេយ្យ និងទីផ្សារ។ លោកបានបម្រើការងារនៅធនាគារ អេស៊ីប៊ីជា ភីអិលស៊ី ជាជំនួយការប្រធានផ្នែកគណនេយ្យគ្រប់គ្រង ពីឆ្នាំ២០០៣-២០០៧ និងជាប្រធានផ្នែកគណនេយ្យគ្រប់គ្រង ពីឆ្នាំ២០០៧-២០០៨។ លោកត្រូវបានដំឡើងតំណែងជាជំនួយការនាយកប្រតិបត្តិ (ទទួលបន្ទុកការងារវិនិយោគ) នៃនាយកដ្ឋានកិច្ចការច្បាប់ នៃធនាគារអេស៊ីប៊ីជា ក្នុងឆ្នាំ២០០៨។ ចាប់ពីខែមករា ឆ្នាំ២០០៩មក លោកជានាយកប្រតិបត្តិនៃនាយកដ្ឋានកិច្ចការវិនិយោគ និងមូលបត្រនៃធនាគារ អេស៊ីប៊ីជា។ លោកបានចាប់ផ្តើមបម្រើការងារឱ្យ អិលអូអិលស៊ី នៅខែសីហា ឆ្នាំ២០១០។



លោក អេង ប៊ុនថាង
ប្រធាននាយកបច្ចេកវិទ្យាព័ត៌មាន

លោក អេង ប៊ុនថាង ប្រធាននាយកបច្ចេកវិទ្យាព័ត៌មាន ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាន នៅសាកលវិទ្យាល័យន័រតុន ប្រទេសកម្ពុជា។ លោកទទួលបានបន្ទុកគ្រប់គ្រងលើដំណើរការទូទៅនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ជំនួយដល់អាជីវកម្មប្រចាំថ្ងៃរបស់ អិលអូអិលស៊ី ទាំងមូល។ លោកមានបទពិសោធន៍១៥ឆ្នាំ ជាមួយនឹងការងារដែលទាក់ទងនឹងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បន្ថែមពីនេះលោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ ពាក់ព័ន្ធផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានផងដែរនៅតាមបណ្តាប្រទេសមួយចំនួនមានដូចជា កម្ពុជាផ្ទាល់ ប្រទេសសិង្ហបុរី ប្រទេសស្រីលង្កា ប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសវៀតណាម។ មុនពេលដែលលោកចេញមកបម្រើការងារជូន អិលអូអិលស៊ី លោកបានបម្រើការងារនៅធនាគារ អេស៊ីប៊ីជា ភីអិលស៊ី ក្នុងតួនាទីជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ បន្ទាប់មកត្រូវបានដំឡើងតំណែងជាជំនួយការនាយករងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងជាប្រធានផ្នែកអភិវឌ្ឍន៍ផ្នែកទំនាក់ទំនងនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ អំឡុងពេលលោកបម្រើការងារនៅធនាគារ អេស៊ីប៊ីជា ភីអិលស៊ី លោកធ្វើការផ្ទាល់លើការគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងប្រព័ន្ធមេ របស់ធនាគារ រៀបចំគ្រប់គ្រងប្រព័ន្ធទិន្នន័យ អភិវឌ្ឍ និងគាំទ្រ Application development អភិវឌ្ឍប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន និង IT BCP។ លោកបានចាប់ផ្តើមបម្រើការជូន អិលអូអិលស៊ីនៅក្នុងខែកក្កដា ឆ្នាំ២០១០ ជានាយកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ហើយលោកត្រូវបានដំឡើងតំណែងជាប្រធាននាយកបច្ចេកវិទ្យាព័ត៌មាន នៅខែមិថុនា ឆ្នាំ២០១៥ ដែលស្ថិតនៅក្រោមការទទួលខុសត្រូវផ្ទាល់របស់ប្រធាននាយកប្រតិបត្តិ។ ហើយបន្ថែមលើនេះ លោកក៏ជាអ្នកតំណាងភាគទុនិក (ភាគហ៊ុនបុគ្គលិក) របស់ ជីភីស៊ី-អ៊ីសប ផងដែរ។



លោក គេត ភាត

នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក គេត ភាត ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ វេសស្ទើន ក្នុងឆ្នាំ២០០៨ និងទទួលបានសញ្ញាបត្របរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្មជំនាញគណនេយ្យនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ក្នុងឆ្នាំ២០០៤។ លោកបាន ចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹង ទម្រង់នីតិវិធីនៃការអនុវត្តផ្ទៃក្នុងជាលក្ខណៈអាជីព នៅក្នុងប្រទេសម៉ាឡេស៊ី ផែនការអាជីវកម្ម និងការគ្រប់គ្រងភាពរីកចម្រើន ក្នុងប្រទេសហ្វីលីពីន ការគ្រប់គ្រងផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព ក្នុងប្រទេសម៉ុងហ្គោល ការចែករំលែកបទពិសោធន៍ ទាក់ទងនឹងធនាគារ ក្នុងប្រទេសស្រីលង្កា និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀត ជាច្រើនក្នុងប្រទេស កម្ពុជា មានដូចជា ការគ្រប់គ្រងហានិភ័យ សវនកម្មផ្ទៃក្នុងកម្រិតខ្ពស់ របៀបសរសេររបាយការណ៍ និងជំនាញក្នុងការដឹកនាំ។ លោកមានបទពិសោធន៍បម្រើការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ស្ថាប័នក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាច្រើនជាង១៥ឆ្នាំ រួមមានបម្រើការងារនៅ Catholic Relief Services ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣ ក្នុងមុខតំណែងជាសវនករផ្ទៃក្នុង និងជានាយក សាខាក្នុងឆ្នាំ២០០៤ បន្ទាប់ពី Catholic Relief Services ត្រូវបានដាក់បញ្ចូលជាមួយ អិលអូអិលស៊ី។ លោកបានបម្រើការងារឱ្យគ្រឹះស្ថានអង្គរមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងមុខតំណែងជាអ្នកដឹកនាំក្រុមសវនករ ផ្ទៃក្នុង និងជាប្រធានភូមិភាគ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។ លោកចាប់ផ្តើមបម្រើការងារ អិលអូអិលស៊ី ជានាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅខែធ្នូ ឆ្នាំ២០០៨។



លោកស្រី ស្រីយ សុខីណា

នាយិកានាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិកម្ម

លោកស្រី ស្រីយ សុខីណា នាយិកានាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិកម្ម ទទួលបាន សញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ជាសាធារណៈពីវិទ្យាស្ថានអាជីព ផ្នែកគណនេយ្យ ធំជាងគេរបស់ចក្រភពអង់គ្លេស តាំងពីខែមិថុនា ឆ្នាំ២០១៧។ លោកស្រីបានទទួលសញ្ញាបត្រ បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មជំនាញគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៦។ បន្ថែមលើសពីនេះទៀត លោកស្រី ទទួលបានសញ្ញាបត្រជាន់ខ្ពស់ ផ្នែកគណនេយ្យពី CAMEL Business School ក្នុងឆ្នាំ២០១៣។ លោកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលរួមមាន ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំគម្រោងយុទ្ធសាស្ត្រ និងវគ្គបណ្តុះបណ្តាល ផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងមីក្រូហិរញ្ញវត្ថុ។ លោកស្រី ធ្លាប់បានបម្រើការងារក្នុងក្រុមហ៊ុនគណនេយ្យ អន្តរជាតិមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង៤ ដែលមានតួនាទីជាសវនករជាន់ខ្ពស់ អស់រយៈពេល ជិត៤ឆ្នាំ ដែលលោកស្រីទទួលខុសត្រូវក្នុងតួនាទីជាអ្នកដឹកនាំក្រុមសវនករចុះធ្វើសវនកម្មនៅក្នុង វិស័យជាច្រើនរួមាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ លោកស្រី បានចាប់ផ្តើមបម្រើការងារ អិលអូអិលស៊ី នៅក្នុងខែឧសភា ឆ្នាំ២០១១ ក្នុងមុខតំណែងជាមន្ត្រីជាន់ខ្ពស់គ្រប់គ្រងហានិភ័យ និង ត្រូវបានដំឡើងតំណែងជា នាយិកានាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិកម្ម ក្នុងខែវិច្ឆិកា ឆ្នាំ២០១៣។



លោកស្រី ខៀង ចាន់


នាយិកានាយកដ្ឋានធនធានមនុស្ស

លោកស្រី ខៀង ចាន់ បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនធានមនុស្សមកពីសាកលវិទ្យាល័យម៉ុងណាស់ ប្រទេសអូស្ត្រាលី នៅចុងឆ្នាំ២០១៣ ដែលកម្មវិធីសិក្សានេះត្រូវបានផ្គត់ផ្គង់ថវិកាដោយអាហារូបករណ៍ ប្រទេសអូស្ត្រាលី។ លោកស្រី ក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកជំនួញរដ្ឋបាលមកពីវិទ្យាស្ថានជាតិ គ្រប់គ្រងនៅឆ្នាំ២០០២។ បន្ថែមពីនេះទៀត អ្នកស្រីក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ផ្សេងៗពាក់ព័ន្ធនឹងគ្រប់គ្រងធនធានមនុស្សនៅប្រទេសមួយចំនួនមានដូចជា ប្រទេសថៃ ប្រទេស សិង្ហបុរី ប្រទេសស្រីលង្កា ប្រទេសហ្វីលីពីន ប្រទេសម៉ាឡេស៊ី ចក្រភពអង់គ្លេស និងប្រទេស អូស្ត្រាលី។ លោកស្រីបានចាប់ផ្តើមបម្រើការងារដំបូងជាលេខាធិការរបស់នាយកនាយកដ្ឋានធនធាន មនុស្សនៅអង្គការទស្សនៈពិភពលោកកម្ពុជាពីឆ្នាំ២០០៣ ដល់២០០៤។ បន្ទាប់មកអ្នកស្រី ត្រូវបាន តែងតាំងជាអ្នកសម្របសម្រួលធនធានមនុស្សពីឆ្នាំ២០០៤ ដល់២០០៥ ដែលអនុញ្ញាតឱ្យអ្នកស្រី មានឱកាសទៅបម្រើការងារបុគ្គលិកអន្តរជាតិនៅអង្គការទស្សនៈពិភពលោកស្រីលង្កា ប្រទេសស្រីលង្កា រយៈពេលបីខែ។ ពីឆ្នាំ២០០៥ ដល់២០០៩ លោកស្រីមានតួនាទីជាប្រធានផ្នែកធនធានមនុស្ស នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិស័យឯកជន បន្ទាប់មកបានផ្លាស់ប្តូរទៅកាន់តួនាទី ជាប្រធានផ្នែកធនធានមនុស្ស នៅអង្គការយេកម្ពុជា ក្នុងឆ្នាំ២០១០។ នៅឆ្នាំ២០១២ លោកស្រីបានចាកចេញទៅសិក្សានៅប្រទេស អូស្ត្រាលី។ ក្នុងកំឡុងពេលសិក្សានៅអូស្ត្រាលី លោកស្រីក៏បានបម្រើការងារក្រៅម៉ោងជាមន្ត្រីប្រតិបត្តិផ្នែក ធនធានមនុស្ស នៅសាកលវិទ្យាល័យម៉ុងណាស់ រហូតដល់ពេលអ្នកស្រីវិលត្រឡប់មកកាន់ប្រទេសកម្ពុជា វិញនៅឆ្នាំ២០១៤។ អ្នកស្រីចាប់ផ្តើមបម្រើការងារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី នៅខែសីហា ឆ្នាំ២០១៤។



លោក សុខ សុវណ្ណៈ
នាយករងនាយកដ្ឋានហិរញ្ញវត្ថុ

លោក គង់ សុវណ្ណៈ បច្ចុប្បន្នកំពុងបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ឯកទេសហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកបានទទួលសញ្ញាបត្របរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ អតីតសាកលវិទ្យាល័យ វេទមហាបូរី ក្នុងឆ្នាំ២០១២។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលមាន សិក្ខាសាលាស្តីពី CIFRS 9: ឧបករណ៍ហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ រៀបចំដោយ PricewaterhouseCoopers (PwC), Digitalization of Accounting រៀបចំដោយ Kampuchea Institute of Certified Public Accountants and Auditors (KICPAA) សហការជាមួយ ASEAN Federation of Accountants (AFA) ទីផ្សារមូលបត្រ រៀបចំដោយគណៈកម្មការមូលបត្រកម្ពុជា (SECC) ការបណ្តុះបណ្តាលគ្រូបង្គោល និងការអនុវត្តជាក់ស្តែងនៃការប្រើសេវាកម្មអតិថិជន រៀបចំដោយ Cambodia Management Academy (CamMA) ការអភិវឌ្ឍបុគ្គលិក ច្បាប់ពន្ធដារកម្ពុជា ការគ្រប់គ្រងឥណទាន ភាពជាអ្នកដឹកនាំ និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀតទាក់ទងនឹងមីក្រូហិរញ្ញវត្ថុ។ លោកធ្លាប់បានបម្រើការជាបុគ្គលិកផ្នែករដ្ឋបាលចែកចាយនៅក្រុមហ៊ុន អ៊ិនស៊ីអិច ខូអិលធីឌី ក្នុងឆ្នាំ២០១៣។ នៅខែតុលាឆ្នាំ២០១៣ គាត់បានចាប់ផ្តើមការងារនៅ អិលអូអិលស៊ី ជាគណនេយ្យករនៅសាខាខេត្តកោះកុង ហើយនៅខែឧសភាឆ្នាំ២០១៥ គាត់ត្រូវបានតែងតាំងជាគណនេយ្យករគ្រប់គ្រង នៅការិយាល័យកណ្តាល។ បន្ទាប់មកត្រូវបានតែងតាំងជាប្រធានផ្នែកផែនការហិរញ្ញវត្ថុ នៅខែមេសា ឆ្នាំ២០១៦។ បច្ចុប្បន្នលោកត្រូវបានតែងតាំងជានាយករងនាយកដ្ឋានហិរញ្ញវត្ថុ នៅក្នុងខែតុលា ឆ្នាំ២០១៧។



លោកស្រី ទ្រី សុឡា
នាយិកានាយកដ្ឋានរតនាគារ

លោកស្រី ទ្រី សុឡា បច្ចុប្បន្នកំពុងបន្តការសិក្សាយកសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ជាធរណៈ ពីវិទ្យាស្ថានអាជីពផ្នែកគណនេយ្យធំជាងគេរបស់ចក្រភពអង់គ្លេស។ លោកស្រីបានទទួលសញ្ញាបត្របរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០១១។ លោកស្រី បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលមាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រឆាំងការសម្លាត់ច្រាក់ និងហិរញ្ញប្បទានភារកម្ម និងវគ្គបណ្តុះបណ្តាលផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងមីក្រូហិរញ្ញវត្ថុ។ លោកស្រីធ្លាប់បាន បម្រើការក្នុងក្រុមហ៊ុនគណនេយ្យអន្តរជាតិធំមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង៤ ដែលមានតួនាទីជាសមាសភាគីសំខាន់ៗ រយៈពេលជិត៤ឆ្នាំ ដែលលោកស្រីទទួលខុសត្រូវក្នុងតួនាទីជាអ្នកដឹកនាំក្រុមសមាសភាគី ចុះធ្វើសវនកម្ម នៅក្នុងវិស័យជាច្រើនរួមមាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ លោកស្រីបានចាប់ផ្តើមបម្រើការឱ្យ អិលអូអិលស៊ី នៅក្នុងខែមិថុនា ឆ្នាំ២០១៥ ក្នុងតួនាទីជានាយិកានាយកដ្ឋានរតនាគារ។



លោក ហ៊ុល សុវត្ថា
នាយកនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន

លោក ហ៊ុល សុវត្ថា នាយកនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន ទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកបច្ចេកវិជ្ជាព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៣។ លោកមានបទពិសោធន៍ជាង១២ឆ្នាំជាមួយវិស័យធនាគារក្នុងស្រុក និងធនាគារមកពីបរទេស។ បន្ថែមពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកបច្ចេកវិជ្ជាព័ត៌មាន E-Banking និងសិក្ខាសាលាផ្សេងៗពាក់ព័ន្ធនឹងបច្ចេកវិជ្ជាព័ត៌មាន ដូចជានៅប្រទេសកម្ពុជា ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី។ លោកបានបម្រើការងារនៅធនាគារ អេស៊ីប៊ីជី ភីអិលស៊ី មានតួនាទីជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ នៅឆ្នាំ២០០៥ បន្ទាប់មកត្រូវបានជំរើងតំណែងជាអនុប្រធានផ្នែកអភិវឌ្ឍផ្នែកទិន្នន័យ នៃនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាននៅ ឆ្នាំ២០០៨។ លោកបានចូលបម្រើការងារនៅធនាគារមេឃប៊ែង កម្ពុជា ភីអិលស៊ី មានតួនាទីជាមន្ត្រីផ្នែក E-Banking (អេធីអិម) នៅឆ្នាំ២០០៨ បន្ទាប់មកត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់ផ្នែកបច្ចេកវិជ្ជាព័ត៌មាន និងអេធីអិម នៅឆ្នាំ២០១០ និងត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងផ្នែកបច្ចេកវិជ្ជាព័ត៌មាននៅឆ្នាំ២០១៤។ លោកបានចាប់ផ្តើមបម្រើការងារជាមួយ អិលអូអិលស៊ី ក្នុងខែតុលា ឆ្នាំ២០១៥ ជានាយកនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន។



លោក មុត ពិសី
នាយករងនាយកដ្ឋានអាជីវកម្ម

លោក មុត ពិសី នាយករងនាយកដ្ឋានអាជីវកម្ម ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម ដែលផ្តោតទៅលើវិស័យទេសចរណ៍ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៦។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជា លើការវាយតម្លៃអចលនទ្រព្យ ការចរចា និងការដោះស្រាយវិវាទការងារ ការគ្រប់គ្រងសាខា ការកសាងសមត្ថភាពសវនករផ្ទៃក្នុង ច្បាប់ការងារ ការពង្រឹងអំណាចនៃភាពជាអ្នកដឹកនាំ និងជំនាញផ្សេងៗទៀត។ លោកធ្លាប់បានបម្រើការងារជា មន្ត្រីឥណទាន នៅស្ថាបនាលីមីតធីត ពីឆ្នាំ២០០៦-២០០៨ ហើយលោកត្រូវបានដំឡើងតំណែងជាប្រធានមន្ត្រីឥណទាននៅសាខាស្រុកអង្គស្នួល ពីខែកុម្ភៈ ឆ្នាំ២០០៨ ដល់ខែធ្នូ ឆ្នាំ២០០៨។ ចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០ លោកគឺជានាយកសាខាខេត្តកំពតនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត។ លោកចាប់ផ្តើមបម្រើការងារឱ្យ អិលអូអិលស៊ី ជាអ្នកហាត់រៀនការងារគ្រប់គ្រងសាខា នៅខែឧសភា ឆ្នាំ២០១០ ហើយលោកត្រូវបានតែងតាំងជានាយកសាខាក្រុងស្ទឹង នៅខែកក្កដា ឆ្នាំ២០១០។ នៅក្នុងខែឧសភា ឆ្នាំ២០១៤ លោកត្រូវបានដំឡើងតំណែងដោយផ្ទាល់គ្រប់គ្រងជាន់ខ្ពស់ជានាយកនាយកដ្ឋានរដ្ឋបាល និងធុរកិច្ច។ ក្នុងខែមីនា ឆ្នាំ២០១៧ លោកបានផ្លាស់ប្តូរការងារមកនាយកដ្ឋានឥណទាន ក្នុងមុខតំណែងជានាយករងនាយកដ្ឋានឥណទាន ហើយបច្ចុប្បន្នលោកជានាយករងនាយកដ្ឋានអាជីវកម្ម ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧។



លោក ទុន កេ
នាយករងនាយកដ្ឋានឥណទាន
និងទីប្រឹក្សាគណៈកម្មាធិការប្រតិបត្តិ

លោក ទុន កេ ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញធនាគារ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១៤ និងសញ្ញាបត្របរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មជំនាញគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យវៀតណាម ក្នុងឆ្នាំ២០០៩។ លោកធ្លាប់បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងហិរញ្ញវត្ថុទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ លោក ទុន កេ ពីមុនបម្រើការងារជាមន្ត្រីឥណទាននៅ អិលអូអិលស៊ី បន្ទាប់មកត្រូវបានដំឡើងតំណែងជាប្រធានមន្ត្រីឥណទាន។ ចាប់ពីឆ្នាំ២០០២ ដល់២០០៩ លោកមានតួនាទីជានាយកគ្រប់គ្រងសាខា ហើយនៅក្នុងឆ្នាំ២០០៩ លោកត្រូវបានដំឡើងតំណែងជាប្រធានភូមិភាគ និងជាតំណាងភាគទុនិករបស់ ធីកីស៊ី-អ៊ីសប។ បច្ចុប្បន្នលោកត្រូវបានតែងតាំងជានាយករងនាយកដ្ឋានឥណទាន និងជាទីប្រឹក្សាគណៈកម្មាធិការប្រតិបត្តិ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៤។



លោកស្រី ឈាង កញ្ញា
នាយិកានាយកដ្ឋានប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ

លោកស្រី ឈាង កញ្ញា បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលអាជីវកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងឆ្នាំ២០១២។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងសហគ្រាស នៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០១។ លោកស្រី បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាំងក្នុង និងក្រៅប្រទេស ទាក់ទងនឹងការវិភាគច្រើន និងផលប៉ះពាល់ នៃអាជីវកម្មមីក្រូហិរញ្ញវត្ថុ ទំនាក់ទំនងលក់ សេវាអតិថិជន អភិវឌ្ឍផលិតផល គ្រប់គ្រងប្រតិបត្តិការ និងភាពជាអ្នកដឹកនាំ។ លោកស្រីមានបទពិសោធន៍ជាង ១៨ឆ្នាំ នៅក្នុងវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ នៅឆ្នាំ២០០០ លោកស្រីបានចាប់ផ្តើមអាជីពការងារជាមួយធនាគារ អេសប៊ីលីជា ក្នុងជំនាញគ្រប់គ្រងសាច់ប្រាក់ និងហិរញ្ញវត្ថុ។ ចាប់ពីឆ្នាំ២០០៧ ដល់២០១៦ ក្នុងតួនាទី នាយិកានាយកដ្ឋានគ្រប់គ្រងប្រាក់បញ្ញើ លោកស្រី បានផ្តួចផ្តើមគំនិត និងបង្កើតយុទ្ធសាស្ត្រក្នុងការដឹកនាំ និងកេណ្ឌប្រមូលប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ ជូនស្ថាបនា លីមីតធីត ប្រកបដោយភាពជោគជ័យ។ ជាងនេះទៅទៀតនៅក្នុងឆ្នាំ២០១៥-២០១៦ លោកស្រីបានចូលរួមក្នុងគម្រោងរួមបញ្ចូលគ្នាផ្លូវការរវាងធនាគារម៉ាហ្សាន់ដប៉ុន និងស្ថាបនា លីមីតធីត និងធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ។ លោកស្រីចាប់ផ្តើមការងារជាមួយ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ចាប់ពីខែមករា ឆ្នាំ២០១៦ ក្នុងតួនាទីជានាយិកានាយកដ្ឋានគ្រប់គ្រងប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ។



លោក ចាន វុធ្យ
នាយកនាយកដ្ឋានគ្រប់គ្រងសកម្មភាពសង្គម

លោក ចាន វុធ្យ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអាជីវកម្មពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេសពីសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា។ លោកចូលបម្រើការងារនៅ អិលអូអិលស៊ី នៅដំណាច់ឆ្នាំ២០១២ ក្នុងមុខតំណែងជាអ្នកជំនាញគ្រប់គ្រងសកម្មភាពសង្គម។ បន្ទាប់មកលោកត្រូវបានដំឡើងតំណែងជាប្រធានផ្នែកគ្រប់គ្រងសកម្មភាពសង្គម និងជានាយកដ្ឋានគ្រប់គ្រងសកម្មភាពសង្គម នៅក្នុងឆ្នាំ២០១៥។ មុនពេលចូលបម្រើការងារនៅអិលអូអិលស៊ី លោកបានបម្រើការងារជាមន្ត្រីបច្ចេកទេសនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា រហូតដល់ឆ្នាំ២០១២ ហើយមុននេះទៀតលោកបានបម្រើការងារជាមន្ត្រីគ្រប់គ្រងគម្រោងនៅ Vision Fund រហូតដល់ឆ្នាំ២០១០។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗជាច្រើនដូចជា ស្តីពីកម្រិតខ្ពស់ ការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងគម្រោងគោលការណ៍ការពារអតិថិជន និងការគ្រប់គ្រងសកម្មភាពសង្គមនៅក្នុងស្រុក និងក្រៅប្រទេស។ បទពិសោធន៍របស់លោករួមមាន ការអភិវឌ្ឍផែនការអាជីវកម្ម ដើម្បីផ្លាស់ប្តូរពីអាជីវកម្មលក្ខណៈគ្រួសារ/អង្គការក្រៅរដ្ឋាភិបាល ទៅជាអាជីវកម្មតាមស្តង់ដារ ការវិភាគលើការស្រាវជ្រាវ ការអភិវឌ្ឍន៍គោលនយោបាយសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការគ្រប់គ្រងគម្រោង។



លោក ឈួន សុខចិត្ត
នាយកនាយកដ្ឋានទីផ្សារ

លោក ឈួន សុខចិត្ត ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ នំរុន ក្នុងឆ្នាំ២០១២ និងសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាស ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៣ ហើយលោកក៏ទទួលបានសញ្ញាបត្រមធ្យមឯកទេសផ្នែកផែនការសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលផែនការ និងស្ថិតិ ក្នុងឆ្នាំ២០០១។ លើសពីនេះទៅទៀតលោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា ហ្វីលីពីន ជប៉ុន និងថៃ។ ជាមួយបទពិសោធន៍រយៈពេល ១៤ឆ្នាំ លោក សុខចិត្ត ធ្លាប់បម្រើការងារនៅក្នុងស្ថាប័នជាច្រើនដូចជា ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ និងក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក្នុងតួនាទីជាមន្ត្រីឥណទានប្រធានមន្ត្រីឥណទាន នាយកទីផ្សារ និងប្រធានផ្នែកលក់គ្រឿងបន្លាស់។ លោកបានចាប់ផ្តើមបម្រើការងារ អិលអូអិលស៊ី ក្នុងតំណែងជាប្រធានផ្នែកស្នាក់នៅបេក្ខ និងផ្សព្វផ្សាយ នៅខែកញ្ញា ឆ្នាំ២០១០ និងត្រូវបានដំឡើងតំណែងជានាយកនាយកដ្ឋានទីផ្សារ ក្នុងខែសីហា ឆ្នាំ២០១៥។



លោកស្រី ខេង ណាំ
លេខាធិការិកាក្រុមហ៊ុន

លោកស្រី ខេង ណាំ ទទួលបានសញ្ញាបត្របរិញ្ញាបត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាសពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រអក្សរសាស្ត្រ ជំនាញទំនាក់ទំនងពីវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១២ ហើយបានបញ្ចប់កិច្ចការស្រាវជ្រាវនៅ សុខគង់ អាហារ័ណ និហារ័ណ ខូអិលធីឌី។ បន្ថែមលើនេះ លោកស្រី ទទួលបានវិញ្ញាបនបត្រភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស បញ្ញាសាស្ត្រ និងទទួលបានការបណ្តុះបណ្តាល និងសិក្សាវគ្គខ្លីៗដូចជា មូលដ្ឋានគ្រឹះគណនេយ្យពីអង្គការអភិវឌ្ឍន៍ធនធាននិស្សិត និងជំនាញសរសេរបាយការណ៍ពីអង្គការសិក្សាដើម្បីអភិវឌ្ឍ។ មុនបម្រើការងារនៅអិលអូអិលស៊ី លោកស្រីធ្លាប់បម្រើការងារនៅក្រុមហ៊ុនរឹង ផ្នែកបម្រើសេវាកម្មអតិថិជនក្នុងឆ្នាំ ២០១២។ លោកស្រីចាប់ផ្តើមបម្រើការងារ អិលអូអិលស៊ី ក្នុងតំណែងជាជំនួយការលេខាធិការិកានៅក្នុងឆ្នាំ២០១៣ និងត្រូវបានដំឡើងតំណែងជាលេខាធិការិកាក្រុមហ៊ុនក្នុងខែមិថុនា ឆ្នាំ២០១៤។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការគ្រប់គ្រងហានិភ័យគឺជាគណៈកម្មាធិការសំខាន់មួយរបស់ក្រុមប្រឹក្សាភិបាល។ គោលបំណងនៃការបង្កើតគណៈកម្មាធិការនេះគឺដើម្បីតាមដានការអនុវត្តគោលនយោបាយគ្រប់គ្រងហានិភ័យដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។ នេះរួមបញ្ចូលនូវការវាយតម្លៃជាបន្តបន្ទាប់លើឥទ្ធិពលនៃការផ្លាស់ប្តូរប្រតិបត្តិការ និងហិរញ្ញវត្ថុអាជីវកម្មរបស់ អិលអូអិលស៊ី ការបង្កើតយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ ដើម្បីឆ្លើយតបនឹងបំណាច់ និងការបញ្ចូលយុទ្ធសាស្ត្រ គ្រប់គ្រងហានិភ័យជាមួយនឹងយុទ្ធសាស្ត្ររបស់ អិលអូអិលស៊ី។

គណៈកម្មាធិការនេះត្រូវបានដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យមួយរូប ដែលមានជំនាញខាងផ្នែកហិរញ្ញវត្ថុ គណនេយ្យ ច្បាប់ និងធនាគារ។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យមានសមាសភាពដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង	តួនាទីក្នុងគណៈកម្មាធិការ
លោក ម៉ៃយ៉ែល ម៉ែម៉ែន	សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ	ប្រធាន
លោកស្រី ហ៊ឺនេនដា លីម៉ា	សមាជិកក្រុមប្រឹក្សាភិបាល	សមាជិក
លោក ប៊្រិនលី ដេ ហ៊ឺលីវ៉ា	ប្រធានក្រុមប្រឹក្សាភិបាល	សមាជិក

សមាជិកគណៈកម្មាធិការដែលចូលរួមការប្រជុំតាមការកោះអញ្ជើញ៖ ប្រធាននាយកប្រតិបត្តិ ប្រធាននាយកហិរញ្ញវត្ថុ ប្រធាននាយកប្រតិបត្តិការ និងនាយិកានាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ។

គណៈកម្មាធិការសវនកម្មរបស់ក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការសវនកម្ម គឺជាគណៈកម្មាធិការសំខាន់មួយរបស់ក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនេះមានគោលដៅជួយសម្រួលដល់ក្រុមប្រឹក្សាភិបាលដើម្បីបំពេញកិច្ចការសវនកម្មដែលទាក់ទងនឹង (១) ភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងលើរបាយការណ៍គណនេយ្យ និងហិរញ្ញវត្ថុ (២) លទ្ធផលការងាររបស់សវនករផ្ទៃក្នុង (៣) ការពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់សវនកម្មឯករាជ្យប្រចាំឆ្នាំ និងការចូលរួមសហការរបស់សវនករឯករាជ្យរបស់ស្ថាប័ន (៤) ការប្រតិបត្តិតាមតម្រូវការច្បាប់ និងបទបញ្ញត្តិនានា។

គណៈកម្មាធិការនេះត្រូវបានដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យមួយរូប ដែលមានជំនាញខាងផ្នែកហិរញ្ញវត្ថុ គណនេយ្យ ច្បាប់ និងធនាគារ។ គណៈកម្មាធិការនេះមានសមាសភាពដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង	តួនាទីក្នុងគណៈកម្មាធិការ
លោក ម៉ៃយ៉ែល ម៉ែម៉ែន	សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ	ប្រធាន
លោក ប៊្រិនលី ដេ ហ៊ឺលីវ៉ា	ប្រធានក្រុមប្រឹក្សាភិបាល	សមាជិក
លោក អ៊ីនដ្រាជីត វីជេស្វីរីវ៉ាដាណា	សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ	សមាជិក

សមាជិកគណៈកម្មាធិការដែលចូលរួមការប្រជុំតាមការកោះអញ្ជើញ៖ ប្រធាននាយកប្រតិបត្តិ ប្រធាននាយកហិរញ្ញវត្ថុ ប្រធាននាយកប្រតិបត្តិការ និងនាយិកានាយកដ្ឋានសវនកម្មផ្ទៃក្នុង។

គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ របស់ក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ ផ្តល់នូវសេចក្តីណែនាំទៅលើការគ្រប់គ្រងធនធានមនុស្សរបស់ អិលអូអិលស៊ី។ គណៈកម្មាធិការនេះមានគោលដៅធានាឱ្យបាននូវសម្ព័ន្ធគ្រប់គ្រងដ៏មានប្រសិទ្ធភាពក្នុងដំណើរការប្រតិបត្តិការ និងគោលនយោបាយ និងការអនុវត្តធនធានមនុស្សដែលមានលក្ខណៈប្រកួតប្រជែង។

គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ ត្រូវបានដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យមួយរូបដែលមានជំនាញខាងគ្រប់គ្រងធនធានមនុស្ស។ គណៈកម្មាធិការនេះមានសមាសភាពដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង	តួនាទីក្នុងគណៈកម្មាធិការ
លោក អ៊ីនដ្រាជីត វីជេស្វីរីវ៉ាដាណា	សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ	ប្រធាន
លោកស្រី ហ៊ឺនេនដា លីម៉ា	សមាជិកក្រុមប្រឹក្សាភិបាល	សមាជិក
លោក វ៉ាវ៉ាដា ជីស៊ីវ៉ា	សមាជិកក្រុមប្រឹក្សាភិបាល	សមាជិក

សមាជិកគណៈកម្មាធិការដែលចូលរួមការប្រជុំតាមការកោះអញ្ជើញ៖ ប្រធាននាយកប្រតិបត្តិ ប្រធាននាយកហិរញ្ញវត្ថុ ប្រធាននាយកប្រតិបត្តិការ និងនាយិកានាយកដ្ឋានធនធានមនុស្ស។

របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករឯករាជ្យ



- របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
- របាយការណ៍របស់សវនករឯករាជ្យ
- តារាងតុល្យការ
- របាយការណ៍លទ្ធផល
- របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
- របាយការណ៍លំហូរទឹកប្រាក់

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុរបស់អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន” ឬ “អិលអូអិលស៊ី”) ដែលបានធ្វើសវនកម្មច្បាប់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ។

សកម្មភាពបឋម

សកម្មភាពបឋមរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ (ទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន) ដល់ប្រជាជនកម្ពុជានៅតាមជនបទ និងសហគ្រាសខ្នាតតូចតាមរយៈទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងសាខានានានៅតាមបណ្តាខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ទស្សនវិស័យរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មហិរញ្ញវត្ថុដែលអាចជឿជាក់បាន និងអាចលៃលកបានជូនសហគ្រិនខ្នាតតូច ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ មានដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ពាន់រៀល ដុល្លារអាមេរិក		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ពាន់រៀល ដុល្លារអាមេរិក	
ប្រាក់ចំណេញមុនពន្ធ	៧៦.៧០០.៣៥០	១៨.៩៩៩.៣៤៣	៦៨.៩៣១.០២១	១៧.០៧៤.៨១៣
ចំណាយពន្ធលើប្រាក់ចំណេញ	(១៥.៥០៩.៥២១)	(៣.៨៤១.៨៤៣)	(១៣.៩៣៦.០៨៣)	(៣.៤៥២.០៨៩)
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	<u>៦១.១៩០.៨២៩</u>	<u>១៥.១៥៧.៥០០</u>	<u>៥៤.៩៩៤.៩៣៨</u>	<u>១៣.៦២២.៧២៤</u>

ភាគលាភ

នៅក្នុងការិយបរិច្ឆេទ ក្រុមហ៊ុនបានសម្រេចប្រកាសភាគលាភចំនួន ៥.៤៩៩.៤៧២ ពាន់រៀល (ស្មើនឹង ១.៣៦២.២៦៧ ដុល្លារអាមេរិក) ចេញពីប្រាក់ចំណេញរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ (២០១៦៖ ៤.៨៨១.៦១៧ ពាន់រៀល ចេញពីប្រាក់ចំណេញរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៥) ។

ដើមទុន

ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមប្រឹក្សាភិបាលបានសម្រេចដំឡើងដើមទុនពី ២៣.៣៦៨.២០០ ពាន់រៀល (ស្មើនឹង ៥.៧៨៨.៥០៦ ដុល្លារអាមេរិក) ដល់ចំនួន ១២០.០០០.០០០ ពាន់រៀល (ស្មើនឹង ២៩.៧២៥.០៤៣ ដុល្លារអាមេរិក) ដោយដំឡើងចំនួនភាគហ៊ុនពី ២៣៣.៦៨២ ហ៊ុន ទៅដល់ ១.២០០.០០ ហ៊ុន។

ដើមទុននឹងត្រូវបង់ដោយធ្វើមូលធនកម្មប្រាក់ចំណេញរក្សាទុកជាពីរដំណាក់កាល ដំណាក់កាលទីមួយប្រាក់ចំណេញរក្សាទុក ៥០% ចំនួន ៤៨.៣១៥.៩០០ ពាន់រៀល (ស្មើនឹង ១១.៩៦៨.២៦៩ ដុល្លារអាមេរិក) នឹងត្រូវផ្ទេរទៅជាដើមទុននៅខែមករា ឆ្នាំ២០១៧ ហើយដំណាក់កាលទីពីរប្រាក់ចំណេញរក្សាទុក ៥០% ចំនួន ៤៨.៣១៥.៩០០ ពាន់រៀល (ស្មើនឹង ១១.៩៦៨.២៦៩ ដុល្លារអាមេរិក) នឹងត្រូវផ្ទេរទៅជាដើមទុននៅខែមករា ឆ្នាំ២០១៨។

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ក្រុមហ៊ុនបានធ្វើការស្នើសុំទៅកាន់ធនាគារជាតិនៃកម្ពុជាដើម្បីបង្កើនដើមទុន ដំណាក់កាលទីមួយ

ចំនួន ៤៨.៣១៥.៩០០ ពាន់រៀល (ស្មើនឹង ១១.៩៦៨.២៦៩ ដុល្លារអាមេរិក) ដោយធ្វើមូលធនកម្មប្រាក់ចំណេញរក្សាទុកទៅជាដើមទុនចុះបញ្ជី ឆ្លើយតបតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនដែលបានផ្តល់ជូនធនាគារជាតិនៃកម្ពុជាជាមុនហើយ លេខ អកណ-២០១៧/១៤០ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្រុមហ៊ុនបានបង្កើនដើមទុនរបស់ខ្លួនពីចំនួន ២៣.៣៦៨.២០០ ពាន់រៀល (ស្មើនឹង ៥.៧៨៨.៥០៦ ដុល្លារអាមេរិក) ទៅចំនួន ៧១.៦៨៤.១០០ ពាន់រៀល (ស្មើនឹង ១៧.៧៥៦.៧៧៥ ដុល្លារអាមេរិក) ដោយទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ និងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ក្រុមហ៊ុនបានធ្វើលិខិតស្នើសុំទៅធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនដើមទុនដំណាក់កាលទីពីរ ពី ៧១.៦៨៤.១០០ ពាន់រៀល (ស្មើនឹង ១៧.៧៥៦.៧៧៥ ដុល្លារអាមេរិក) ទៅចំនួន ១២០.០០០.០០០ ពាន់រៀល (ស្មើនឹង ២៩.៧២៥.០៤៣ ដុល្លារអាមេរិក)។ នាថ្ងៃចេញរបាយការណ៍នេះក្រុមហ៊ុនមិនទាន់ទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជានៅឡើយទេ។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ LOLC Micro investments Asia Ltd. និង DWM Investment Asia Ltd បានលក់/ផ្ទេរភាគហ៊ុនទាំងអស់ទៅឱ្យ LOLC Private Limited ។ ប្រតិបត្តិការនេះ បានការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ ការកែប្រែលក្ខន្តិកៈក្រុមហ៊ុនបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ប៉ុន្តែរង់ចាំការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តបើទុនបម្រុង និងសំវិធានធននៅក្នុង ការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទានអាក្រក់ និងឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបាន រៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីបញ្ជាក់ ថាវិធានការទាក់ទងទៅនឹងការលុបចោលឥណទានអាក្រក់ និងការធ្វើ សំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើងដោយអ្នកគ្រប់គ្រង ឬក្រុមហ៊ុន ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថាវាជាឥណទានដែលបាន ដឹងថាមិនអាចទាញបាន ត្រូវបានលុបចោល ហើយសំវិធានធនត្រូវបាន ធ្វើឡើងយ៉ាងគ្រប់គ្រាន់សម្រាប់ឥណទានដែលអាក្រក់ និងជាប់សង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបាន ដឹងពីកាលៈទេសៈណាមួយដែលនាំឱ្យឥណទានអាក្រក់ដែលបានលុប ចេញពីបញ្ជី ឬចំនួនសំវិធានធនជាប់សង្ស័យក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះទេ ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបាន រៀបចំឡើង ក្រុមប្រឹក្សាភិបាលបានធានាថាអ្នកគ្រប់គ្រង ឬក្រុមហ៊ុនបាន ចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្ម ចរន្តទាំងអស់ដែលបានកត់ត្រានៅក្នុងបញ្ជីឥណទានយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ហើយដែលទំនងជាមិនអាចទទួលស្គាល់បាននៅក្នុង ប្រតិបត្តិការ អាជីវកម្មធម្មតាត្រូវបានកាត់បន្ថយឱ្យស្មើនឹងតម្លៃដែលគិតថានឹងអាច ប្រមូលបានជាក់ស្តែង ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ ណាមួយដែលបានកើតឡើង ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តវិធី សាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុង របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវ និងមិន សមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាថ្ងៃចេញរបាយការណ៍នេះ គឺពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមាន ឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ ក្នុងការធានាចំពោះបំណុល របស់បុគ្គលណាមួយឡើយ និង
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមកក្រៅអំពី ប្រតិបត្តិការអាជីវកម្ម ធម្មតារបស់ក្រុមហ៊ុន

ក្រុមប្រឹក្សាភិបាល មានមតិថាពុំមានបំណុលយថាហេតុ ឬបំណុល ផ្សេងៗទៀតរបស់ក្រុមហ៊ុនដែលនឹងត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុង រយៈពេល ១២ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ដែលនឹងធ្វើឱ្យមាន ផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេល ដែលដល់ថ្ងៃកំណត់ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ ណាមួយដែលមិនបានរំលឹកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍

ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលឱ្យមានតួលេខនៃចំនួន ណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិន ត្រឹមត្រូវនោះទេ។

ប្រការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ ក្រុមហ៊ុនក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្ត ដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈ ជាសារវន្ត និងមិនប្រក្រតីនោះទេ ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចាប់ពីថ្ងៃចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញរបាយការណ៍នេះពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតី កើតមានឡើង ដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការ របស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើង នោះទេ ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបានបម្រើការក្នុងអំឡុងការិយ បរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

លោក Brindley Chrisantha Gajanayake de Zylva	ប្រធានក្រុមប្រឹក្សាភិបាល
លោក Ravindra Dhammika Tissera	សមាជិក
លោកស្រី Fernanda Pecanha Lacerda de Lima	សមាជិក
លោក Indrajith Wijesiriwardana	សមាជិក
លោក Hans Michael Theodor Moormann	សមាជិក

គណៈកម្មាធិការសវនកម្ម

សមាជិកគណៈកម្មាធិការសវនកម្ម ដែលបានបម្រើការក្នុងអំឡុង ការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

លោក Hans Michael Theodor Moormann	ប្រធាន
លោក Brindley Chrisantha Gajanayake de Zylva	សមាជិក
លោក Indrajith Wijesiriwardana	សមាជិក

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

សមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដែលបានបម្រើការ ក្នុងអំឡុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

លោក Hans Michael Theodor Moormann	ប្រធាន
លោកស្រី Fernanda Pecanha Lacerda de Lima	សមាជិក
លោក Brindley Chrisantha Gajanayake de Zylva	សមាជិក

គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ

សមាជិកគណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ ដែលបាន បម្រើការក្នុងអំឡុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

លោក Indrajith Wijesiriwardana	ប្រធាន
លោក Ravindra Dhammika Tissera	សមាជិក
លោកស្រី Fernanda Pecanha Lacerda de Lima	សមាជិក

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវដើម្បីចង្អុលបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧ និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលធានាថាក្រុមហ៊ុន៖

- អនុវត្តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- គោរពតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការខុសប្លែកពីនេះ ដើម្បីបង្ហាញភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ និងពន្យល់ឱ្យបានច្បាស់លាស់ និងកំណត់បរិមាណនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ។
- ត្រួតពិនិត្យប្រព័ន្ធដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។
- វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្ទុកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

- ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេច ដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលសូមធានាអះអាងថាបានបំពេញ និងអនុវត្តនូវភារកិច្ចទទួលខុសត្រូវដូចមានរាយការណ៍ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ការអនុវត្តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំតំណាងឱ្យក្រុមប្រឹក្សាភិបាលសូមធ្វើការអនុវត្តលើរបាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយ ដូចបានបង្ហាញនៅទំព័រទី ១១ ដល់ទី ៧៦ ថាបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល៖



សុខ ឡឿន

ប្រធាននាយកប្រតិបត្តិ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃព្រហស្បតិ៍ ១៤ ឆាច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១
ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមានតារាងតុល្យការ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងរបាយការណ៍លទ្ធផលរបាយការណ៍ស្តីពីប្រែប្រួលមូលធន និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី ១១ ដល់ទី ៧៦ ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសាវ័ន្តបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី ១ ដល់ទី ៦ និងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនដែលរំពឹងថាច្បាស់លាស់បន្ទាប់ ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។

មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវបានព័ត៌មានផ្សេងៗហើយវិចារណាថាព័ត៌មានផ្សេងៗនោះមានភាពមិនស្របគ្នាជាសាវ័ន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសាវ័ន្ត។ ប្រសិនបើមានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឱ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសាវ័ន្តកើតឡើង យើងខ្ញុំត្រូវរាយការណ៍

ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

មញ្ញាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនសវនកម្មផ្សេងទៀតដោយបានបញ្ចេញមតិថា របាយការណ៍ហិរញ្ញវត្ថុទាំងនោះជាសាវ័ន្តមានភាពត្រឹមត្រូវនៅក្នុងរបាយការណ៍របស់ខ្លួនចេញថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអតិថិជនកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ហើយនឹងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់ពីការបង្ហាញខុសជាសាវ័ន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការ បង្ហាញខុសជាសាវ័ន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចឃើញនូវការបង្ហាញខុសជាសាវ័ន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសាវ័ន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសាវ័ន្តនៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នាមានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយ

វិជ្ជាជីវៈ និងរក្សានូវមជ្ឈដ្ឋាននិយមក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាង ដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋាន ក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាច រកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែ ការក្លែងបន្លំមានលក្ខណៈខ្ពស់ជាង ការបង្ហាញខុសកើតឡើងពី កំហុសឆ្គងដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការ ឃុបឃិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយ មិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹង ការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណង ដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុន ឡើយ។
- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យ ដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធ ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាព នៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាង សវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់ សារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមាន មន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាព អាជីវកម្ម។ ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថាមានអត្ថិភាព នៃភាព

មិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុង របាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាត ត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិន បើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំ ចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់ យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្ម ដែលប្រមូលបានត្រឹម កាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាពេលអនាគត អាចធ្វើឱ្យក្រុមហ៊ុន បញ្ឈប់និរន្តរភាពនៃអាជីវកម្ម។

- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុ ទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃ ថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ។

យើងខ្ញុំផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ស្តីពី បញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួម បញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុង អំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន ខេត្តីអ៊ីមជ្ជី ខេមបូឌា ចំកាត់



ថៃ ហ៊ុយ
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១
ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨

តារាងតុល្យការ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	១៨.២០១.៥៥៦	៤.៥០៨.៦៨៤	៨.១៩៨.០៥៣	២.០៣០.៧២៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៦២.១០៣.៥៨២	១៥.៣៨៣.៥៩៧	១៣.២៨៩.២៩៣	៣.២៩១.៨៧៣
សមតុល្យនៅធនាគារនានា	៩៥.៩៣៦.០២៨	២៣.៧៦៤.១៨៨	៨៩.៣៩៨.០៩៣	២២.១៤៤.៦៨៥
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ	១.២៨៣.៨៣៩.៧៤៧	៣១៨.០១៨.២៦៨	៨៧៤.១៧១.០៨៥	២១៦.៥៣៩.៧៧៨
ទ្រព្យសកម្មផ្សេងៗ	២៣.៩៧៩.១៧១	៥.៩៣៩.៨៤៩	២០.៥៦៤.២១៦	៥.០៩៣.៩៣៥
ការវិនិយោគ	៦០.៥៥៥	១៥.០០០	៦០.៥៥៥	១៥.០០០
ទ្រព្យ និងបរិក្ខារ	៧.៥០០.០៩៩	១.៨៥៧.៨៤០	៩.២៨៥.៦៦៦	២.៣០០.១៤០
ទ្រព្យសកម្មអរូបី	៣.៣៨៩.៧៦៤	៨៣៩.៦៧៤	២.៣៥១.៩២១	៥៨២.៥៩២
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	៤.៤០៤.៣៧៩	១.០៩១.០០៣	៣.៤៤៤.២៣៤	៨៥៣.១៦៧
សរុបទ្រព្យសកម្ម	១.៤៩៩.៤១៤.៨៨១	៣៧១.៤១៨.១០៣	១.០២០.៧៦៣.១១៦	២៥២.៨៥១.៨៩៩
បំណុល និងមូលធន				
បំណុល				
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	៤២.០០៣.៧៩៦	១០.៤០៤.៧០៥	២៤.២២២.០៥២	៦.០០០.០១៤
ប្រាក់បញ្ញើរបស់អតិថិជន	៣២២.៥៩៥.៤២៩	៧៩.៩០៩.៦៩៣	៥៣.៩០០.៧៦៨	១៣.៣៥១.៥៨៩
គណនីត្រូវទូទាត់ផ្សេងៗ	៣៨.៤០០.៩៧៦	៩.៥១២.២៥៥	២៤.៤៩០.៩៦៨	៦.០៦៦.៦២៥
ឥណទានវិបារូប	៩៦៣.៩១៦	២៣៨.៧៧០	-	-
ប្រាក់កម្ចី	៨៣០.០០៧.៩៨៣	២០៥.៦០០.១៩៥	៧០៨.២៨៨.៤១៣	១៧៥.៤៤៩.១៩៨
ចំណូលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	១៣.៨៣៦.៨៣៦	៣.៤២៧.៥០៥	១៣.៩៤៦.៣២៧	៣.៤៥៤.៦២៦
សរុបបំណុល	១.២៤៧.៨០៨.៩៣៦	៣០៩.០៩៣.១២៣	៨២៤.៨៤៨.៥២៤	២០៥.៨២២.១៥២
មូលធន				
ដើមទុន	៧១.៦៨៤.១០០	១៧.៧៥៦.៧៧៥	២៣.៣៦៨.២០០	៥.៧៨៨.៥០៦
ទុនបម្រុង	៧.១៦៨.៤១០	១.៧៧៥.៦៧៧	៤.៨៦១.៧២២	១.២០៤.២៩១
ប្រាក់ចំណេញរក្សាទុក	១៧២.៧៥៣.៤៣៥	៤២.៧៩២.៥២៨	១៦៧.៦៨៤.៦៦៦	៤១.៨៥៦.៩៥០
សរុបមូលធន	២៥១.៦០៥.៩៤៥	៦២.៣២៤.៩៨០	១៩៥.៩១៤.៥៨៨	៤៨.៨៤៩.៧៥៧
សរុបបំណុល និងមូលធន	១.៤៩៩.៤១៤.៨៨១	៣៧១.៤១៨.១០៣	១.០២០.៧៦៣.១១៦	២៥២.៨៥១.៨៩៩

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	ឆ្នាំថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧		ឆ្នាំថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលពីការប្រាក់	២៣៥.១៩០.១៨៨	៥៨.២៥៨.៦៥៤	២២៥.៧៣៣.៥៦៦	៥៥.៩១៦.១៦៧
ចំណាយការប្រាក់	(៨៥.៨៣៤.៥៧៧)	(២១.២៦១.៩៧១)	(៧១.២៦១.៩៩៥)	(១៧.៦៥២.២១៦)
ចំណូលពីការប្រាក់សុទ្ធ	១៤៩.៣៥៥.៦១១	៣៦.៩៩៦.៦៨៣	១៥៤.៤៧១.៥៧១	៣៨.២៦៣.៩៥១
ចំណូលផ្សេងៗ	៣៥.៧២៩.៦៦៤	៨.៨៥០.៥៤៨	៩.៩៤៥.១៧៨	២.៤៦៣.៥០៧
ចំណាយកម្រៃជើងសារ	(១.៧០១.០៥៦)	(៤២១.៣៦៦)	(១.៣៤៧.៦៧៩)	(៣៣៣.៨៣២)
ចំណាយលើបុគ្គលិក	(៥៨.០៣២.០៩៣)	(១៤.៣៧៥.០៥៤)	(៤៨.៥៥៩.៧០៤)	(១២.០២៨.៦៦១)
រំលស់ទ្រព្យ និងបរិក្ខារ	(៣.៧៥៧.១៣៦)	(៩៣០.៦៧៥)	(៣.៥៨៤.១៥៩)	(៨៨៧.៨២៧)
រំលស់ទ្រព្យសកម្មអរូបី	(១៣០.៣៥៣)	(៣២.២៩០)	(២០.៦៩៩)	(៥.១២៨)
ចំណាយទូទៅ និងរដ្ឋបាល	(៣០.២២៤.៣៧៤)	(៧.៤៨៦.៨៤០)	(២៧.៤៥៨.៥៥៣)	(៦.៨០១.៧២២)
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស	១.៣៣៥.៤៦៧	៣៣០.៨០៧	៤៧៤.៧៧៨	១១៧.៦០៧
ចំណេញពីប្រតិបត្តិការ	៩២.៥៧៥.៧៣០	២២.៩៣១.៨១៣	៨៣.៩២០.៧៣៣	២០.៧៨៧.៨៩៥
សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ	(១៥.៨៧៥.៣៨០)	(៣.៩៣២.៤៧០)	(១៤.៩៨៩.៧១២)	(៣.៧១៣.០៨២)
ប្រាក់ចំណេញមុនពន្ធដារ	៧៦.៧០០.៣៥០	១៨.៩៩៩.៣៤៣	៦៨.៩៣១.០២១	១៧.០៧៤.៨១៣
ចំណាយពន្ធលើប្រាក់ចំណេញ	(១៥.៥០៩.៥២១)	(៣.៨៤១.៨៤៣)	(១៣.៩៣៦.០៨៣)	(៣.៤៥២.០៨៩)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	៦១.១៩០.៨២៩	១៥.១៥៧.៥០០	៥៤.៩៩៤.៩៣៨	១៣.៦២២.៧២៤

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ប្រាក់ចំណេញ រក្សាទុក ពាន់រៀល	សរុប ពាន់រៀល
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	២៣.៣៦៨.២០០	៤.២៧៩.៥៥៨	១១៨.១៥៣.៥០៩	១៤៥.៨០១.២៦៧
ការបែងចែកភាគលាភ	-	-	(៤.៨៨១.៦១៧)	(៤.៨៨១.៦១៧)
ការផ្ទេរទៅទុនបម្រុង	-	៥៨២.១៦៤	(៥៨២.១៦៤)	-
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	៥៤.៩៩៤.៩៣៨	៥៤.៩៩៤.៩៣៨
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	២៣.៣៦៨.២០០	៤.៨៦១.៧២២	១៦៧.៦៥៤.៦៦៦	១៩៥.៩១៤.៥៨៨
សមមូលជាដុល្លារអាមេរិក	៥.៧៨៨.៥០៦	១.២០៤.២៩១	៤១.៥៣៦.៩៥០	៤៨.៥២៩.៧៤៧
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	២៣.៣៦៨.២០០	៤.៨៦១.៧២២	១៦៧.៦៥៤.៦៦៦	១៩៥.៩១៤.៥៨៨
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក	៤៨.៣១៥.៩០០	-	(៤៨.៣១៥.៩០០)	-
ការបែងចែកភាគលាភ	-	-	(៥.៤៩៩.៤៧២)	(៥.៤៩៩.៤៧២)
ការផ្ទេរទៅទុនបម្រុង	-	២.៣០៦.៦៨៨	(២.៣០៦.៦៨៨)	-
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	៦១.១៩០.៨២៩	៦១.១៩០.៨២៩
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៧១.៦៨៤.១០០	៧.១៦៨.៤១០	១៧២.៧៥៣.៤៣៥	២៥១.៦០៥.៩៤៥
សមមូលជាដុល្លារអាមេរិក	១៧.៧៥៦.៧៧៥	១.៧៧៥.៦៧៧	៤២.៧៩២.៥២៨	៦២.៣២៥.៩៨០

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	ឆ្នាំថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧		ឆ្នាំថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញមុនពន្ធដារ	៧៦.៧០០.៣៥០	១៨.៩៩៩.៣៤៣	៦៨.៩៣១.០២១	១៧.០៧៤.៨១៣
និយ័តភាពលើ៖				
រំលស់ទ្រព្យ និងបរិក្ខារ	៣.៧៥៧.១៣៦	៩៣០.៦៧៥	៣.៥៨៤.១៥៩	៨៨៧.៨២៧
រំលស់ទ្រព្យសកម្មអរូបី	១៣០.៣៥៣	៣២.២៩០	២០.៦៩៩	៥.១២៨
សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ	១៥.៨៧៥.៣៨០	៣.៩៣២.៤៧០	១៤.៩៨៩.៧១២	៣.៧១៣.០៨២
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	(៥៣.២៥៥)	(១៣.១៩២)	(៥០.៣៩១)	(១២.៤៨២)
ការបង្កើនផ្សេងៗ	-	-	៣.៤១៦.៥៧៨	៨៨៦.៣១៦
ចំណូលពីការប្រាក់សុទ្ធ	(១៤៩.៣៥៥.៦១១)	(៣៦.៩៩៦.៦៨៣)	(១៥៤.៤៧១.៥៧១)	(៣៨.២៦៣.៩៥១)
	(៥២.៩៨៥.៦៨៧)	(១៣.១១៥.០៩៧)	(៦៣.៥៧៩.៧៩៣)	(១៥.៧៤៩.២៦៧)
បម្រែបម្រួលនៃ៖				
ប្រាក់បម្រុងកាតព្វកិច្ចកម្ពុជាដែលនៅធនាគារជាតិនៃកម្ពុជា	(២៨.៧៣៣.៥២៦)	(៧.១១៧.៥៤៥)	២.៤៥០.០៥១	៦០៦.៨៩៩
សមតុល្យនៅធនាគារនានា	(៤.៨៤៤.៤០០)	(១.២០០.០០០)	២៤.២២២.០៥២	៦.០០០.០១៤
ឥណទានផ្តល់ដល់អតិថិជន	(៤៣០.០៦៥.៦៨២)	(១០៦.៥៣២.០០០)	(១៣១.២៩២.៥៩១)	(៣២.៥២២.៣១៦)
ទ្រព្យសកម្មផ្សេងៗ	(៤.៤២២.៧៤៥)	(១.០៩៥.៥៥៣)	២.៤៧៦.៦៥២	៦១៣.៤៨៨
ប្រាក់បញ្ញើរបស់អតិថិជន	២៦៨.៦៩៤.៦៦១	៦៦.៥៥៨.០០៤	៥២.៧៨៦.១៣២	១៣.០៧៥.៥៨៤
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា	១៧.៧៨១.៧៤៤	៤.៤០៤.៦៩៣	៣៨.៧៥១.៧៥០	៩.៥៩៩.១៤៥
គណនីត្រូវទូទាត់ផ្សេងៗ	១២.៧៣៤.១៨៨	៣.១៥៤.៣៦៩	៦៩៥.៩១៥	១៧២.៣៨៤
សាច់ប្រាក់ប្រើប្រាស់ប្រតិបត្តិការ	(២២១.៨០៥.៤០៧)	(៥៤.៩៤៣.១២៩)	(៧៣.៤៨៩.៨៣២)	(១៨.២០៤.០៦៩)
ការប្រាក់បានទទួល	២៣៦.១៩៧.៩៧៨	៥៨.៥០៨.២៩៣	២២៥.៤៧៦.៣២១	៥៥.៨៥២.៤៤៥
ការប្រាក់បានបង់	(៨០.១៣៣.១១៧)	(១៩.៨៤៩.៦៧០)	(៦៩.១៤៨.៤៣១)	(១៧.១២៨.៦៦៨)
ពន្ធលើប្រាក់ចំណេញបានបង់	(១៦.៥៧៩.១៥៧)	(៤.១០៦.៨០០)	(១២.៨៨៩.២៣០)	(៣.១៩២.៧៧៤)
សាច់ប្រាក់សុទ្ធ (ប្រើប្រាស់)/ទទួលបានពីសកម្មភាពប្រតិបត្តិការ	(៨២.៣១៩.៧០៣)	(២០.៣៩១.៣០៦)	៦៩.៩៤៨.៨២៨	១៧.៣២៦.៩៣៤

របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ				
ប្រាក់តម្កល់ធានាលើដើមទុន	(៤.៨៣១.៥៩០)	(១.១៩៦.៨២៧)	(៧.៨៦៥.១៦៩)	(១.៩៤៨.២៧១)
ការទិញទ្រព្យ និងបរិក្ខារ	(១.៩៨៥.០១៨)	(៤៩១.៧០៦)	(៦.៥៥៤.៧៦១)	(១.៦២៣.៦៧១)
ការទិញទ្រព្យសកម្មអរូបី	(១.១៦៨.១៩៦)	(២៨៩.៣៧៣)	(២.២៩៨.៥៧៨)	(៥៦៩.៣៧៨)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ	៦៦.៧០៤	១៦.៥២៣	៧១.០៨៧	១៧.៦០៩
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	(៧.៩១៨.១០០)	(១.៩៦១.៣៨៣)	(១៦.៦៤៧.៤២១)	(៤.១២៣.៧១១)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	៤៦៦.៨៣២.២១៤	១១៥.៦៣៨.៣៩៩	៣១២.៣៧៤.៤៣៥	៧៧.៣៧៧.៨៦៤
ការទូទាត់សងប្រាក់កម្ចី	(៣៤៥.១១២.៦៤៤)	(៨៥.៤៨៧.៤០២)	(៣២១.២៣១.៤៣៦)	(៧៩.៥៧១.៨២០)
ការបែងចែកភាគលាភ	(៥.៤៩៩.៤៧២)	(១.៣៦២.២៦៧)	(៤.៨៨១.៦១៧)	(១.២០៩.២១៩)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន	១១៦.២២០.០៩៨	២៨.៧៨៨.៧៣០	(១៣.៧៣៨.៦១៨)	(៣.៤០៣.១៧៥)
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល				
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី១ ខែមករា	១០០.៥៧០.២១៩	២៤.៩១២.១១៧	៦១.០០៧.៤៣០	១៥.០៦៣.៥៦២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៤៨.៥០៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី៣១ ខែធ្នូ	១១៦.៥៩០.២១៧	២៤.៩១២.១១៧	៦១.០០៧.៤៣០	១៥.១១២.០៦៩

ប្រតិបត្តិការមិនមែនជាសាច់ប្រាក់សំខាន់ៗ

នៅក្នុងការិយបរិច្ឆេទ ក្រុមហ៊ុនមានប្រតិបត្តិការមិនមែនជាសាច់ប្រាក់សំខាន់ៗដូចខាងក្រោម៖

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅដើមទុន	៤៨.៣១៥.៩០០	១១.៩៦៨.២៦៨	-	-



អិលអូអិលស៊ី លើកកម្ពស់
ប្រជាជននៅតាមសហគមន៍
តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ។

តំណភ្ជាប់

ការិយាល័យកណ្តាល

អាគារលេខ ៦៦៦B | ផ្លូវលេខ២៧១ | សង្កាត់ផ្សារដើមថ្កូវ
ខណ្ឌចំការមន | រាជធានីភ្នំពេញ | ព្រះរាជាណាចក្រកម្ពុជា
ទូរសព្ទ: ០២៣ ៩៩១ ៩៩១ | អ៊ីម៉ែល: info@lolc.com.kh
គេហទំព័រ: www.lolc.com.kh

ឯកសារសាធារណ